

វិស័យកសិកម្ម

ព្រឹត្តិបត្រ ប្រាជ្ញាបណ្ណ

THE PRACHEACHUN MAGAZINE



ឆ្នាំទី១៧ លេខ ២០៤ ខែសីហា ឆ្នាំ ២០១៨



និពន្ធនាយក :

លោក តាក ស៊ុនអ៊ុំ
គណៈកម្មការនិពន្ធ

១. លោក ខៀវ ណារី
២. លោក អ៊ឹម សុន្ទរៈ
៣. លោក វង្ស សារ៉ុច
៤. លោក ទាវ សារៈមុនី
៥. លោក សុខ សុផន

លេខាធិការ

១. លោក ជុំ សម្បត្តិ
២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

១. លោកស្រី ម៉ែន នារីសោភ័ត

អ្នករៀបរៀង

១. លោក សុផាត វីរៈមុនី

វិចិត្រករ

១. លោក ធា សារ៉ុច

អាស័យដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065



សម្តេចតេជោ ហ៊ុន សែន ៖ បាត់សន្តិភាព គឺបាត់
អ្វីៗទាំងអស់.....

- * បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា.....
- * សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា.....
- * ភាពសុខដុមនីយកម្មជនជាតិ និងសាសនា.....

៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញ
ចូលរួមក្នុងទិវាជាតិ នៃការចងចាំ ២០ ឧសភា.....

៦



ទិវាពិភពលោកកាកបាទក្រហម អន្តរជាតិក្រហម
៨ ឧសភា លើកទី១៥៥.....

ប្រធានបទ «កាកបាទក្រហមកម្ពុជាមាន.....»
* កាកបាទក្រហមកម្ពុជាប្រមូលថវិកា.....

១០



សម្តេចក្រុងហុក ស ខេង ៖ ការបោះឆ្នោត
ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ មាន
សារៈសំខាន់ណាស់សម្រាប់ជាតិ.....

១២



សម្តេចក្រុង សាយ ឈុំ ត្រឡប់មកកម្ពុជាវិញ
ញុះញង់របស់បក្សប្រឆាំង ដែលឃោសនាមិន
ឲ្យប្រជាជនទៅ.....

១៣



ឯកឧត្តម **អែក គឹមយ៉ាង** អំពាវនាវឲ្យមន្ត្រី
គណបក្សយកចិត្តទុកដាក់ចំពោះសុខុមាលភាព
ប្រជាជន.....

១៤

ក្របខ័ណ្ឌ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម
អធិបតីភាពក្នុងពិធីបើកការដ្ឋានស្តារ
ឡើងវិញផ្លូវជាតិលេខ ៣
(ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨)

មាតិកា
Contents

វិចារណកថា ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និង.....	០២
Editorial : Voting for the Cambodian People's Party to Continue to Ascertain Peace.....	០២
អត្ថបទនយោបាយ ៖ គណបក្សប្រជាជនកម្ពុជា គឺជាជម្រើសដ៏ល្អបំផុតរបស់.....	០៤
⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស	១៥
⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស	១៨
⇒ សមិទ្ធផលសំខាន់ៗនៃវិស័យសេដ្ឋកិច្ច-សង្គម ឆ្នាំ២០១៨	២១
⇒ វិស័យព័ត៌មានត្រូវតែអភិវឌ្ឍឲ្យទាន់ល្បឿននៃការរីកចម្រើនរបស់សង្គមជាតិ	២៣
⇒ វប្បធម៌ ៖ សិល្បៈ ល្ខោនមហោរី.....	២៤
⇒ ស្វែងយល់អំពីច្បាប់បោះឆ្នោត ៖ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦.....	២៥
⇒ មូលដ្ឋាន ៖ ទឹកដីភ្នំស្រុក រីកស្រស់បំព្រងគ្រប់រដូវកាល.....	២៨
⇒ កំណាព្យ ៖ ទោសព្រោះខឹងក្រោធ.....សំណើច.....	៣១

សូមថ្វាយព្រះរាជសព្ទសាធុការពរ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល
ព្រះប្រធានកិត្តិយស នៃការកំណត់ក្រហមកម្ពុជា



ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា
សម្តេចព្រះមហាក្សត្រី ជាតិសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨

សូមក្រាបបង្គំទូលថ្វាយដោយសេចក្តីគោរព និងកតញ្ញូតាងម៉ង្គ័លប្រារព្ធបំផុត

ទស្សនាវដ្តីប្រជាជន



បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ

Voting for the Cambodian People's Party to Continue to Ascertain Peace and Development

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀតនៅលើទឹកដីកម្ពុជា ដែលកំពុងស្ថិតនៅក្នុងសុខសន្តិភាព ហើយកាន់តែឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថែមទៀតនូវជំហានរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស លើមូលដ្ឋាននៃការគោរពយ៉ាងខ្ជាប់ខ្ជួននូវស្មារតីនៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ។ នោះក៏ជាពេលវេលាដែលប្រជាជនកម្ពុជាត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តសិទ្ធិរបស់ខ្លួន បោះឆ្នោតជូនគណបក្សដែលជាតំណាងពិតប្រាកដនៃឆន្ទៈ និងផលប្រយោជន៍របស់ខ្លួនហើយដែលបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រប់កាលៈទេសៈ និងបានបង្កើតនូវសមិទ្ធផលដ៏ត្រចះត្រចង់ដូចដែលយើងបានឃើញច្បាស់ទាំងអស់គ្នានាពេលបច្ចុប្បន្ននេះ ។ ដោយធ្លាប់បានឆ្លងកាត់នូវការបោះឆ្នោតជាច្រើនលើក ហើយក៏បានឃើញច្បាស់នូវការផ្លាស់ប្តូរយ៉ាងធំធេងរបស់ប្រទេសជាតិយើងក្នុងរយៈពេល ៣៩ឆ្នាំកន្លងទៅនេះ ប្រជាជនកម្ពុជាពិតជាមានសុភមង្គល មានការគិតគូរច្បាស់លាស់ ដើម្បីបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយតែមួយគត់ ដែលធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ និងមានសមត្ថភាពដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់អាយុប្រទេសមួយដ៏រុងរឿង ដែលជាគំនិតប្រាថ្នារបស់ប្រជាជនយើងទាំងអស់គ្នា ។

ឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រក្នុងរយៈពេល ៣៩ឆ្នាំ ចុងក្រោយនេះយើងឃើញច្បាស់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាអ្នកដឹកនាំការតស៊ូសង្គ្រោះជាតិ និងប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍កសាងឡើងវិញនូវមាតុភូមិដ៏កំសត់មួយនេះ ពីគំនរជេរជង់ឲ្យងើបឈរឡើងវិញយ៉ាងត្រដែតនៅលើពិភពលោកនេះជាថ្មីម្តងទៀត ។ ដោយមានសារជាតិ និងអតីតភាព ដែលប្រសូតចេញពីប្រជាជន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានខិតខំពុះពារការពារប្រជាជន និងជួយយកអាសាប្រជាជនគ្រប់ពេលវេលាប្រកបដោយព្រហ្មវិហារធម៌ កិតិបណ្ឌិត និងភាពល្អាស់វៃ ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មាតុភូមិកម្ពុជាយើងបានបញ្ចប់ទាំងស្រុងនូវសង្គ្រាម ការបែកបាក់ និងភាពវិនាសហិនហោច បង្កើតឡើងនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ។ ប្រជាជនយើងបានរស់នៅប្រកបដោយសុភមង្គល និងបានរួមជាមួយសហគ្រាសជាតិយ៉ាងរឹងមាំក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់របស់ព្រះមហាក្សត្រជាទីសក្ការៈនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់តែមួយដោយគ្មានការបែងចែក និងគ្មានការរើសអើង អាចរស់នៅជាមួយគ្នាបានដោយសុខសាន្ត មានសិទ្ធិសេរីភាពពេញលេញ ទោះបីជាមានអតីតកាល ឬនិន្នាការនយោបាយផ្សេងៗគ្នាក្តី ។ ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ។ សេដ្ឋកិច្ចកម្ពុជាបានសម្រេចកំណើនយ៉ាងឆាប់រហ័ស ដោយរក្សាកំណើនខ្ពស់ជាមធ្យម ៧,៧% ក្នុងរយៈពេល២១សប្តាហ៍ចុងក្រោយនេះប្រកបដោយចីរភាព សមធម៌ បរិយាប័ន្ន ។ តាមការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៨ នេះ នៅតែបង្ហាញសញ្ញាកំណើនរឹងមាំ គឺបន្តកើនក្នុងរង្វង់ ៧% ។ ក្នុងរយៈពេលជាង៣៩ឆ្នាំនៃការកសាងប្រទេសឡើងវិញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យើងបានឃើញ

The sixth legislative-term National Assembly member elections to take place on 29 July 2018 will be another historic event on the land of Cambodia that is in peace. It will reflect clearer a progressive step of liberal pluralistic democracy in strict adherence to Constitution - the most fundamental law of the Kingdom of Cambodia. It will also be a time when the Cambodian people fulfil their rights to vote for political parties they believe truly representing their wills and interests, and more importantly sharing weal and woes in every circumstance, while creating glorious achievements in the eyes of everyone to the present. Having gone through numerous elections already, and witnessing tremendous national transformations in the past 39 years, the Cambodian people are of discernments to vote in support of the Cambodian People's party, the only political party that can guarantee peace and development, and has the capability to lead our nation to civilization aspired by our people.

Reflecting the history of the last 39 years, we have seen clearly that leaders of the Cambodian People's Party are the ones to lead the national and people's salvation struggle from the regime of genocide, to rebuild this pitiful country from ashes to standing up high in this world once again. Thanks to its nature and past born from the people, leaders of the Cambodian People's Party have striven to defend people and come to their assistances every time of needs with empathy, wisdom, and intelligence. Under the leadership of the Cambodian People's Party, the Cambodian motherland ended once and for all war, division, and devastation, recreates peace, national unity and land reunification. The people are living in happiness and stranding together as a firm great national solidarity under the Constitution, the shade of the revered monarch, and under the leadership of the sole legitimate Royal Government free from division and discrimination, and in peaceful and full right coexistence, irrespective of pasts and political tendencies.

Cambodia is in its rapid development. The Cambodian economy scores rapid and maintains an average growth of 7.7% in the last two decades in a sustainable, equitable and inclusive manner. Prediction of Cambodian economy for 2018 has it that there is going to be a strong growth still at around 7%. In the past 39 years of national reconstruction, under the leadership of the Cambodian People's Party, we have seen clearly that the Cambodian motherland started from scratch in a long journey through uncountable obstacles to the present, when it wins recognition and cooperation from national and international circles in equality and equal footing. It especially ascertains Cambodia of its independence, economy, and better ownership status in its march to achieve new milestones as a country in higher-middle income country in 2030.

Overall, in the past 39 years, the Cambodian people have lived in full peace, free from fear, and become a country that needed assistance to resolve its internal conflicts to one that sends its people to help other countries resolves their problems. Cambodia have also hosted numerous manor meetings to which leaders of powerful nations in the world participated. Cambodia has transformed from a country of poverty, especially shortage of food, to one that exports food to foreign markets, from a country in fire of war and fighting to one that attracts a large number of tourists to visit and travel everywhere and at all times. Cambodia had been a country where 100% of its population lived under poverty line in 1979 has gradually brought the figure down to 50% in 2007, and lower than 13.5% in 2014, with continual decline in 2018. Along with these, we are proud that in the forthcoming five years, Cambodia will step into a new phase in which industrial sector and technology will play key roles in its new growth strategy. We hope that our nation will achieve further transformations through this development strive.

In the years past, though Cambodian has so many obstacles, inside and outside the country, in its challenges, we have strengthened people's national defense foundation and national security for the sake of guaranteeing defense of territorial integrity, security, political stability, and national harmony. Notably, we have taken stern legal measures to

ច្បាស់ថា មាតុភូមិកម្ពុជាបានចាប់ផ្តើមចេញពីបាតដៃទទេនៅក្នុងដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ឧបសគ្គរាប់ម៉ឺនរាប់សែនជំពូក ឆ្លងកាត់មកកាន់ដំណាក់កាលបច្ចុប្បន្នដែលកំពុងទទួលបាននូវការទទួលស្គាល់ និងសហប្រតិបត្តិការពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិដោយស្មើភាព និងស្មើសិទ្ធិ ជាពិសេសបានធ្វើឲ្យកម្ពុជាទទួលបាននូវឯករាជ្យភាពសេដ្ឋកិច្ច និងភាពជាម្ចាស់កាន់តែប្រសើរនៅក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវបង្គោលគោតថ្មីមួយទៀត គឺប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ និយាយរួមក្នុងរយៈពេល ៣៩ឆ្នាំកន្លងទៅនេះ ប្រជាជនកម្ពុជាបានរស់នៅក្នុងសន្តិភាពពេញលេញ គ្មានការភ័យខ្លាច ជាប្រទេសមួយដែលធ្លាប់តែត្រូវបានគេមកជួយដោះស្រាយទំនាស់ផ្ទៃក្នុង ប៉ុន្តែពេលនេះបានបញ្ជូនមនុស្សរបស់ខ្លួនទៅជួយដោះស្រាយបញ្ហានៅបណ្តាប្រទេសមួយចំនួនវិញ និងបានក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជំពាក់ជាច្រើន ដែលមានមេដឹកនាំប្រទេសមហាអំណាចលើសកលលោកមកចូលរួម ជាប្រទេសដែលជួបគ្រោះឡើងៗស្បៀងអាហារទៅជាប្រទេសនាំស្បៀងទៅផ្គត់ផ្គង់ទីផ្សារក្រៅប្រទេស ជាប្រទេសដែលញាញើដោយភ្នក់ភ្លើងសង្គ្រាម បានក្លាយទៅជាប្រទេសដែលកំពុងទាក់ទាញបានទេសចរណ៍ដ៏ច្រើនមកទស្សនាស្នាក់នៅ និងអាចដើរហើរគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាប្រទេសដែលប្រជាជនរស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រ ១០០% ក្នុងឆ្នាំ១៩៧៩ បានធ្លាក់មកនៅក្នុងរង្វង់ ៥០% នៅក្នុងឆ្នាំ២០០៧ និងធ្លាក់មកទាបជាង ១៣,៥% នៅក្នុងឆ្នាំ២០១៤ ហើយបន្តធ្លាក់ចុះមកទៀតនៅឆ្នាំ២០១៨ ។ ជាមួយគ្នានេះយើងក៏មានមោទនភាពថា សម្រាប់រយៈពេល៥ឆ្នាំខាងមុខកម្ពុជានឹងបោះជំហានទៅដំណាក់កាលថ្មីមួយទៀត ដែលវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាកាន់តែដើរតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រកំណើនថ្មីរបស់ជាតិ ហើយសង្ឃឹមថាប្រទេសជាតិយើងនឹងមានការប្រែប្រួលថ្មីថែមទៀតក្នុងសន្ទុះនៃការអភិវឌ្ឍ ។

ក្នុងឆ្នាំកន្លងទៅនេះបីកម្ពុជាបានប្រឈមមុខនឹងឧបសគ្គគ្រប់បែបយ៉ាងទាំងក្នុង និងក្រៅប្រទេសក៏ដោយ ក៏ខៀនការពារជាតិរបស់ប្រជាជន និងខៀនសន្តិសុខជាតិត្រូវបានពង្រឹងយ៉ាងរឹងមាំធានាដល់កិច្ចការពារបូរណភាពដែនដី ការពារសន្តិសុខ ស្ថិរភាពនយោបាយ និងភាពសុខដុមរមនានៃសង្គមជាតិទាំងមូល ជាពិសេសឧបាយកលបដិវត្តន៍ពណ៌របស់គណបក្សប្រឆាំង ដែលយុបយិតជាមួយបរទេស ប៉ុន្តែបង្គោលរំលំរាជរដ្ឋាភិបាលស្របច្បាប់ត្រូវបានទប់ស្កាត់ដោយជោគជ័យតាមរយៈវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ហើយក៏ជាឆ្នាំដែលបដិវត្តន៍ពណ៌ត្រូវទទួលបានជ័យយ៉ាងធ្ងន់ធ្ងរនៅកម្ពុជាផងដែរ ។ ជាលទ្ធផល កម្ពុជាក្លាយបាននូវសុខសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួនព្រមទាំងបញ្ចៀសបាននូវគ្រោះមហន្តរាយជាថ្មីសម្រាប់ពលរដ្ឋកម្ពុជា ដែលកំពុងចូលរួមយ៉ាងសក្រាន់ស្រ្តាក្នុងដំណើររស់នៅប្រចាំថ្ងៃ និងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ។ រាល់សមិទ្ធផលដែលសម្រេចបាននេះ គឺអាស្រ័យដោយមានការដឹកនាំខាងនយោបាយត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុតរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជាប្រមុខដ៏ឆ្លើម និងល្បាស់រវើក ។

ការឆ្លុះបញ្ចាំងខាងលើនេះ បានបង្ហាញឲ្យឃើញច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ជាបង្អែកដឹកនាំ និងជាភ្នាក់ងារដ៏មុតមាំពិតប្រាកដរបស់ប្រជាជន ដែលមានសមត្ថភាព មានលទ្ធភាព មានគោលដៅច្បាស់លាស់ក្នុងការដឹកនាំសង្គមជាតិ ឲ្យបន្តឈានទៅមុខលើមាត់ សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។ នៅក្នុងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ ក៏បានលើកឡើងនូវគោលនយោបាយជំរុញជាអាទិភាពដោយខិតខំប្តេជ្ញាពុះពារគ្រប់បែបយ៉ាងជាបន្តទៀត ដើម្បីបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

ឲ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការបបរាជានិយម ស្របតាមប្រជាធិបតេយ្យ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងមូលសម្រេចបានកន្លងទៅនេះ ។ គណបក្សប្រជាជនកម្ពុជាធ្វើកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ប្រយុទ្ធប្រឆាំងជាប់ខាតអំពើពុករលួយ ពង្រឹងអភិបាលកិច្ចល្អ ជំរុញការអភិវឌ្ឍធនធានមនុស្ស កែលម្អប្រព័ន្ធអប់រំឲ្យកាន់តែមានគុណភាពខ្ពស់ លើកកម្ពស់ប្រព័ន្ធការពារសង្គម លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំណង់ ផ្លូវ ស្ពាន ធារាសាស្ត្រ ព្រមទាំងបង្កើនប្រភពថាមពលអគ្គិសនី ដើម្បីបន្តការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនថែមទៀត ។ ដើម្បីសម្រេចបានជោគជ័យនូវគោលនយោបាយខាងលើ ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ។ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ច្បាស់ហើយថាសុខសន្តិភាពរបស់ប្រទេសជាតិ និងការរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាជនគឺជាអទិភាពខ្ពស់បំផុតគ្មានអ្វីអាចយកមកទិញដូរបានហើយ ក៏គ្មានអ្វីអាចមកជំនួសបានឡើយ ទោះជាត្រូវបង់ក្នុងតម្លៃណាក៏ដោយ ។

ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខនេះប្រជាជនកម្ពុជាគ្រប់រូបដែលជាម្ចាស់ឆ្នោតជាម្ចាស់ជោគវាសនាខ្លួន និងជាម្ចាស់ជោគវាសនានៃមាតុភូមិកម្ពុជា ត្រូវតែរួមគ្នាថែរក្សាសមិទ្ធផលដែលកំពុងមានក្នុងដៃបច្ចុប្បន្ននេះឲ្យបានស្ថិតស្ថិរគង់វង្ស ហើយធ្វើសេចក្តីសម្រេចចិត្តឲ្យបានត្រឹមត្រូវ ដោយនាំគ្នាចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះដ៏ធំធេង ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ ។

ឧស្សនាន្តីប្រជាជន

fail attempts of color revolution hatched by the oppositions in collusion with foreign powers to overthrow the legitimate Royal Government. It was a year of bitter defeat for the color revolution in Cambodia. As a result, Cambodia maintains peace, independence, and sovereignty, while evading people from disasters and facilitating their actions for daily livelihood and national development. Every achievement scored thanks to the correct leadership and strong will of the Cambodian People's Party, and the Royal Government, spearheaded by superb and wise Samdech Akka Moha Sena Padei Techo Hun Sen.

These above reflections clearly maintains that the Cambodian People's Party is their only chief buttress and real hope with capability, ability, and clear objectives to lead our nation to continue to march onward on the path of peace, democracy, and development. Clearly indicated in its political platform for the construction and defense of motherland for 2018-2023, the Cambodian People's Party formulated major priorities and policies, and determined to take up challenges to keep firmer peace, political stability, security, and public order, while defending the Constitution, the monarchy, in accordance with mottoes of nation, religion, and king, and every achievements realized by the Royal Government and people as a whole.

The Party determines to conduct deeper reforms and anti-graft fight, to strengthen good governance, to promote human resource development, to improve education system, and to build more physical infrastructures such as roads, hydraulic works, while finding more sources of electricity energy, and continuing to develop industry, handicraft, transports, trade, tourism, and further agricultural investments. To successfully score achievements from these policies, Cambodia has had to have peace. The Cambodian People's Party and the Royal Government of Cambodia obviously defines that peace for the nation, and living in happiness, are the top priorities that nothing, at whatever cost, can replace them.

In the forthcoming National Assembly members elections, the Cambodian People's Party, who own their votes, their destinies, and those of their motherland, must work hands in hands to keep every achievements we have in our hands by making correct decisions to go to vote and vote for the Cambodian People's Party to score a big victory. Voting for the Cambodian People's Party to continue to ascertain peace and development./.

គណបក្សប្រជាជនកម្ពុជា គឺជាជម្រើសដ៏ល្អបំផុតរបស់ប្រជាជនកម្ពុជា

ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ បាននិងកំពុងប្រព្រឹត្តិទៅយ៉ាងរលូនតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីភាពប្រកួតប្រជែង និងរដ្ឋធម្មនុញ្ញ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន និងកំពុងបំពេញតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅស្របតាម រដ្ឋធម្មនុញ្ញ ច្បាប់បទបញ្ជាផ្ទៃក្នុង និងនីតិវិធីដែលបានកំណត់មានភាពរលូន និងទទួលបានជោគជ័យ ។ ការចុះឈ្មោះបោះឆ្នោតបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយមានអ្នក ទៅចុះឈ្មោះប្រមាណជា ៨លាននាក់ លើចំនួនប្រជាជនជាង ៩លាន ៦សែននាក់ ដែលមានសិទ្ធិបោះឆ្នោតគឺស្មើនឹង ៨៣% ។ ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក៏បានដំណើរការរួចរាល់ ដោយមានគណបក្សនយោបាយចំនួន២០បានចូលរួមដែលទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងគោរព និង អនុវត្តន៍ត្រឹមត្រូវនូវលទ្ធិប្រជាធិបតេយ្យ ដែលគណបក្សនយោបាយ ទោះត្រង់ក្តី ជំនុំមានសិទ្ធិ និងឱកាសចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតដោយសេរី ។ លទ្ធផលនេះក៏បានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ថា លទ្ធិប្រជាធិបតេយ្យសេរីនិយមបុរាណនៅកម្ពុជាកំពុងតែដំណើរការយ៉ាងល្អប្រសើរ និងកាន់តែមានជំហានរីកលូតលាស់យ៉ាងរស់រវើកទៀតផង ។ ចំណែករាជរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមដាក់កងកម្លាំងមានសមត្ថកិច្ចចម្រុះសម្រាប់ការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោត ក្នុងទំនាងប្រទេសដើម្បីរារាំងជនណាក៏ដោយក្រុមណាក៏ដោយដែលមានបំណងមករារាំង និងបំផ្លិចបំផ្លាញដល់ដំណើរការបោះឆ្នោត ។

មកដល់ពេលនេះ ពួកប្រឆាំងកាន់តែអស់លេសក្នុងការយោសាសរកកុហកប្រជាជនទៀតហើយ ។ ពីមុននេះពួកគេនិយាយបោកប្រាស់ថា គណបក្សសង្គ្រោះជាតិនឹងរស់ឡើងវិញ គណបក្សនេះ នឹងចូលរួមការបោះឆ្នោត ។ បោកប្រាស់រកកុហកសព្វបែប សព្វយ៉ាង ។ ប៉ុន្តែប្រជាជនភាគច្រើនលើសលប់មិនបានចាញ់ បោក ការយោសាសអកុសលនេះទេ ។ អ្នកណាៗក៏ដឹងច្បាស់ហើយថា របស់ដែលហៅថា គណបក្សសង្គ្រោះជាតិដែលជាអង្គការចាត់តាំង ខាងនយោបាយ ជាកម្លាំងស្នូល ជាកម្លាំងចលករនៃចលនាបដិវត្តន៍ដំណើរបស់ពួកជនក្បត់ជាតិ ក៏ម សុខា សម រង្ស៊ី គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលចេញសាលដីកាសម្រេចរំលាយចោលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ចំណែកមន្ត្រីថ្នាក់ដឹកនាំគណបក្សនេះចំនួន ១១៨នាក់ ត្រូវហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ។ មូលហេតុដែលគណបក្សប្រឆាំងដ៏ចង្រៃខក្បាតមួយនេះត្រូវតុលាការរំលាយចោល គឺដោយសារមេដឹកនាំគណបក្សនេះលក់ក្បាលបម្រើឲ្យនយោបាយបរទេស ប៉ុនប៉ងផ្តល់រំលឹកជំនាញស្របច្បាប់ ដែលជាអំពើក្បត់ជាតិធ្វើសកម្មភាពរំលោភលទ្ធិប្រជាធិបតេយ្យ និងគោលការណ៍នីតិវិធី ធ្វើសកម្មភាពបំផ្លិចបំផ្លាញសិទ្ធិផលសង្គមជាតិ បង្កឲ្យមានអស្ថិរភាពនយោបាយធ្វើវិវាទកម្មនយោបាយសេដ្ឋកិច្ចទប់ស្កាត់ការរីកចម្រើនរបស់ប្រទេសជាតិឈឺចង្រៃប្រជាជន ដែលជាម្ចាស់ឆ្នោតមិនបំពេញតួនាទីភារកិច្ចជាតំណាងរាស្ត្រ ប្រមាថ និងជាន់ឈ្លីរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងស្ថាប័នជាតិដទៃទៀត ។ ក៏ម សុខា ត្រូវបានចាប់ខ្លួន និងត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទសន្និដ្ឋានជាមួយបរទេសតាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ ចំណែកទណ្ឌិត សម រង្ស៊ី ក៏នៅជំពាក់វណ្ណកម្មមួយ សំណុំរឿងជាច្រើន

ទាក់ទងទៅនឹងអំពើក្បត់ជាតិដែលកំពុងស្ថិតនៅក្នុងដៃតុលាការដែលនេះយើងមិនទាន់និយាយទៅដល់សាលក្រមមិនតិចជាង ៥ របស់ សម រង្ស៊ី ហើយដែលសមត្ថកិច្ចកំពុងតាមរកមុខចាប់ខ្លួនអ្នកសមរកទទួលទោសតាមសាលដីការបស់តុលាការនោះផងទេ ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំពង្រឹងការគោរព និងការអនុវត្តរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានស្របតាមគោលការណ៍នីតិវិធី និងលទ្ធិប្រជាធិបតេយ្យ សេរីភាពប្រកួតប្រជែងដើម្បីរក្សាស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យ និងការការពារសន្តិភាព និងការអភិវឌ្ឍដើម្បីភាពសុខសាន្តរបស់ប្រជាជន និងសេចក្តីថ្លៃថ្នូររបស់ជាតិ ព្រមទាំងប្រឆាំងនឹង ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ពួកបរទេសទៀតផង ។ ពួកប្រឆាំងបានឈានដល់ស្ថានភាពទីលច្រក បាត់បង់ម្ចាស់ការទាំងស្រុងហើយ ។ ក្រោយពេលដែលគណបក្សសង្គ្រោះជាតិត្រូវប្រកាសសាលក្រម រំលាយចោល ពួកប្រឆាំងដែលមាន សម រង្ស៊ី ជាមេឆ្នោតបានដាក់ក្តីសង្ឃឹមយ៉ាងខ្លាំង និងបានអំពាវនាវទៅសហគមន៍អន្តរជាតិ ដាក់ការក្របសង្កត់លើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបោះឆ្នោតគណបក្សសង្គ្រោះជាតិឲ្យរស់ឡើងវិញ និងបានចូលរួមការបោះឆ្នោត ។ វិធីនេះមិនបានជោគជ័យ ពួកប្រឆាំងក៏បានអំពាវនាវកុំឲ្យប្រជាជនចូលរួមការបោះឆ្នោតហើយចុងក្រោយនេះនៅពេល ដែលឃើញដំណើរការនៃការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជននៃគណបក្សនយោបាយ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតបានប្រព្រឹត្តិទៅដោយរលូន និងជោគជ័យពួកប្រឆាំងដែលអស់ក្រឡាដើរហើយនោះ បានងាកមកថ្កោលទោសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រមាថមាក់ងាយមកលើគណបក្សនយោបាយ ដែលកំពុងធ្វើសកម្មភាពស្របច្បាប់ និងកំពុងត្រៀមខ្លួនចូលរួមការបោះឆ្នោតទៅវិញ ។

គ្មានអ្វីដែលគួរឲ្យសង្ស័យទៀតទេ នៅពេលដែលទណ្ឌិត សម រង្ស៊ី ជាខ្ញុំកញ្ឆេះដាច់ថ្លៃពួកបរទេសចេញមកអំពាវនាវកុំឲ្យប្រជាជនទៅបោះឆ្នោត ឯអង្គការសង្គមស៊ីវិលមួយក្តាប់តូច ដែលធ្លាប់ជ្រកក្រោមភ្លៀកអតីតបក្សប្រឆាំងមួយនេះ ក៏ប្រកាសកុំឲ្យអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ កុំចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតនេះ គឺមានន័យថាគេបានទទួលស្គាល់ថាគណបក្សសង្គ្រោះជាតិពិតជាស្លាប់បាត់ទៅហើយ មិនអាចរស់រានមានជីវិតមកវិញទេ ។ ចំណែក ប្រទេសខ្លះ និងជនបរទេសខ្លះក៏ខិតខំប្រឹងរួមចំណែកជួយស្រែក បន្ទូលពាក្យរកកុហករបស់ពួកជនក្បត់ជាតិ សម រង្ស៊ី ដោយថែមទាំងហ៊ានបំពានលើគោលការណ៍អធិបតេយ្យភាព និងឯករាជ្យជាតិរបស់កម្ពុជា ទាំងងងើលទៀតផង ។

ប្រជាជនដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សុទ្ធតែបាន ត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខនេះ ដោយប្រជាជន យើងបានចាត់ទុក ថាកាតព្វកិច្ចមួយនេះមានសារៈសំខាន់ជាអាយុជីវិត ។ ប្រជាជនកម្ពុជានឹងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រកបដោយសុភវិនិច្ឆ័យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស ពីព្រោះថា មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ដើម្បីសម្រេច នូវបំណងប្រាថ្នា របស់ខ្លួននោះ គឺការថែរក្សាសន្តិភាពស្ថិរភាព ការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។ បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវបំផុត ដើម្បីអនាគតដ៏រុងរឿងរបស់យើងទាំងអស់គ្នា និងកូន ចៅជំនាន់ក្រោយៗទៀត ។ គណបក្សប្រជាជន កម្ពុជា គឺជាជម្រើសដ៏ល្អបំផុតរបស់ប្រជាជនកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន ៖ បាត់សន្តិភាព គឺបាត់អ្វីៗទាំងអស់ រាប់ទាំងសិទ្ធិមនុស្ស

- * បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សន្តិភាពនឹងត្រូវបានថែរក្សាបន្តទៀត
- * សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ព្រោះនេះជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ
- * ភាពសុខដុមនីយកម្មជនជាតិ និងសាសនា បានកើតចេញពីមនុញ្ញផលនៃសុខសន្តិភាព



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលាជាមួយថ្នាក់ដឹកនាំ គ្រិស្តបរិស័ទ ក្នុងព្រះរាជាណាចក្រកម្ពុជា



សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ដារឡើងវិញផ្លូវជាតិលេខ ៣

នៅក្នុងខែឧសភា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងខែឧសភា ឆ្នាំ២០១៨ កន្លងទៅ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានចែកសញ្ញាបត្រ និងជួបសំណេះសំណាលាជាមួយ កម្មករ កម្មការិនី ដោយសម្តេចបានលើកឡើង នូវអនុសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ៖

* ល្ងាចថ្ងៃទី៥ ខែឧសភា នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលាជាមួយថ្នាក់ដឹកនាំគ្រិស្តបរិស័ទក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ថាប្រទេសកម្ពុជាមានសុខដុមនីយកម្មសាសនាយ៉ាងល្អ ខណៈពេលដែលប្រទេសជាច្រើននៅលើពិភពលោក តែងកើតមាននូវជម្លោះជនជាតិនិងសាសនា។ យើងពិតជាមានមោទនភាពណាស់សម្រាប់យើងទាំងអស់គ្នា ដោយសារគ្មានសាសនាណាត្រូវទទួលរងដោយគ្រាប់បែក ដោយការកាប់សម្លាប់នោះទេ។ សម្តេចតេជោក៏បានអំពាវនាវឲ្យធ្វើសុខដុមនីយកម្មជនជាតិនិងសាសនាទាំងក្នុងកម្រិតម៉ាក្រូ និង ក្នុងកម្រិតសាសនា។ សម្តេចតេជោបានពន្យល់ក្នុងកម្រិតម៉ាក្រូ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះសាសនាទាំងអស់ទៅតាមជំនឿរបស់ប្រជាជន។ សម្តេចបានជំរុញឲ្យបន្តយកចិត្តទុកដាក់ថែទាំដើម្បីធានាថាសាសនានីមួយៗត្រូវគោរពសិទ្ធិគ្នាមិនត្រូវបៀតបៀនគ្នា។ អ្នកកាន់លើព្រះពុទ្ធត្រូវគោរពទៅតាមព្រះពុទ្ធ។ អ្នកកាន់គ្រិស្តត្រូវជឿទៅលើគ្រិស្តសាសនា និង អ្នកជឿទៅលើអ៊ីស្លាមសាសនាត្រូវគោរពទៅតាមសាសនាអ៊ីស្លាម។ ក្នុង

កម្រិតសាសនា ត្រូវខិតខំធ្វើសុខដុមនីយកម្មនៅក្នុងសាសនា និងនិកាយនីមួយៗ។ សម្តេចតេជោបានបន្តថា ក្នុងក្របខណ្ឌដឹកនាំរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានបង្ហាញរួចស្រេចទៅហើយអំពីសុខដុមនីយកម្មជនជាតិនិងសាសនានិង ការរីកចម្រើននៃសាសនាទាំងអស់នៅកម្ពុជា។ គណបក្សប្រជាជនកម្ពុជាបានធ្វើកិច្ចការនេះជាប្រចាំមិនមែនធ្វើម្តងម្កាល និងឆក់កណ្តៀតនោះឡើយ។ ការរីកចម្រើននៃសាសនា និងភាពសុខដុមនីយកម្មជនជាតិនិងសាសនា គឺបានកើតចេញពីមនុញ្ញផលនៃសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍលើគ្រប់វិស័យ។ ដូចនេះសម្តេចសង្ឃឹមថាគ្រប់ជនជាតិនិង សាសនានៅកម្ពុជានិងខិតខំថែរក្សានូវសុខសន្តិភាព។

* ព្រឹកថ្ងៃទី៧ ខែឧសភា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ដារឡើងវិញផ្លូវជាតិលេខ៣។ ក្នុងពិធីនោះសម្តេចតេជោមានប្រសាសន៍ថា៖ “បក្សមួយងាប់ទៅដោយសារតែធ្វើខុសច្បាប់។ មនុស្សមួយចំនួនដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយគេធ្វើខុសច្បាប់។ នេះជាកំហុសរបស់គេ។ ក៏ប៉ុន្តែងាប់បក្សនយោបាយមួយដែលធ្វើខុសច្បាប់ វាមិនបានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សងាប់នោះទេ។ ត្រូវយល់ឲ្យច្បាស់។ អ្នកឯងពហិការមិនចូលរួមបោះឆ្នោតដោយគណបក្សរបស់អ្នកឯងដែលនឹងបង្កើតថ្មី ឬគណបក្ស ដែលអ្នកឯងមាន។ ប៉ុន្តែអ្នកឯងមិនត្រូវភ្លេចថាសិទ្ធិនៃបក្សដទៃគេចូលរួមបោះឆ្នោត។ អ្នកខ្លះបានប្រកាសមិនចូលរួមបោះឆ្នោត ហើយក៏បានប្រកាសមិនឲ្យប្រជាជនទៅចូលរួមបោះឆ្នោតទៀតផង។ នេះជា

ការបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសតំណាងគណបក្សនយោបាយដែលខ្លួនពេញចិត្ត ។ អ្នកខ្លះតាំងខ្លួនថា បើសិនជាគណបក្សគេមិនបានចូលរួមបោះឆ្នោតសហគមន៍អន្តរជាតិ ក៏មិនទទួលស្គាល់។ អ្វីទៅជាសហគមន៍អន្តរជាតិ? សូមផ្តល់ជាចម្លើយឱ្យបានត្រឹមត្រូវ។ នរណាជាតួអង្គពិតប្រាកដនៃសហគមន៍អន្តរជាតិ?

✱ ព្រឹកថ្ងៃទី៩ ខែឧសភា សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មករិនីចំនួន ២៨.៥៨៤ នាក់មកពីរោងចក្រ សហគ្រាសចំនួន ២៦នៅក្នុងក្រុងបាវិតខេត្តស្វាយរៀង។ សម្តេចតេជោមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសនៅបាវិតនេះ គឺសម្តេចជាអ្នកបង្កើតដោយផ្ទាល់ដៃ ។ សម្តេចជាអ្នកធ្វើឆ្មបបង្កើតវាឡើង។ ដំបូងចាប់ផ្តើមដោយលោក ក្រូមិន យ៉ាង នៅឆ្នាំ ២០០៦ គឺតំបន់សេដ្ឋកិច្ចពិសេសមានហាតាន់ ។ ឥឡូវតំបន់សេដ្ឋកិច្ចពិសេសនេះបានរីកចម្រើនចាប់តាំងពីមានតែតំបន់សេដ្ឋកិច្ចពិសេសតែមួយ រហូតបច្ចុប្បន្នមានរហូតដល់ ១១ កន្លែង និង ប្រើប្រាស់កម្មករជាងប្រាំម៉ឺននាក់ ។ សម្តេចតេជោបានធ្វើការគូសបញ្ជាក់អំពីអ្វី ដែលជាការកើនឡើងនូវតំបន់សេដ្ឋកិច្ចពិសេសនេះ គឺដោយសារថាក្រោយកម្ពុជាទទួលបានសុខសន្តិភាព សម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួនពីរ ក្នុងនោះទី១-ការប្រែក្លាយតំបន់ដែលជាសមរភូមិទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទី២-ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ។ សម្តេចតេជោក៏បានអំពាវនាវឲ្យកម្មករកម្មករិនីចំនួនដូចជាប្រជាពលរដ្ឋ ទាំងអស់ត្រូវរួមគ្នាថែរក្សា “សន្តិភាព” ឲ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនតទៅមុខទៀត ។ សន្តិភាពមានតម្លៃធំធេងណាស់។ បាត់សន្តិភាពគឺបាត់អ្វីៗទាំងអស់រាប់ទាំងសិទ្ធិមនុស្ស ។ ការរក្សាសន្តិភាពនេះវាមិនលំបាកនោះទេឲ្យតែបងប្អូនកម្មករ និង ប្រជាពលរដ្ឋទាំងអស់បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជានោះសន្តិភាពនឹងត្រូវបានថែរក្សាជាបន្តទៀត។ សម្តេចតេជោបានអះអាងនៅចំពោះមុខកម្មករ ទាំងអស់ថា ដរាបណាពួកដែលចង់បំផ្លាញជាតិ និង បំផ្លាញសន្តិភាពនៅតែមាន សម្តេចក៏នៅតែបន្តឈរឈ្មោះជានាយករដ្ឋមន្ត្រី ដើម្បីទប់ស្កាត់វា និងការពារអាយុជីវិតប្រជាជនកម្ពុជា ការពារការងារធ្វើ និងបង្កើនប្រាក់ឈ្នួលរបស់បងប្អូន ។

✱ នៅរសៀលថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតជាតិវិស័យសកម្មភាពមិន ក្រោមប្រធានបទ «**ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមិននៅឆ្នាំ២០២៥**» និងប្រកាសដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមិន ឆ្នាំ២០១៨-២០២៥ ដែលធ្វើឡើងនៅវិមានសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កេរដំណែលគ្រាប់មីន និងសំណល់ជាតិផ្ទុះ នៅកម្ពុជាត្រូវបានបន្ទុះទុកពីសម័យសង្គ្រាម និងជម្លោះផ្ទៃក្នុងរាប់ទសវត្សរ៍ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ និងមានជនរងគ្រោះដោយសារគ្រាប់មីន និង



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតជាតិវិស័យសកម្មភាពមិន ក្រោមប្រធានបទ «**ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមិននៅឆ្នាំ២០២៥**»

សំណល់ជាតិផ្ទុះពីសង្គ្រាមច្រើនជាងគេបំផុតក្នុងពិភពលោក ។ ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៧ មានចំនួន ៦៤៦៨៨នាក់។ ការបាត់បង់ជីវិត ឬពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល។ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ សម្តេចបានខិតខំពុះពារ យ៉ាងលំបាក ជម្នះគ្រប់ឧបសគ្គ ដើម្បីបង្រួបបង្រួមប្រទេសជាតិ រកសន្តិភាព និងបញ្ចប់សង្គ្រាមជូនប្រទេស និងប្រជាជនកម្ពុជា ដែលក្នុងពេលនោះដៃម្ខាងត្រូវប្រយុទ្ធទប់ស្កាត់ មិនឲ្យបបប៉ុលពតវិលមកវិញ ហើយដៃម្ខាងទៀតខិតខំស្តារសង្គមសេដ្ឋកិច្ចក្នុងស្ថានភាពដែលប្រទេសជាតិស្ថិតក្នុងស្ថានភាពហ៊ុំព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ចពីខាងក្រៅយ៉ាងអយុត្តិធម៌ទៀតផង។ តាមរយៈការអនុវត្តន៍នយោបាយ «**ឈ្នះ-ឈ្នះ**» កម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងប្រទេសបញ្ចប់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ អង្គការចាត់តាំងខាងនយោបាយ និងយោធារបស់កម្ពុជាប្រជាធិបតេយ្យត្រូវបានរំលាយ ហើយប្រទេសជាតិក៏ទទួលបានមកវិញនូវសុខសន្តិភាពឯកភាពជាតិឯកភាពទឹកដីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំនៅកម្ពុជា។ សម្តេចតេជោបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៦ ទោះបីកម្ពុជាកំពុងប្រឈមនឹងបញ្ហាគ្រោះថ្នាក់ដោយសារមីន កម្ពុជាបានខិតខំចែករំលែកកងកម្លាំងបោស សម្អាតមីនរបស់ខ្លួន ដើម្បីទៅចូលរួមចំណែកសម្រាលទុក្ខជូនដល់ប្រទេសផ្សេងៗដែលកំពុងប្រឈមនឹងរងគ្រោះថ្នាក់ដោយ សារមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជាប្រទេសស៊ូដង់ ស៊ូដង់ ខាងត្បូង ឆាដ ម៉ាលី អាហ្ស៊ីកកណ្តាល ស្វីស្វីស លីបង់ និងស៊ីរី នៅក្នុងក្របខណ្ឌបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមការងារបោសសម្អាតមីនមនុស្សធម៌ និងផ្តល់នូវភាពសុខភ័យក្សេមក្សាន្តដល់ប្រជាជននៃប្រទេសទាំងនោះ។ ជាក់ស្តែង ក្នុងរយៈពេលជាង ១២ឆ្នាំកន្លងទៅនេះ ទាហានម្នាក់ខៀវកម្ពុជា ចំនួន ៥.៤៨៦នាក់ បាននិងកំពុងបំពេញបេសកកម្ម ហើយទាហាន ម្នាក់ខៀវទាំងនោះ បានក្លាយជាគ្រួសារមួយរបស់អង្គការ



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្លូម ខេត្តពោធិ៍សាត់

សហប្រជាជាតិ និងជាបងប្អូនគ្រប់ជាតិសាសន៍លើសកលលោកដែលតែងបានជួយផ្តល់នូវបរិស្ថានល្អប្រសើរមួយផ្នែកក្នុងពិភពលោក។ ជាមួយគ្នានេះ សម្តេចតេជោបានអំពាវនាវដល់សហគមន៍ ផ្តល់ជំនួយដៃគូអភិវឌ្ឍន៍និងប្រទេសជាមិត្តបន្តជួយគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឲ្យកាន់តែខ្លាំងក្លាជាមួយអាជ្ញាធរមិនលើកគ្រប់រូបភាព។ **សម្តេចតេជោ ហ៊ុន សែន** ឆ្លើយតបទៅនឹងការលើកឡើងរបស់អង្គការ NGO មួយចំនួនថា មិននៅកម្ពុជាស្អុយអស់ហើយ, សម្តេចស្នើឲ្យអ្នកទាំងនោះមកមើលមិននៅកម្ពុជា និងអាចឲ្យដើរ លើចំការមិនទាំងនោះ ។

✽ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នេះ **សម្តេចតេជោ ហ៊ុនសែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម **ហ៊ីដេអ៊ីសា ហ៊ុរិនូឈី** (Hidehisa HORINOCHI) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែង ១៣៥.២៤ គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្លូម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន។ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងថា រាជរដ្ឋាភិបាលត្រូវតែសន្សំលុយសម្រាប់ធ្វើផ្លូវ ធ្វើស្ពាន សាលារៀន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ។ ជាពិសេសទុកសម្រាប់ធ្វើជាបដិភាគ ក្នុងការសាងសង់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាមួយថវិកាដែលជាកម្ចីពីបរទេស។ នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ គឺជាអ្នកយកចិត្តទុកដាក់ខ្ពស់ចំពោះការសាងសង់ផ្លូវជាតិលេខ៥ ហើយបើមិនមាននាយករដ្ឋមន្ត្រីរូបនេះទេប្រហែលគ្មានការផ្តល់កម្ចីសម្រាប់សាងសង់ផ្លូវនេះឡើយ។ ទាក់ទិនទៅនឹងការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា **សម្តេចតេជោ ហ៊ុន សែន** បានបញ្ជាក់ថា ទិវានេះធ្វើឡើងដើម្បីរំលឹកដល់ការដាក់ចេញនូវនយោបាយដ៏ព្រៃផ្សៃរបស់ខ្មែរក្រហម។ សម្តេចនៅតែជម្នះក្នុងការរក្សាអដ្ឋិតពលរដ្ឋរងគ្រោះក្នុងរបបខ្មែរក្រហម ដោយមិនបំផ្លាញចោលនោះឡើយ គឺដើម្បីទុកជាភស្តុតាងសម្រាប់កូនខ្មែរជំនាន់ក្រោយ ។ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងថា «សាមកុក» មិនមែនមានតែនៅស្រុកចិននោះទេ នៅខ្មែរក៏មាន

«សាមកុក» ដែរ។ មុនឆ្នាំ១៩៧០ ខ្មែរមានច្រើន បក្សច្រើនពួក និងច្រើនក្រុមណាស់ ហើយក្នុងចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ខ្មែរមានពីរក្រុមមានអ្នកគាំទ្រសម្តេចនរោត្តម សីហនុ និងខ្មែរគាំទ្ររបបលន់ នល់, ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មានក្រុម ប៉ុល ពត និងអ្នកតស៊ូប្រឆាំងរបប ប៉ុល ពត យ៉ាងច្រើន, ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ ប្រទេសខ្មែរមួយមាន តំបន់ត្រួតត្រាច្រើនរវាងខ្មែរដឹកនាំដោយ នៅតាមជ័យដែន, ក្រោយឆ្នាំ១៩៩១ រហូតដល់ឆ្នាំ១៩៩៨ ខ្មែរមួយមានតំបន់ត្រួតត្រាពីរ គឺតំបន់មួយត្រួតត្រាដោយរាជរដ្ឋាភិបាល ហើយតំបន់មួយទៀតត្រួតត្រាដោយខ្មែរក្រហម។ ទោះបីអ៊ុនតាក់ប្រើលុយជាង ២ពាន់លានដុល្លារក៏មិនអាចបញ្ចប់សង្គ្រាមខ្មែរបានដែរ។ ឆ្នាំ២០១៨នេះ គឺជាខួប ២០ឆ្នាំនៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។ នៅខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមនេះ សម្តេចតេជោស្នើឲ្យធ្វើពិធីអបអរសាទរដ៏ធំមួយនៅវិមានឈ្នះ-ឈ្នះដោយយកថ្ងៃដែល ខៀវ សំផន, នួន ជា និងគណៈរដ្ឋមន្ត្រីរបស់ខ្មែរក្រហមមកដល់ផ្ទះរបស់សម្តេច។ រឿងដែលសំខាន់សម្រាប់កម្ពុជានាពេលនេះ ត្រូវតែរក្សាសុខសន្តិភាពឲ្យបាន បើគ្មានសន្តិភាពគ្មានការអភិវឌ្ឍនោះឡើយ កុំនិយាយដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សព្រោះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សចាប់ផ្តើមតែក្នុងប្រទេសមានសន្តិភាពប៉ុណ្ណោះ។ ប្រទេសនៅមជ្ឈិមបូព៌ាច្រើនកំពុងជួបសង្គ្រាមប្រជាពលរដ្ឋស្លាប់ និងរបួស គ្មានស្គាល់ឡើយអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ **សម្តេចតេជោ ហ៊ុន សែន** បានអំពាវនាវដល់អាជ្ញាធរជួយសម្រួល ដល់គណបក្សនយោបាយនានាក្នុងការធ្វើសកម្មភាពនយោបាយជាមួយសមាជិក សមាជិការបស់ពួកគេពោល គឺមិនត្រូវបង្កជាឧបសគ្គណាមួយសម្រាប់បក្សនយោបាយនោះឡើយ។ គណបក្សប្រជាជនកម្ពុជាត្រូវការឈ្នះឆ្នោត ប៉ុន្តែបក្សនេះជាបក្សដឹកនាំរាជរដ្ឋាភិបាល ដូច្នេះត្រូវមានតួនាទីសម្របសម្រួលដល់ការធ្វើសកម្មភាពនយោបាយរបស់បក្សនយោបាយនានា ។ ក្នុងនាមជាអ្នកកាន់ចង្អុតប្រទេសរយៈពេល ៣៣ឆ្នាំមកនេះ សម្តេចមិនដែលបានធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់ទទួលគ្រោះថ្នាក់នោះទេ មានតែទាញប្រជាពលរដ្ឋចេញពីអន្លង់នៃគ្រោះថ្នាក់។

✽ នៅព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រមាណ ៣.៣៤៩នាក់ ក្នុងនោះមាននារី ១.៤៤៩នាក់។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងថា មូលហេតុដែលកម្ពុជាដើរចូលអាស៊ានបាន ដោយសារតែកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់។ រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេច នៅតែយកការបណ្តុះបណ្តាលនិងអប់រំជាមុខ។ សម្រាប់នយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។ សម្រាប់នយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នេះ គឺរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់លើសំណាញ់សុវត្ថិភាពសង្គម ដូចជាការផ្តល់សាច់ប្រាក់ដល់កម្មករវិនិយោគការកងកម្លាំងប្រដាប់អាវុធជាដើម នៅពេលពួកគេសម្រាលកូន។ រីឯ

ការអប់រំនាពេលបច្ចុប្បន្នកំពុងតែបាញ់ឆ្ពោះទៅលើការអប់រំនៅតាមទីជនបទ ដោយដាក់ចេញគោលដៅភូមិមួយមានសាលាមួយ និងស្រុកមួយមានវិទ្យាល័យច្រើន និងខេត្តមួយត្រូវមានសាកលវិទ្យាល័យរដ្ឋមួយ។ សម្តេចតេជោបានគូសបញ្ជាក់ថា យុវជនសម័យសុខសន្តិភាពនេះមានឱកាសច្រើនណាស់ក្នុងការស្វែងរកការអប់រំខុសគ្នាឆ្ងាយពីយុវជនក្នុងសម័យសង្គ្រាម ដែលគ្មានផ្លូវជ្រើសរើសនោះឡើយ ក្រៅតែពីការចូលបម្រើកងទ័ព។ ដូច្នេះត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ហើយត្រូវប្រើប្រាស់ឱកាសក្នុងពេលមានសុខសន្តិភាពនេះឲ្យបានត្រឹមត្រូវ។

✱ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នេះ សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី កីឡាតេក្វាន់ដូ ITF កម្ពុជា ចូលជួបសម្តែងការគូសម និងសំណេះសំណាល ក៏ដូចជាប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ដល់ម្ចាស់ជ័យលាភី ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី៩ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ។ ក្នុងឱកាសនោះ សម្តេចតេជោ **ហ៊ុន សែន** បានសម្តែងនូវមោទនភាពជាខ្លាំងចំពោះក្រុមកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភីទាំងអស់ដែលនាំមកនូវកិត្តិយសជូនជាតិមាតុភូមិ។

✱ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នេះ សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុប ១៩.៩៤៩នាក់ មកពីរោងចក្រសហគ្រាសចំនួន ១៧នៅក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមនខេត្តកំពង់ស្ពឺ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះសម្តេចតេជោ **ហ៊ុន សែន** បានថ្លែងថា ការវិវឌ្ឍន៍រីកចម្រើននៃខេត្តកំពង់ស្ពឺ ដែលបានប្រែក្លាយពីខេត្តដែលធ្លាប់ទទួលរងនូវការខូចខាតខ្ទេចខ្ទាំដោយសង្គ្រាម ដូចជានៅតំបន់ឱវ៉ាល់ជាកន្លែងខ្មែរក្រហមដែលមានការប្រយុទ្ធគ្នាខ្លាំង។ តាមរយៈនយោបាយឈ្នះឈ្នះ គឺបានធ្វើឲ្យតំបន់នេះទៅជាតំបន់សន្តិភាពស្ថិរភាពរហូតមកដល់បច្ចុប្បន្ន។ ខេត្តកំពង់ស្ពឺដែលបច្ចុប្បន្ននេះ មានរោងចក្រសហគ្រាសកើនឡើងចំនួន ២២៥ មានកម្មករនិយោជិត ប្រមាណ ៩៨២១៣នាក់ ដែលបានផ្តល់ប្រាក់ឈ្នួលប្រមាណ ២២០លានដុល្លារក្នុង១ឆ្នាំ។ សម្តេចតេជោបានថ្លែងទៀតថា៖ «ខ្ញុំមិនជឿថាអ្នកដែលអំពាវនាវឲ្យប្រជាជនធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតវានឹងក្លាយទៅជាចំនួនភាគច្រើននោះទេ ព្រោះនេះជាការប្រើសិទ្ធិ។ សមាជិកគណបក្សប្រជាជនកម្ពុជាមានជាង ៥លាននាក់ រួចស្រេចទៅហើយ ក្នុងចំណោមជាង ៨លាននាក់ ដែលបានចុះឈ្មោះបោះឆ្នោត ដូច្នេះអ្នកគិតថា នេះជាការធ្វើប្រជាមតិ ប្រហែលជាអ្នកប្រថុយប្រថានពេកទេដឹង»។ សម្តេចតេជោបានបន្តថា «ច្បាប់នៅលើពិភពលោក អត់មានច្បាប់ណាចែងថា ប៉ុន្មានភាគរយទៅបោះឆ្នោត ទើបគ្រប់កិច្ចនោះទេ។ ប៉ុន្តែខ្ញុំគ្រាន់តែចង់ឲ្យអ្នកភ្លឺភ្នែកថា គ្រាន់តែសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាមានជាង ៥ លាននាក់ ក្នុងចំណោមអ្នកទៅបោះឆ្នោតជាង ៨លាននាក់ ។



សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ម៉ីន វ៉ានី ហ៊ុនសែន អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រព ព្រះសុគន្ធវារីប្រធានសម្តេចព្រះកិត្តិយស ៣អង្គ

ដូច្នេះអ្នកមិនអាចទៅរួចទេ នៅក្នុងការចាត់ថា ជាការធ្វើប្រជាមតិតាមរយៈការបោះឆ្នោតបានប៉ុន្មាននោះ អ្នកច្បាស់ជាទទួលបរាជ័យលើបញ្ហានេះ»។

✱ នៅព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៨ សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ម៉ីន វ៉ានី ហ៊ុនសែន** ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រព ព្រះសុគន្ធវារីប្រធានសម្តេចព្រះកិត្តិយស ៣ព្រះអង្គ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតី។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ រំលឹកពីវិស័យព្រះពុទ្ធសាសនា ដែលពីអតីតកាលបានទទួលរងនូវភាពខ្ទេចខ្ទាំដោយសង្គ្រាមជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដែលពេលនោះ ទីអាវាមជាច្រើនត្រូវបានបំផ្លាញចោលស្ទើរគ្រប់ទីកន្លែង ។ ប៉ុន្តែក្រោយឆ្នាំ១៩៧៩ វិស័យសាសនានេះ ត្រូវបានស្តារ និងងើបឡើងវិញបន្តិចម្តងៗរហូតមានការរីកចម្រើនដូចសព្វថ្ងៃនេះ ។ បច្ចុប្បន្នកម្ពុជា មានវត្តអាវាមប្រមាណជាង ៤,០០០វត្ត និងមានព្រះសង្ឃរស់នៅប្រមាណជាង ៦០,០០០អង្គ ផងដែរ។ វិស័យពុទ្ធចក្រ ពិតជាបានចូលរួមផ្សារភ្ជាប់ និងវិស័យអាណាចក្រដែលវិស័យនេះទាំងពីរ បានផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ វត្តអាវាមក៏ជាកន្លែងបណ្តុះបណ្តាលនូវចំណេះដឹង និងជាកន្លែងអប់រំទូន្មានប្រៀបប្រដៅ ដល់ព្រះសង្ឃ និងសិស្សផងដែរ។ ជាក់ស្តែងដូចជាវត្តបទុមវតី នេះផ្ទាល់ក៏មានសិស្សនិស្សិតស្នាក់នៅដើម្បីបន្តការរៀនសូត្រប្រមាណ ៣៧៤នាក់ផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថាការដែលរៀបចំឲ្យមានទង់សាសនាតាមបាវចនានេះ គឺជាការរួមចំណែករំលឹកដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបានដឹងថា កម្ពុជាស្ថិតនៅក្រោមម្លប់ព្រះពុទ្ធសាសនា។ តាមរយៈ ការរៀបចំអាសនៈសម្រាប់ព្រះសង្ឃក្នុងពិធីផ្សេងៗឲ្យខ្ពស់ជាងពុទ្ធបរិស័ទ ក៏ដូចជាការរៀបចំឲ្យមានទង់សាសនានៅកន្លែងរៀបចំបាវចនាជាតិគឺ ជាការរួមចំណែកលើកតម្កើនវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើនផងដែរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងទិវាជាតិ នៃការចងចាំ ២០ ឧសភា



សម្តេចហ៊ុន សែន អញ្ជើញចូលរួមក្នុងទិវាជាតិ នៃការចងចាំ ២០ ឧសភា
និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅវត្តក្បាលដំរី ឃុំត្រពាំងថ្លុង ស្រុកពញាក្រក់

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ប្រធាន រដ្ឋសភា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅវត្តក្បាលដំរី ឃុំត្រពាំងថ្លុង ស្រុក ពញាក្រក់ ខេត្តត្បូងឃ្មុំ។

សម្តេចហ៊ុន សែន និងលោកជំទាវ ព្រមទាំងអ្នកចូលរួមបានអញ្ជើញដាក់កង់ផ្កាគោរពវិញ្ញាណក្ខន្ធដល់បុព្វការីជនរ័កម្នាក់-បាល យុទ្ធជន យុទ្ធនារី បញ្ញវន្ត អ្នកស្នេហាជាតិ និងជនរងគ្រោះ ដែលត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌បំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ **សម្តេចហ៊ុន សែន** បានថ្លែងថាថ្ងៃនេះ ពេលនេះ កាលពី៤៣ឆ្នាំមុន ប្រជាជនកម្ពុជាកំពុងរស់នៅក្នុងភពអន្តការងារដ៏តស៊ូស្វ័យ ពោរពេញទៅដោយទុក្ខវេទនា ឈឺចាប់ខ្លោចផ្សា និរាសត្រាត់ប្រាស់ រកទីបំផុតគ្មាន ហេតុអ្វីបានជាសម្តេចរបស់សង្គមជាតិទាំងមូលត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីក្លាយជាគំនរជះផង់។ អនុស្សាវរីយ៍ដ៏មហាសែនជូរចត់ទាំងឡាយ ដែលយើងតែងនឹកឃើញនិងចងចាំមិនអាចបំភ្លេចបាន គឺផ្ដើមចេញពីថ្ងៃ២០ ឧសភា ឆ្នាំ១៩៧៥ ដែលមេដឹកនាំកម្ពុជាប្រជាធិបតេយ្យ បានដាក់ចេញនូវគោលនយោបាយដ៏ខ្មៅងងឹតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ គឺការជម្លៀសប្រជាជនចេញពីភូមិផ្ទះដោយបង្ខំ លុបបំបាត់រូបិយវត្ថុ លុបចោលរបប ទីផ្សារផ្សឹកព្រះសង្ឃ បិទវត្តអារាម លុបបំបាត់សាសនា លុបបំបាត់កម្មសិទ្ធិឯកជន បង្កើតផ្ទះបាយរួមទូទាំងប្រទេស បណ្តេញជនបរទេស បិទមន្ទីរពេទ្យ បិទសាលារៀនគ្រប់កម្រិត និងកាប់សម្លាប់ប្រជាជនឯងដោយគ្មានត្រាប្រណី។ ក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតដែលប្រជាជាតិកំពុងទទួលរងនូវគ្រោះមហន្តរាយនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធ ដែលនៅសល់ពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានក្រោកឈរតស៊ូប្រកបដោយវិភាគប្រឆាំងនឹងរបបនេះ ហើយបានរួមគ្នាបង្កើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» នៅថ្ងៃ២ ធ្នូ ឆ្នាំ

១៩៧៨ ដើម្បីដឹកនាំប្រជាជនធ្វើការតស៊ូរំដោះប្រទេសជាតិ ពីរបបដ៏យង់ឃ្នងនេះ។ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រពីប្រជាជនគ្រប់ទិសទីនិងទទួលបានការជួយឧបត្ថម្ភដ៏ធំធេងទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ហួតទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

សម្តេចហ៊ុន សែន បានថ្លែងទៀតថា មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយបើកឡើងវិញ នូវទំព័រសករាជថ្មី គឺសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ៣៩ឆ្នាំកន្លងមកនេះក្រោមការដឹកនាំ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឱ្យប្រទេសជាតិសម្រេចបាននូវសមិទ្ធផលធំៗ និងសំខាន់ៗជាប្រវត្តិសាស្ត្រ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាត់សន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។

មហាជោគជ័យទាំងនេះកើតចេញពីស្មារតីរបស់គណបក្សប្រជាជនកម្ពុជាតែមួយគត់ ហើយបើទោះបីពេលវេលាបានកន្លងផុតទៅជាច្រើនទសវត្សហើយក៏ដោយ ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយរបស់ជាតិ ដែលបានកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របស់ពួកយោធពល ប៉ុល ពត អស់រយៈពេល ៣៩ ឆ្នាំ ៨ខែ ២០ថ្ងៃ។ ក្នុងទិវាជាតិនៃការចងចាំនេះ **សម្តេចហ៊ុន សែន** បានអំពាវនាវដល់ជនរួមជាតិចងចាំនិងដកស្រង់នូវបទពិសោធន៍ដ៏ជូរចត់ ដែលធ្លាប់បានកើតមានក្នុងសង្គមជាតិខ្មែរ ចេះរួបរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិអង្វែងទៅ។



**ទិវាពិភពលោកកាកបាទក្រហម អង្គបន្ទក្រហម
៨ឧសភា លើកទី១៥៥**



ប្រធានបទ « កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា ដោយមិនទុកនរណាម្នាក់ចោល »

*** កាកបាទក្រហមកម្ពុជាប្រមូលថវិកាពីសប្បុរសជនបានជាង ១៨ លានដុល្លារអាមេរិក**



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ម៉ុង វ៉ាន់ ហ៊ុនសែន** ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរព្រាហ្មទិវាពិភពលោក កាកបាទក្រហម អង្គបន្ទក្រហម ៨ ឧសភា លើកទី ១៥៥

នៅព្រឹកថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០១៨ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ម៉ុង វ៉ាន់ ហ៊ុនសែន** ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរ ព្រាហ្មទិវាពិភពលោក កាកបាទក្រហម អង្គបន្ទក្រហម ៨ឧសភាលើកទី១៥៥ឆ្នាំ២០១៨នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ «**កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា ដោយមិនទុកនរណាម្នាក់ចោល**» ដោយមានការអញ្ជើញ ចូលរួមពីសំណាក់តំណាងកាកបាទក្រហមអន្តរជាតិ ដៃគូអភិវឌ្ឍន៍សប្បុរសជនជាតិ-អន្តរជាតិ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។

គួរបញ្ជាក់ដែរថា ទិវាពិភពលោកកាកបាទក្រហម អង្គបន្ទក្រហម៨ឧសភាជាព្រឹត្តិការណ៍ដ៏មានសារៈ សំខាន់សម្រាប់ចលនាកាកបាទក្រហម អង្គបន្ទក្រហម ដែលជា ឱកាសសម្រាប់ការចងចាំជានិច្ចខួបកំណើតលោក **ហង់រី ឌីណង់** កើតថ្ងៃទី ០៨ ឧសភា ឆ្នាំ១៨២៨ ស្ថាបនិកសមាគមជួយសង្គ្រោះអ្នករងគ្រោះនាឆ្នាំ ១៨៦៣។ កាកបាទក្រហមកម្ពុជា ដែលមាន**សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ** ជាប្រធានកិត្តិយសតែងបានប្រារព្ធទិវាពិភពលោក កាកបាទក្រហម អង្គបន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ។ ទិវានេះទទួលបានការឧបត្ថម្ភពីសប្បុរសជនគ្រប់ជនជាតិទាំងនៅថ្នាក់កណ្តាល និងនៅសាខាជារៀងរាល់ឆ្នាំ ដែលជាចលករជួយឱ្យកាកបាទក្រហមកម្ពុជា មានធនធានធ្វើប្រតិបត្តិការ បានយ៉ាងស័ក្តិសម ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ

រួមចំណែកដោះស្រាយបញ្ហាអាទិភាពក្នុងសង្គមជាតិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ម៉ុង វ៉ាន់ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា តាំងពីឆ្នាំ២០១៧ កន្លងមករហូតមកដល់ខែមេសា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជាបាននិងកំពុងបន្តអនុវត្តន៍យុទ្ធសាស្ត្រ ២០១១-២០២០ របស់ខ្លួនផ្ដោតលើវិស័យស្នូលទាំង៤ គឺគ្រប់គ្រងគ្រោះមហន្តរាយ អប់រំ ថែទាំសុខភាពតាមសហគមន៍ លើកកម្ពស់តម្លៃមនុស្សធម៌និងអភិវឌ្ឍស្ថាប័ន។ សមិទ្ធផលសំខាន់ៗសម្រេចបានជារួមមាន៖ ប្រជាពលរដ្ឋតាមជនបទដាច់ស្រយាលជាង ១ម៉ឺន គ្រួសារទទួលបានអណ្តូងទឹកស្អាត ៤៣៣និងស្រះសហគមន៍ ចំនួន៧។ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត គឺចាស់ឥតទីពឹង កុមារកំព្រា កុមារខ្សោយសតិបញ្ញា ស្ត្រីមេម៉ាយ អ្នកពិការ អ្នករស់នៅជាមួយមេរោគអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃជាង១០ម៉ឺនគ្រួសារ ទទួលបានការជួយឧបត្ថម្ភជាស្បៀងសម្ភារ និងថវិកា។ បុគ្គលិកក្នុងវិស័យឯកជន ១៣២៩នាក់ និងអ្នកស្ម័គ្រចិត្ត ៥១៦នាក់ ទទួលបានការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមនិងបានផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋរាប់ពាន់នាក់។ សិស្សនិស្សិត មន្ត្រីរាជការ ប្រជាពលរដ្ឋប្រមាណ៧ម៉ឺននាក់បានទទួលចំណេះដឹងស្តីពីច្បាប់ ចរាចរណ៍ផ្លូវគោក។ យុវជនកាកបាទក្រហមកម្ពុជាដែលមានជាង ២ម៉ឺននាក់ទូទាំងប្រទេស តែងតែចូលរួមក្នុងសកម្មភាពមិត្តអប់រំមិត្ត សំអាតបរិស្ថាន ដាំដើមឈើ បរិច្ចាគឈាម ។ល។ ប្រជាពលរដ្ឋតាមតំបន់ព្រំដែនជាងមួយម៉ឺនគ្រួសារទទួលបានសារគន្លឹះអប់រំពីគ្រោះថ្នាក់ ដោយសារគ្រាប់មីននិងគ្រាប់មីនទាស់ផ្ទុះក្នុងពេលដែលប្រជាពលរដ្ឋ ២៩៤គ្រួសារ ទទួលបាន

ប្រាក់កម្ចីតមានការប្រាក់ធ្វើជាដើមទុនប្រកបមុខរបរមានជីវភាពប្រសើរ ឡើង។ បងប្អូន រួមជាតិ តែងតែបានទទួលនូវសារថែទាំសុខភាព ក្នុងឱកាសទិវាជាតិ ដើម្បីសុខភាព មាតា និងទារក ២១កុម្មៈ ក្នុងឱកាសទិវាឆ្នាំ២៥ ឧសភានិងទិវាពិភពលោក ប្រយុទ្ធជំងឺអេដស៍ ១៣ ក្រៅពីសមិទ្ធផលសំខាន់ៗខាងលើកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់មន្ទីរពេទ្យកន្ទបុប្ផា ចាប់តាំងពីឆ្នាំ២០១២ មក ដោយក្នុងមួយឆ្នាំៗ ចំនួន ១លានដុល្លារអាមេរិកនិងបានជួយសាងសង់និងជួសជុលលំនៅដ្ឋានបានរាប់រយខ្នង ធ្វើបង្គន់អនាម័យ បានរាប់ពាន់បន្ទប់ ផ្តល់ស៊ីទែន ទឹកនិងផ្សេងៗទៀតជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានានិងបានជួយស្វែងរកគ្រួសារ ដែលបែកគ្នាជាង៤០ ឆ្នាំឱ្យបានជួបជុំគ្នាឡើងវិញ បានជួយសាងសង់អគារសិក្សា អគារស្នាក់នៅ នៅតាមអង្គការ សមាគម និងមណ្ឌលកុមារកំព្រាមួយចំនួន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានប្រសាសន៍ថា ថ្វីបើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជាពុំបានរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះមហន្តរាយដោយកត្តាធម្មជាតិនិងកត្តា មនុស្ស តែតម្រូវការនៃការផ្តល់សេវាកម្មមនុស្សធម៌នៅតែជាការកិច្ច ជាអាទិភាពរបស់កាកបាទក្រហមកម្ពុជា។ ដោយសារហេតុផលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវដល់សប្បុរសជនជួយបន្តគាំទ្រដល់កាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមួយនេះ អាចបន្តពង្រឹងឱ្យបានកាន់ តែរឹងមាំ ទាំងថ្នាក់កណ្តាល សាខា អនុសាខា និងកន្លែងប្រតិបត្តិការ មនុស្សធម៌នៅទូទាំងប្រទេស ឱ្យមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាកម្មមនុស្ស ធម៌ ឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ ផ្តល់ក្តីសង្ឃឹមដល់អ្នកងាយរងគ្រោះបំផុតដូចពាក្យថា **“កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល”** ។

មានប្រសាសន៍នៅក្នុងឱកាសនោះ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវក្តីរីករាយ និងអបអរសាទរចំពោះទិវាពិភពលោកកាក

បាទក្រហម អង្គចន្ទក្រហម និងអរគុណដល់បណ្តាសប្បុរសជនទាំងអស់ដែលបានចូលរួមពិធីនេះយ៉ាងច្រើនកុះករ និងមានប្រសាសន៍រម្ងឹកពីគុណបការៈរបស់**សម្តេចព្រះបាទ នរោត្តម សីហនុ** និងសម្តេចម៉ែ ដែលកន្លងមកព្រះអង្គ បានចូលរួមចំណែកយ៉ាងធំធេងក្នុងសកម្មភាពកាកបាទក្រហមកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ កាកបាទក្រហមកម្ពុជា ដែលបានធ្វើសកម្មភាពមនុស្សធម៌កន្លងមកក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបំផុត ដែលសកម្មភាពទាំងអស់នេះបានឆ្លើយតបទាន់ពេលវេលា សម្រាប់ការជួយសង្គ្រោះបានយ៉ាងល្អប្រសើរ ។ សម្តេចតេជោ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សប្បុរសជនជាតិ និងអន្តរជាតិ ទាំងអស់ដែលបាន ចំណាយនូវថវិកាទ្រព្យធនផ្ទាល់ខ្លួនចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជាដើម្បីបម្រើលើវិស័យមនុស្សធម៌។ តាមរយៈប្រធានបទឆ្នាំនេះ **“កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល”** គឺពិតជាមានន័យគ្រប់គ្រាន់សម្រាប់សកម្មភាពរួមរបស់កាកបាទក្រហមកម្ពុជា។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យធ្វើការត្រៀមទុកជាមុនតាមរយៈយន្តការរបស់រាជរដ្ឋាភិបាល និងយន្តការរបស់កាកបាទក្រហមកម្ពុជា ព្រោះឆ្នាំនេះបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម អាចកើតមានគ្រោះទឹកជំនន់។ ឆ្នាំនេះ បើមិនខុសទេគឺវាត្រូវមានជំនន់ធំមួយ ដែលត្រូវប្រុងប្រៀបដោះស្រាយបញ្ហានេះ តាមរយៈយន្តការរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ យន្តការរបស់កាកបាទក្រហមកម្ពុជា និងយន្តការរបស់រដ្ឋនៅគ្រប់កម្រិតទាំងអស់។ រាជរដ្ឋាភិបាលក៏បានត្រៀមបម្រុងទុកថវិកាមួយចំនួន និងស្បៀងអាហារមួយចំនួនសម្រាប់បង្ការគ្រោះមហន្តរាយនេះហើយ។



ទិដ្ឋភាពនៅក្នុងទិវាពិភពលោក កាកបាទក្រហម អង្គចន្ទក្រហម ៨ ឧសភា លើកទី១៥៥ ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»

សម្តេចក្រឡាហោម ស ខេង ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ មានសារៈសំខាន់ណាស់សម្រាប់ជាតិ និងប្រជាជន



សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី នៃសាលាខេត្ត ពោធិ៍សាត់

ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ **សម្តេចក្រឡាហោម ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៦ នៅពេលខាងមុខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជនគ្រប់ៗរូប ។ រាល់សកម្មភាពឬទង្វើណាញ្ញះញង់របស់បុគ្គលទាំងឡាយណា ដែលមិនឲ្យប្រជាពលរដ្ឋទៅចូលរួម បោះឆ្នោត គឺប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំណត់របស់ប្រទេសកម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា ក្រៅពីប្រឆាំងនឹងច្បាប់ហើយនោះ បុគ្គលដែលញ្ញះញង់មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតក៏អាចប្រឈមនឹងទោសទណ្ឌ ដែលបានបញ្ញត្តិ ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រង់មាត្រា ១៤២ ដែលចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០រៀល ទៅ ២០.០០០.០០០រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។ **សម្តេចក្រឡាហោម**បានបន្តថា ការអំពាវនាវឲ្យរដ្ឋាភិបាល និងប្រជាពលរដ្ឋទៅបោះឆ្នោត គឺជារឿងត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ **សម្តេចក្រឡាហោម ស ខេង** ក៏បានថ្លែងកោតសរសើរនូវរាល់សមិទ្ធផលថ្មីៗ ដែលខេត្តពោធិ៍សាត់បានធ្វើការអភិវឌ្ឍ សម្រេចបាននាពេលនេះ ហើយអគាររដ្ឋបាលថ្មីនេះមានទំហំធំទូលាយ បង្អស់គួរឲ្យអោយស្រស់សម្រាប់មន្ត្រីរដ្ឋបាលសាលាខេត្ត ធ្វើការងារស្រួល និងបានផ្តល់សេវាល្អមានភាពឆាប់រហ័សដល់ប្រជាពលរដ្ឋទៀតផង។ **សម្តេច ស ខេង** បានបន្តទៀតថា ខេត្តមួយចំនួនទៀតក៏បាននឹងកំពុងសាងសង់អគាររដ្ឋបាលខេត្តផងដែរ ទាំងនេះបញ្ជាក់ឱ្យឃើញពីការរីកចម្រើន និងមានការអភិវឌ្ឍផ្នែករដ្ឋបាល ខេត្ត ហើយសមិទ្ធផលទាំងអស់នេះកើតមានឡើងបានដោយសារតែប្រទេសជាតិមានសុខសន្តិភាព។

សម្តេចក្រឡាហោម បានអំពាវនាវទៅដល់មន្ត្រីអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ បម្រើកិច្ចការជូនប្រជាពលរដ្ឋឱ្យបានល្អ និងផ្តល់សេវា

ឱ្យបានរហ័សទាន់ពេលវេលា ហើយសម្តេចក៏បានអំពាវនាវផងដែរ ដល់អ្នកវិនិយោគទាំងឡាយឱ្យចូលមកវិនិយោគ នៅក្នុងខេត្ត ពោធិ៍សាត់ ដែលជាខេត្តមានធនធានធម្មជាតិច្រើន។ **សម្តេចក្រឡាហោម ស ខេង** ក៏នៅតែបន្តរំលឹកឡើងវិញ នូវសេចក្តីវិនាសដោយសារ ឥទ្ធិពល នៃភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃកាលពីអតីតកាល ទម្រាក់មុជជាឆ្លងកាត់មកដល់ដំណាក់កាល ដូចសព្វថ្ងៃនេះ លំបាកខ្លាំងណាស់ ដូច្នេះហើយសូមកុំឲ្យអតីតកាលវិលត្រឡប់ឲ្យសោះ ព្រោះសន្តិភាពមានតម្លៃខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។

គួរបញ្ជាក់ដែរថា អគាររដ្ឋបាលថ្មីខេត្តពោធិ៍សាត់ដែលមានតម្លៃជាង ៣លានដុល្លារ អាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៨ ក្រោមអធិបតីភាព **សម្តេចក្រឡាហោម ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។

ឯកឧត្តម **ម៉ៅ ធីន** អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ឲ្យដឹងថា អគាររដ្ឋបាលថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅអំឡុងខែឧសភា ឆ្នាំ២០១៣ និងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ដោយចំណាយថវិកាអស់ជាង ៣លានដុល្លារអាមេរិក ។ អគាររដ្ឋបាលថ្មី ១ខ្នងនេះ មានកម្ពស់ ៤ជាន់ ស្មើនឹង ៤០បន្ទប់ ។



អគាររដ្ឋបាលថ្មី នៃសាលាខេត្ត ពោធិ៍សាត់

សម្តេចតក្តី សាយ ឈុំ ត្រីនំព្រួញកំប៉ុន្យង្រឡើពាក្យព្រះព្រះ
មេស្តបក្សប្រឆាំង ដែលយោសសាមិនយ្យប្រជាជននោះ បោះឆ្នោត



សង្កេតបុរេសាទភក្តី សាង និង អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ គណបក្សប្រជាជនកម្ពុជា
អញ្ជើញសម្តេចអគ្គរាជទីស្តាក់ការគណបក្សប្រជាជន នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី
សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ
គណបក្សប្រជាជនកម្ពុជា បានអញ្ជើញសម្តេចអគារទីស្នាក់ការ
គណបក្សប្រជាជន នៅស្រុកមេមត់ ខេត្តក្បុងឃ្មុំ។

ក្នុងឱកាសនោះ សម្តេចភក្តីបានត្រៀមវត្ថុដល់មន្ត្រីរាជការ
ប្រជាពលរដ្ឋ កម្មករនិយោជិត សូមកុំលង់ជឿតាមពាក្យញុះញង់
របស់ក្រុមបក្សប្រឆាំង ដែលយោសនាមិនឲ្យប្រជាពលរដ្ឋទៅបោះ
ឆ្នោតព្រោះពួកប្រឆាំងកាន់តែចាញ់ឧបាយកលរបស់ពួកគេកាន់តែ
ពិសេស និងគ្រោះថ្នាក់សម្រាប់ជាតិ។ **សម្តេចវិបុលសេនាភក្តី**
សាយ ឈុំ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់**សម្តេចតេជោ**
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា
ប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាបានថែរក្សាយ៉ាង
គត់មុតនូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី រក្សាបាន
នូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម
បន្តអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព។ **សម្តេចតេជោ ហ៊ុន សែន**
គឺជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្លើយតបរបស់ប្រជាជនកម្ពុជា ដែលត្រូវបាន
គណបក្សគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពជានាយករដ្ឋមន្ត្រី
សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត។

សម្តេចភក្តីបានថ្លែងទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាង
រាស្ត្រ នីតិកាលទី៦ ខាងមុខនេះ គ្មានការចូលរួមពីអតីតគណបក្ស
សង្គ្រោះជាតិនោះទេ ព្រោះគណបក្សនេះត្រូវបានតុលាការកំពូល
ចេញសាលដីការរំលាយរួចហើយ។ គ្មានការពន្យាការបោះឆ្នោត

នោះទេ ព្រោះខុសនឹងរដ្ឋធម្មនុញ្ញ។ ដូច្នេះសូមប្រជាជនកុំជឿតាម
ការឃោសនាអកុសលរបស់ពួកប្រឆាំងដែលញុះញង់មិនឲ្យប្រជាជន
ទៅបោះឆ្នោត ព្រោះនេះជាទង្វើដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយនឹង
ច្បាប់ជាធរមាន ត្រូវអនុវត្តទៅតាមវិធានការច្បាប់ ចំពោះជនល្មើស
ណាដែលបានប្រព្រឹត្តជាក់ស្តែង និងមានភស្តុតាងគ្រប់គ្រាន់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានក្រើនរំលឹកដល់សមាជិក-
សមាជិកាគណបក្សទាំងអស់ ត្រូវជម្រុះចោលនូវសក្តិការមូលដ្ឋានដែល
យល់ថា ការបោះឆ្នោតលើកនេះអស់គួប្រកួតខ្លាំងហើយ ឬក៏យល់
ថា សម្តេចប្រធានគណបក្ស បានចុះជួបសំណេះសំណាលជាមួយ
កម្មករ លោកគ្រួសារគ្រូ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានច្រើនហើយ
ដូច្នេះយើងមិនបាច់ប្រឹងក៏ឈ្នះដែរ។ ត្រូវមើលឲ្យឃើញច្បាស់ថា
ពួកប្រឆាំងកាន់តែចាញ់ ឧបាយកលកាន់តែពិសុទ្ធ ដែលនេះជា
ប្រការដែលត្រូវតែកាន់ប្រុងប្រយ័ត្នខ្ពស់បំផុត ហើយទាំងអស់គ្នាត្រូវ
ខិតខំប្រឹងប្រែងរួមចិត្តមួយថ្លើមមួយឲ្យខ្លាំងជាងនេះ រហូតសម្រេច
ជ័យជម្នះនៅទីចុងបំផុត។

សម្តេចកិត្តិក៍បានចែកជូនដល់សមាជិកចូលរួមទាំង ៥៣២នាក់ ក្នុងម្នាក់ៗទទួលបានក្រមា១ ថវិកា១០ម៉ឺនរៀល និងផ្តល់ជូនគណបក្សក្រុងស្រុកទាំង៧ ទទួល៥លានរៀលដូចគ្នា, គណបក្សឃុំ១៤ ឃុំ ក្នុងស្រុកមេមត់ ក្នុង១ឃុំទទួលបាន២លានរៀល និងកងកម្លាំងការពារសន្តិសុខក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀលព្រមទាំងអញ្ជើញចារឹកលើក្រាំងមាស ទុកជាអនុស្សាវរីយ៍ដល់គណបក្សប្រជាជនស្រុកមេមត់ផងដែរ ។

ឯកឧត្តម កែ គឹមយ៉ាន អំពាវនាវឲ្យបង្កើតឈាបក្ស យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាជន



ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍បន្ត របស់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមនាយឧត្តមសេនីយ៍ **កែ គឹមយ៉ាន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍បន្ត របស់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ **កែ គឹមយ៉ាន** បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សមាន **សម្តេចតេជោ ហ៊ុន សែន** ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស, **សម្តេចពញាចក្រី ហេង សំរិទ្ធ** ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្ស, **សម្តេចវិបុលសេនាភក្តី សាយ ឈុំ** ប្រធានព្រឹទ្ធសភា អនុប្រធានគណបក្ស និង **សម្តេចក្រឡាហោម ស ខេង** អនុប្រធានគណបក្ស ជូនចំពោះអង្គសន្និបាតទាំងមូល ។

ឯកឧត្តម **កែ គឹមយ៉ាន** បានកោតសរសើរ វាយតម្លៃខ្ពស់ពីស្មារតី និងសមិទ្ធផលនានាដែលក្រុមការងារយុវជនគណបក្សខេត្តសម្រេចបាន ។ សមាជិកក្រុមការងារយុវជនទាំងអស់ បានខិតខំបំពេញការងារដោយការទទួលខុសត្រូវខ្ពស់ស្មោះត្រង់គាំទ្រចំពោះគណបក្ស និងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ **សម្តេចតេជោ ហ៊ុន សែន** នាំមកនូវសុខសន្តិភាព សណ្តាប់ធ្នាប់ សម្បូរសប្បាយ អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជូនជាតិ និងប្រជាពលរដ្ឋ ។ ឯកឧត្តម **កែ គឹមយ៉ាន** បានថ្លែងអំណរគុណដល់សណ្តានចិត្ត

ប្រកបដោយសាមគ្គីភាព មិត្តភាពរបស់យុវជន និងប្រជាពលរដ្ឋមហាគ្រួសារ អ្នកបន្ទាយមានជ័យ ដែលបានចូលរួមរក្សាសន្តិភាពទប់ស្កាត់បានបដិវត្តពិរាជ ដើម្បីនិរន្តរភាពនៃការអភិវឌ្ឍន៍ និងភាពសុខសាន្តត្រៀមទៅ។

ឯកឧត្តម **កែ គឹមយ៉ាន** បានអំពាវនាវប្រជាជន និងយុវជនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្ស មានឱកាសដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍ទៅមុខទៀត ។ ជាមួយគ្នានេះ ក៏មិនត្រូវជឿតាមការយោសាសនាអកុសលភូតកុហក បោកប្រាស់របស់ពួកប្រឆាំង ដែល កន្លងមកពួកនេះមិនដែលបានធ្វើអ្វីជាប្រយោជន៍ដល់សង្គមជាតិទេ មានតែបង្កឲ្យកើតជាចលាចល ភាពរីករ ការបែកបាក់ និងរុញច្រានឲ្យសង្គមជាតិធ្លាក់ទៅក្នុងភ្នាក់ភ្លើងសង្គ្រាមតែប៉ុណ្ណោះ ។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ **កែ គឹមយ៉ាន** បានផ្តល់ថវិកាឧបត្ថម្ភជូនដល់មូលនិធិសម្រាប់យុវជនគណបក្សក្នុងខេត្ត ថវិកា៥ម៉ឺនដុល្លារ, ផ្តល់ប្រេងសាំង៥០០០លីត្រ និងម៉ាស៊ូត៥០០០លីត្រ ជូនដល់ក្រុមការងារយុវជនបក្ស, ជូនថវិកាសរុប៦៥លានរៀល ដល់ក្រុមយុវជនបក្សមកពីឃុំ-សង្កាត់ ចំនួន ៦៥ឃុំ-សង្កាត់ ដោយក្នុង១ឃុំ-សង្កាត់ ថវិកា១លានរៀល, ជូនសមាជិកសមាជិកា ចូលរួមក្នុងកម្មវិធី សន្និបាតចំនួន២.០១១នាក់ ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នេះ ឯកឧត្តមបណ្ឌិត **ទួន ធួន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអនុប្រធានទី២រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ។

បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយលោក តាព្រីទ្វាចារ្យ ចំនួន ២០នាក់ តំណាងមកពីឃុំទាំង១៨ ក្នុងស្រុក បារាយណ៍ ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ដឹកនាំដើម្បីជាមូលដ្ឋានដល់គណបក្សស្រុក ពិសេសលោកតាព្រីទ្វាចារ្យទាំងអស់យកទៅបកស្រាយជម្រះសតិអារម្មណ៍អវិជ្ជមានរបស់ប្រជាជនក្នុងភូមិ-ឃុំរបស់ខ្លួន និងត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត ហើយបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា។

ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ **សម្តេចពិជ័យសេនា ឡៅ ចាស់** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងមិទ្ធិញ្ញអបអរខួបលើកទី១៥៥ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហមក្រោមប្រធានបទ **“កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា មិនទុកនរណាម្នាក់ចោល”** នៅក្នុងសៀមរាប។ នៅក្នុងមិទ្ធិញ្ញនោះខេត្តសៀមរាបទទួលបានថវិកាជាង ៦៧ម៉ឺនដុល្លារ រួមនឹងសម្ភារៈជាគ្រឿងឧបភោគបរិភោគ ជាច្រើនទៀតពីសប្បុរសជននានា។



ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៨ **លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ **«ស្ពានពាមជំនិត»** ស្ថិតក្នុងភូមិពាមជំនិត ឃុំកំពង់លូង ស្រុកពញាឮ ខេត្តកណ្តាល ។ **លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន** ថ្លែងថា សម្តេចទាំងទ្វេរ គឺជាពុទ្ធសាសនូបត្ថម្ភដ៏ថ្លៃថ្លាបំផុត ដោយបានប្រែក្លាយពីប្រទេសដែល

ពោរពេញទៅដោយសង្គ្រាមមកជាប្រទេសដែលមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រក៏ត្រូវបានរស់ឡើងវិញផងដែរ ដែលធ្វើឱ្យប្រជាពលរដ្ឋមានសិទ្ធិធ្វើបុណ្យទៅតាមបំណងប្រាថ្នារៀងៗខ្លួន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។

ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៨ លោកជំទាវ **ឃួន សុដារី** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី (CWPC), អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP - International Conference of Asian Political Parties) និងជាសហប្រធាននៃវេទិកានយោបាយ អាស៊ី-អឺរ៉ុប (AEPF - Asia Europe Political Forum) បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជាចូលរួមសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី៣០ និងចូលរួមវេទិកានយោបាយ អាស៊ី-អឺរ៉ុប (AEPF) លើកទី២ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ វេទិកានយោបាយ អាស៊ី-អឺរ៉ុប (AEPF) លើកទី២នេះ បានចេញសេចក្តីថ្លែងការណ៍រួមទទួលស្គាល់ជាផ្លូវការនូវតួនាទី របស់**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council-ACC) ដែលជាស្ថាប័នមួយរបស់ ICAPP។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម **ឃឹម តែនី** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ប្រមាណជាង ៥០០នាក់និងនាំយកទេយ្យទានមួយចំនួនប្រភេទព្រះចៅអធិការវត្តមហាលាភ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។



ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមនាយឧត្តមសេនីយ៍ **ហួស សុភា** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនចំនួន ៤២០នាក់ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម **ជា សុផារ៉ា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានាក្នុងវត្តចំបក់ ស្ថិតឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។



ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម **ខៀវ កាញារីទ្ធ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួន ១១៧នាក់ ។

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម **ប្រាង្គ សុខុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅឃុំព្រែកអំបិល ឃុំកោះខែល និងឃុំកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-អាជ្ញាធរ និងមន្ត្រីគណបក្ស



ថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ **ហង់ ជួន ណារ៉ុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិធីប្រគល់សម្ភារបរិក្ខារមានដូចជា កុំព្យូទ័រចំនួន១៤គ្រឿងនិងម៉ាស៊ីនបោះពុម្ពចំនួន ២គ្រឿងដល់មជ្ឈមណ្ឌល យុវជន ខេត្តកំពង់ចាម ក្នុងបំណងជួយសម្រួលដល់ការងារបង្រៀនបណ្តុះ-បណ្តាលយុវជនក្នុងខេត្ត ព្រមទាំងដើម្បីបញ្ចូលបច្ចេកវិទ្យាព័ត៌មាន ដែលកំពុងមានការរីកចម្រើន។

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមឧត្តមសេនីយ៍ឯក **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់**សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្ទីរអប់រំយុវជន និងកីឡាខេត្ត សរុបប្រមាណ ៧០០នាក់ នៅខេត្តកំពត។ ឯកឧត្តមលើកឡើងថា លោកគ្រូ អ្នកគ្រូគឺជាឪពុកម្តាយទី២ និងជាសេដ្ឋីចិត្តបុណ្យ លោកគ្រូ អ្នកជាអ្នកមានគុណដែលផ្តល់អ្វីៗសព្វថ្ងៃនេះដល់ការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេស ដែលចូលរួមបង្កើតចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ដើម្បីឲ្យមនុស្សម្នាក់ពេញលក្ខណៈ។



ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម **ម៉ម ម៉ុននាង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការ អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ មកពីភូមិលៀក ភូមិឈើនាង ភូមិ ស្វាយលិច និងភូមិស្វាយកើត សរុបចំនួន៣៦១ នាក់ ស្ថិតនៅឃុំគោកត្រប់ ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។ ឯកឧត្តមបាននាំយក អំណោយចែកជូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន ១ម៉ឺន រៀល ដែលចំណាយអស់ថវិកាចំនួន៨,៨៨៥,០០០ រៀល ។

ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម **ជួន រតនៈ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ លោក លោកស្រី មន្ត្រីក្រោមឱវាទ និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនិងបញ្ហាគ្រឿងចក្របើកការដ្ឋានស្ថាបនាផ្លូវបេតុង ៥ ខ្សែ នៅក្នុងខេត្តបាត់ដំបង។



ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត **ម៉ៅ ឥន្ទ្រណ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៤៥០ម៉ែត្រ និងដាក់លូមួយខ្សែ ស្ថិតនៅភូមិលេខ ១ “ ក ” និងចាក់ផ្លូវបេតុងប្រវែង ៥០០ម៉ែត្រ នៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានរៀបចំកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្ស ប្រជាជនកម្ពុជាប្រចាំឆ្នាំ២០១៧ និងទិសដៅការងារកិច្ចឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម **កែ ប៊ុនឡុង** ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម **ម៉ែន ឡេងយ៉ាវី** ឯកឧត្តម **ស៊ាន បូរ៉ាត** និងលោកជំទាវ **ហេង សំអូន** អនុប្រធានក្រុមការងារ យុវជនគណបក្សថ្នាក់កណ្តាល ដោយមានការចូលរួមពីសមាជិក-សមាជិកានៃក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ប្រធាន-អនុប្រធាន ក្រុមការងារយុវជនគណបក្សរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងប្រធាន-អនុប្រធានក្រុមសកម្មជនយុវជនគណបក្ស

ក្រសួង-ស្ថាប័ន សរុបចំនួន ៨០០នាក់។ ទន្ទឹមនឹងនោះ ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំអាហារសាមគ្គីជាមួយសមាជិក-សមាជិកានិងបានប្រគល់កុំព្យូទ័រយុវជនក្រុមការងារយុវជនគណបក្ស រាជធានី-ខេត្ត ចំនួន ២៥គ្រឿង និងក្រុមគ្រូឧទ្ទេសរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ចំនួន ០២គ្រឿង សម្រាប់បម្រើការងារយុវជន។

ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម **ហ៊ុន ម៉ាណែត** អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បានជួបសម្តែងការគូសសមជាមួយ ឯកឧត្តម **ម៉ាសាហ៊ីកូ កូម៉ូរ៉ា** (Masahiko Komura) អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី Liberal Democratic Party។ ក្នុងជំនួបសម្តែងការគូសស ភាគីទាំងពីរបានពិភាក្សាលើតួនាទី កាតព្វកិច្ចរបស់គណបក្សនយោបាយក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងក្របខ័ណ្ឌនីតិវិធី និងបង្កើតទំនាក់ទំនងរវាងយុវជនគណបក្សទាំងពីរផងដែរ នៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យសេរី។



ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម **ហ៊ុន ម៉ាណែត** អនុប្រធានក្រុមការងារយុវជនគណបក្ស ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំង យុវជនគណ-

បក្សប្រជាជនកម្ពុជា នៅក្រៅ ប្រទេស បានជួបសំណេះសំណាលជាមួយសកម្មជន យុវជនគណបក្ស ប្រជាជនកម្ពុជា ស្រុកព្រែកប្បាស ខេត្តតាកែវ។

ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម **ជាន់ ប័ន្ទសោភ័ណ** សមាជិកក្រុមការងារយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈចលនាមហាជន ខេត្តត្បូងឃ្មុំ បានចុះសំណេះសំណាល និងប្រកាសតែងតាំងសមាសភាពគណៈចលនាសាសនិកឥស្លាម នៅ ឃុំសង្កាត់ភូមិ និងសកម្មជន CPP ជាបងប្អូនខ្មែរឥស្លាម ទូទាំង ស្រុកត្បូងឃ្មុំនៅសាលាប្រជុំគណបក្សប្រជាជនក្រុងស្ទឹង ខេត្ត ត្បូងឃ្មុំ។



ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម **ហួត ហាវ៉ា** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានជនបង្គោលយុវជនស្រុកចំការលើ តំណាងរបស់ ឯកឧត្តម **ហ៊ុន ម៉ាណែត** ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចំការលើបានរៀបចំបើកការប្រកួតពានរង្វាន់បាល់ទាត់យុវជនស្រុកចំការលើ

លើកទី១ ឆ្នាំ២០១៨ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ក្រុមគ្រូឧទ្ទេស នៃក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយឯកឧត្តម **យស ផាន់ឆ័ត្តា** និងឯកឧត្តម **គង់ មូរ៉ា** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល សហការជាមួយក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម បានរៀបចំវគ្គបណ្តុះបណ្តាលសកម្មជនយុវជនឆ្ពោះទៅកាន់ការបោះឆ្នោត រយៈពេលពេញមួយថ្ងៃ

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប មានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីជាយុវជន និងកែសម្រួលបំពេញបន្ថែមក្បាលម៉ាស៊ីនដឹកនាំតាមមន្ទីរអង្គភាព។

កម្មវិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម **កែល សគ្គា** ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ ជាអនុប្រធានសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងលោក លោកស្រី ជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គណៈកម្មាធិការសាខាបក្ស និងសមាសភាពមកពីសមាជិក សមាជិកា មកពីអង្គភាពចំនួន០៥ ខាងលើសរុបចំនួន ២៤៩នាក់។



ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម **វ៉ា ថន** សមាជិកគណៈកម្មាធិការកណ្តាល សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញជួបសំណេះ សំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ស្រុក/ក្រុង ឃុំ/សង្កាត់ និងភូមិ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំបូរ ខេត្តកំពត និង

បានជំរុញឲ្យសកម្មជនយុវជនគណបក្សថ្នាក់ ស្រុក/ឃុំ និងភូមិ បន្តយកចិត្តទុកដាក់ការងារនៅមូលដ្ឋាន ធ្វើបញ្ជីបច្ចុប្បន្នភាពសមាជិកសមាជិកាឲ្យបានត្រឹមត្រូវ និងជំរុញពួកគាត់ឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ក្រុមគ្រូឧទ្ទេស នៃក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានសហការជាមួយក្រុមការងារយុវជនគណបក្សក្រុងស្វាយរៀងខេត្តស្វាយរៀងនិងគណៈកម្មាធិការគណបក្សក្រុង បានរៀបចំវគ្គបណ្តុះបណ្តាលអប់រំនយោបាយ លើប្រធានបទ **“សិល្ប៍វិធីក្នុងការនិយាយជាសាធារណៈ”** ដល់សកម្មជនយុវជនគណបក្សក្រុងចំនួន ១០០នាក់ ស្រី ៣០នាក់។



ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ លោក **សៀង សុផាតិ** ប្រធានក្រុមការងារយុវជនគណបក្សស្រុកកំប៉ាមារ ខេត្តព្រៃវែង បានដឹកនាំក្រុម ការងារគណបក្សស្រុក លោកមេឃុំក្រញូង ក្រុមការងារគណបក្សឃុំ ចុះសួរសុខទុក្ខប្រជាជនចំនួន ១០គ្រួសារក្នុងនោះ ៨គ្រួសារ នៅភូមិបឹងព្រោះ និង ២គ្រួសារ នៅភូមិទួលក្តី ឃុំក្រញូង ខេត្តព្រៃវែង។

ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ លោក **ស្រី សុភ័ក្ត្រ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារក្រុមការងារយុវជនទូទាំងខេត្ត ដែលមានសមាជិក សមាជិកាចូលរួមចំនួន ៧៨នាក់។



សមិទ្ធផលសំខាន់ៗនៃវិស័យសេដ្ឋកិច្ច-សង្គម ឆ្នាំ២០១៨

* ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា គិតមកត្រឹម ឆ្នាំ២០១៧ តាមរយៈ CDC កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោង វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនចំនួន១៣០ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១.៦ប៊ីលានដុល្លារអាមេរិក ។ វិស័យដែល វិនិយោគិនជប៉ុនវិនិយោគនៅកម្ពុជាមាន ធនាគារ ឧស្សាហកម្ម កសិ- ឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម ។ បើគិតត្រឹមតែ ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ មានគម្រោងវិនិយោគ ជប៉ុនចំនួន៩ មាន ទុនវិនិយោគសរុបប្រមាណ ៦៣លានដុល្លារអាមេរិក ក្នុងនោះមានគម្រោង វិនិយោគចំនួន៨ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុន វិនិយោគប្រមាណ ៥៩លានដុល្លារអាមេរិក។ បន្ថែមលើគម្រោងវិនិយោគ ដែលមានបច្ចុប្បន្ន កម្ពុជាពឹងផ្អែក នៅក្នុងឆ្នាំ២០១៨នេះ គម្រោងវិនិយោគ ជប៉ុននឹងកើនឡើងបន្ថែមទៀត ទន្ទឹមនឹងការបើកឱ្យដំណើរការនូវផ្សារ ទំនើបអ៊ីអេស សាខាទី២ ។

* ក្នុងខែមេសា ឆ្នាំ២០១៨ នេះ អគ្គនាយកដ្ឋានពន្ធដារទទួលបាន ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញOnlineរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៥៩២,៧១ពាន់លានរៀល (ប្រមាណជា ១៤៨,១៧លានដុល្លារអាមេរិក) ស្មើនឹង ៧,៧% នៃផែនការច្បាប់។ បើប្រៀបធៀបទៅនឹងចំណូលខែមេសា ឆ្នាំ២០១៧ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online) ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទក្នុងខែមេសា ឆ្នាំ២០១៨ កើនឡើងចំនួន ៧០,៧២ពាន់លានរៀល (ប្រមាណ ១៧,៦៨លាន ដុល្លារអាមេរិក) ស្មើនឹង ១៣,៥៥% ។ សរុប៤ខែ ដើមឆ្នាំ២០១៨ ចំណូល ពន្ធ-អាករគ្រប់ប្រភេទប្រមូលបានសរុបមានចំនួន ៣.៦៣៨,៣១ពាន់ លានរៀល (ប្រមាណ៩០៩,៥៧លានដុល្លារអាមេរិក) ប្រមាណជា ៤៧,២៩% នៃផែនការកំណត់ដោយច្បាប់ ។ ប្រសិនបើប្រៀបធៀបនឹង៤ ខែដើមឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទ (តាមប្រព័ន្ធ អនឡាញ) ក្នុង៤ខែឆ្នាំ២០១៨កើនឡើងចំនួន៣៨៩,៩៦ពាន់លានរៀល (ប្រមាណ ៩៧,៤៩លានដុល្លារអាមេរិក) ស្មើនឹង ១២,០១% ។

* ការវិនិយោគលើវិស័យសំណង់នៅអំឡុងដើមឆ្នាំ២០១៨ នេះ មាន គម្រោងស្នើសុំបន្ថែមទៀតកាន់តែច្រើន ។ ជារួមការវិវត្តនៃវិស័យសំណង់ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨ និងឆ្នាំ២០១៧ កន្លងមក គឺវិស័យនេះ នៅតែរក្សាស្ថិរភាពល្អ ហើយការអភិវឌ្ឍនៅតែបន្តខ្លាំង បូករួមជាមួយការ ទិញដូរលំនៅឋានមានដំណើរការល្អ សកម្មភាពទិញដូរអចលនទ្រព្យ និង វិស័យដឹកជញ្ជូនមានសន្ទុះខ្លាំង ។ ដីនៅរក្សាតម្លៃខ្ពស់ អត់មានស្រកចុះ ។ ក្នុងឆ្នាំ២០១៧បង្ហាញថា ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួនសរុប ៣.០៥២គម្រោង មានផ្ទៃក្រឡាជាង ១០លានម៉ែត្រការ៉េ ដែលមានតម្លៃ ប៉ាន់ស្មានទុនវិនិយោគជាង៦ពាន់លានដុល្លារ ។ យោងតាមរបាយការណ៍ បឋមគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

វិស័យសំណង់ត្រូវបានព្យាករណ៍ថានឹងមានអត្រាកំណើនប្រមាណ១៦,៧% ក្នុងឆ្នាំ២០១៨ និង ១៦,៩% ក្នុងឆ្នាំ២០១៩ ។

* រយៈពេល ៤ខែ ដើមឆ្នាំ២០១៨ នេះ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់បរទេសបាន ១៩៧.៣៥៤តោន ធ្លាក់ចុះ ៧% បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១៧ ដែលមានចំនួន ២១២.៣៥៤តោន ។ គួរបញ្ជាក់ ថា ការនាំចេញអង្ករបានធ្លាក់ចុះស្ទើររាល់ខែ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។ កាលពីខែមករា ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករ ទៅបរទេសកើនឡើង ២៨% ប៉ុន្តែមកដល់ខែកុម្ភៈធ្លាក់ចុះ ២០% ខែមីនា ធ្លាក់ចុះ ១២,៧០% និងខែមេសាធ្លាក់ចុះ ២៦,១០% ។ ការនាំចេញអង្ករ បន្តធ្លាក់ចុះនេះដោយសារកាលពីដើមឆ្នាំ យើងសម្រុកនាំចេញច្រើនធ្វើឱ្យ ស្រូវអស់ពីក្នុងស្រុក រៀតណាមបានចូលមកទិញប្រភេទស្រូវធម្មតា (អ៊ីអ៊ី) ខ្លាំងក្លា យើងអត់មានស្រូវ គ្រប់គ្រាន់ ។ ប៉ុន្តែអាចនឹងកើនឡើងវិញនៅពេល យើងប្រមូលផលស្រូវសែនក្រអូបនៅខែ៧ ឬខែ៨ ខាងមុខ ។

* ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជា ក្នុងឆ្នាំ២០១៧ កន្លងមក ស្មើប្រមាណ ៥.៥៧៧ដុល្លារអាមេរិក ។ ដោយឡែកលំហូរទុន វិនិយោគផ្ទាល់ពីប្រទេសចិននៅកម្ពុជាក្នុងឆ្នាំ២០១៧ស្មើប្រមាណ ១.៦៥៦ លានដុល្លារអាមេរិក ។ គិតត្រឹមពេលបច្ចុប្បន្ននេះ នៅកម្ពុជាមានតំបន់ សេដ្ឋកិច្ចចំនួន៣២ ដែលបានផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន ១០៤. ២៤១ នាក់។ សម្រាប់ឆ្នាំ២០១៧កន្លងមក ការនាំចេញសរុបពីតំបន់ សេដ្ឋកិច្ចមានទឹកប្រាក់ចំនួន ១.៥៤៦លានដុល្លារអាមេរិក ឬស្មើនឹង១៤% នៃការនាំចេញសរុប ។

* ការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅត្រីមាសទី១ ឆ្នាំ២០១៨ នេះ កើនឡើងខ្ពស់បំផុតធ្លាប់មានក្នុងរយៈពេល ១៨ឆ្នាំ ចុងក្រោយនេះ ។ បើតាមតួលេខការិយាល័យដំរើសហរដ្ឋអាមេរិក នៅ ត្រីមាសទី១ ឆ្នាំ២០១៨ នេះ ការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋ អាមេរិក សម្រេចបានក្នុងអត្រាកំណើនដល់ទៅ ២៥.៦២% ជាអត្រាកំណើន ខ្ពស់បំផុតធ្លាប់មានក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ ។ យោងតាម តួលេខរយៈពេល ៣ខែដំបូងឆ្នាំនេះ ការនាំចេញពីកម្ពុជា ទៅទីផ្សារអាមេរិក មានទឹកប្រាក់ចំនួនជិត ៩០៤លានដុល្លារ ដោយបានកើនឡើងទឹកប្រាក់ ពីចំនួនជាង ៧១៩លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ កន្លងទៅ ។ អាមេរិក គឺជាទីផ្សារធំបំផុតលំដាប់ទី២សម្រាប់កម្ពុជាបន្ទាប់ពី ទីផ្សារ សហគមន៍អឺរ៉ុប ក្នុងនោះអាមេរិកបានស្រូបយក ៣៥% នៃទំនិញ សរុបដែលបាននាំចេញពីកម្ពុជា ។ សូមបញ្ជាក់ថា ទំនិញដែលនាំចេញពី កម្ពុជាទៅទីផ្សារអាមេរិក ភាគច្រើនលើសលុបជាផលិតផលវាយនភណ្ឌ កាត់ដេរ និងស្បែកជើង ។ ការនាំចេញសម្រេចក្នុងទឹកប្រាក់ជិត ២៨៤៤ លានដុល្លារកាលពីឆ្នាំមុនខណៈការនាំចូលមានទឹកប្រាក់ចំនួនជាង ៣២៨ លានដុល្លារ ។

ជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានលក្ខណៈទំនើប និងមានឧត្តមភាពប្រកួតប្រជែង

* ឆ្នាំ២០១៧ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៤,៩% ក្នុងផលិតផលក្នុងស្រុកសរុប



សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៧-២០១៨ និងទិសដៅការងារសម្រាប់ ឆ្នាំ២០១៨-២០១៩

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញអភិវឌ្ឍន៍វិស័យឧស្សាហកម្មកសិកម្មកាន់តែមានប្រសិទ្ធភាពខ្ពស់ មានឧត្តមភាពប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីធានាសន្តិសុខស្បៀង ប្រកបដោយសុវត្ថិភាព និងអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់សុខ- មាលភាពរបស់ប្រជាជន ។ ខិតខំជំរុញធ្វើយ៉ាងណាឱ្យវិស័យកសិកម្ម ក្លាយជាមូលដ្ឋានគន្លឹះដ៏សំខាន់ ក្នុងដំណើរឆ្ពោះទៅសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាសរសរទ្រូងដ៏រឹងមាំក្នុង ការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន លុបបំបាត់ ភាពក្រីក្រ និងភាពអត់ឃ្លាន ។ ជាមួយនេះក៏មានគោលដៅបង្កើន ផលិត ផលស្បៀងសម្រាប់បម្រើឱ្យការនាំចេញផងដែរ ។ វិស័យ កសិកម្មកម្ពុជាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែល នៅឆ្នាំ២០១៧ កន្លងទៅនេះ វិស័យកសិកម្មបានចូលរួមចំណែក ប្រមាណ ២៤,៩% ក្នុងផលិតផលក្នុងស្រុកសរុប ។

កាលពីដំណាច់ខែមេសាឆ្នាំ២០១៨ កន្លងទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានប្រារព្ធសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទឆ្នាំ២០១៧-២០១៨ និងលើកទិសដៅ សម្រាប់ឆ្នាំ២០១៨-២០១៩ ដែលក្នុងឱកាសនោះ ឯកឧត្តម **វេជ្ជ សាខុន** រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបាន បញ្ជាក់ថា វិស័យកសិកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដោយ សារថា កំណើនវិស័យកសិកម្មបានកើនឡើងពី១,៤% នៅឆ្នាំ ២០១៦ ទៅដល់ជិត ២%នៅក្នុងឆ្នាំ២០១៧-២០១៨នេះ។ វិស័យ នេះបានចូលរួមចំណែកប្រមាណ២៤,៩% ក្នុងផលិតផលក្នុងស្រុក សរុបក្នុងឆ្នាំ២០១៧ ។ ក្នុងនោះសម្រាប់ផ្នែកដំណាំមានចំនួន ៥៨,៥% ផ្នែកផលិតកម្មសត្វ១១,២% ផ្នែកផលិតផល ២៣,៥% និងផ្នែកព្រៃឈើ៦,៨%។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកផងដែរថា ក្នុងឆ្នាំ២០១៧ កន្លងទៅ ក្រសួងក៏បានរៀបចំវេទិកាកសិកម្ម រុក្ខា

ប្រមាញ់និងនេសាទ ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយនិង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ពិសេសចូលរួមដោះស្រាយនូវក្តីកង្វល់និងបញ្ហាប្រឈមទាំងឡាយ ដែលវិស័យឯកជន សង្គមស៊ីវិល និងសហគមន៍កសិកម្មជួបប្រទះ តាមយន្តការរដ្ឋឯកជននិងសហគមន៍។ ជាមួយនេះអង្គភាពជំនាញ ជាសេនាធិការ ក៏បានខិតខំចងក្រងឯកសារគោលនយោបាយ ផែនការយុទ្ធសាស្ត្រថ្មីៗ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តបានជា ច្រើនតាមសមត្ថកិច្ចរៀងខ្លួន រួមទាំងការចុះកិច្ចព្រមព្រៀងទ្វេភាគី ពហុភាគីជាមួយបណ្តាប្រទេសជាមិត្តក្នុងការបង្កើនផលិតភាព និង ពាណិជ្ជបរិយកម្មកសិកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថាសម្រាប់ឆ្នាំ២០១៧ នេះ ដោយសារ អាកាសធាតុអំណោយផលគួបផ្សំនឹងការគ្រប់គ្រងប្រព័ន្ធស្រោច ស្រពកាន់តែបានល្អ ព្រមទាំងការផ្តល់សេវាផ្សព្វផ្សាយកសិកម្ម កាន់តែមានប្រសិទ្ធភាព បានធ្វើឱ្យដំណាំកសិកម្មមានការដុះលូត- លាស់បានល្អ។ ជាក់ស្តែងផ្ទៃដីដាំដុះដំណាំស្រូវសម្រេចបានចំនួន ៣,២១លានហិកតា បានកើនលើសឆ្នាំ២០១៦ប្រមាណ២,៩% ក្នុង នោះ ផ្ទៃដីប្រមូលផលមានចំនួន៣,១៩លានហិកតា (ស្រូវវស្សាមាន ២,៦៤លានហិកតានិងស្រូវវស្សាមានប្រមាណ០,៥៥លានហិកតា) ហើយទិន្នផលស្រូវគិតជាមធ្យមទាំងប្រាំងនិងវស្សាគឺ៣,២៩៨តោន ក្នុងមួយហិកតា កើនលើសពីឆ្នាំ២០១៦ ប្រមាណ ២,៧១%។ បើ គិតត្រឹមរយៈពេល ៥ឆ្នាំបរិមាណផលស្រូវបានកើនឡើងពី៩,៣៩ លានតោននៅឆ្នាំ២០១៣ ដល់ប្រមាណ១០,៥២លានតោននៅ ឆ្នាំ២០១៧នេះ ក្នុងនោះបរិមាណផលស្រូវវស្សាទទួលបានប្រមាណ ជាង៨,០៥ លានតោន និងបរិមាណផលស្រូវវស្សាផ្សព្វផ្សាយទទួលបាន ប្រមាណ ២,៤៧លានតោន ពោលគឺកើនប្រហែល៥,៦៩%ធៀប នឹងឆ្នាំ២០១៦។ នៅឆ្នាំ២០១៧ នេះ អតិរេកស្រូវមានចំនួនជាង ៥,៥៦លានតោន គិតជាអង្ករស្មើនឹង៣,៥៦លានតោន កើនលើស ឆ្នាំ២០១៦ ប្រមាណ ៨,៧% ។ ម្យ៉ាងទៀតដំណើរការវិវត្តន៍នៃ យន្តបរិយកម្មកសិកម្មកំពុងមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងក្នុងឆ្នាំ២០១៧ កន្លងមកនេះ ការភ្ជួររាស់ដាំដុះដំណាំស្រូវ ដោយគ្រឿងយន្តមានប្រមាណ ៩៤,៤%កើនលើស ឆ្នាំមុន២,៤%។ ទន្ទឹមនឹងនោះផលិតកម្មដំណាំរួមផ្សំ និងឧស្សាហកម្មរយៈពេលខ្លី ទទួលបានបរិមាណផលប្រមាណ ១៦,៥៤លានតោននៅឆ្នាំ ២០១៧។ គឺបានកើនឡើងជាមធ្យមប្រមាណ៩,៦% បើគិតក្នុង រយៈពេល ៥ឆ្នាំកន្លងមកនេះ។

ការនាំចេញផលិតផលកសិកម្មសរុបបានកើនឡើង ពី៤,៧លាន តោននៅឆ្នាំ២០១៦ ដល់ ៥,១៣លានតោននៅឆ្នាំ២០១៧ ។ បរិមាណអង្ករនាំចេញ ក្នុងឆ្នាំ២០១៧ ក្នុងក្របខណ្ឌនៃច្រកចេញ-



កម្ពុជាមានលទ្ធភាពនាំអង្ករចេញទៅលក់នៅបរទេសជាច្រើនរាល់ឆ្នាំ

ចូលតែមួយសម្រេចបានចំនួន ៦៣៥ ៦៩៧តោន គឺកើនឡើង ១៧,៣០% ធៀបនឹងឆ្នាំ២០១៦។ ក្នុងនោះប្រភេទអង្ករក្រអូបមាន ចំនួន៦១,៩៩% អង្ករស គ្រប់ប្រភេទមានចំនួន ២៤,៦៤% អង្ករ ចំហុយមានចំនួន ១៣,៣៧% និងបាននាំចេញទៅកាន់ទិសដៅ ៦៣ប្រទេសនៅលើសាកលលោក និងមានក្រុមហ៊ុននាំចេញអង្ករ ចំនួន៨៤ក្រុមហ៊ុន។

នៅក្នុងសន្និបាតនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍បន្ថែម៦ចំណុចដល់អ្នកធ្វើការងារកសិកម្ម ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានលក្ខណៈទំនើបកម្មតាមអភិក្រម និងក្នុងវិសាលភាព និងឧត្តមភាពប្រកួតប្រជែងធនធាននឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយនវានុវត្ត ។ សម្តេចតេជោបានលើកឡើងថា ទី១-ត្រូវបន្តលើកកម្ពស់ការស្រាវជ្រាវដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា និងបច្ចេកទេសកសិកម្មទំនើបៗ។ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍ធនធានមនុស្សជាពិសេសបង្កើនចំនួនអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រកសិកម្ម ។ ទន្ទឹមនេះ ត្រូវជំរុញការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗ ។ ជំរុញការកសាងលិខិតបទដ្ឋានគតិយុត្ត និងច្បាប់លើដំណាក់កសិកម្ម។ ជាពិសេសពន្លឿនការបញ្ចប់ច្បាប់ស្តីពីការការពារដំណាំ និង ភូតតាមអនាម័យ និងការរៀបចំកំណត់តំបន់ដាំដុះកសិកម្ម ទី២-ជំរុញការធ្វើពិពិធកម្មកសិកម្ម ទៅរកផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ និងមានសក្តានុពលលើដំណាំ, ការចិញ្ចឹមសត្វ, វារីវប្បកម្ម, ផលិតផលឈើដាំ និងការវិនិយោគលើការកែច្នៃកសិផលសំខាន់ៗ ។ ត្រូវបន្តលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម, ការកែច្នៃ, ការវេចខ្ចប់ និងពង្រឹងសមត្ថភាពពិសោធន៍ស្តង់ដារគុណភាពក៏ដូចជា ពង្រឹងវិធានការលើដំណាំនិងភូតតាម អនាម័យ។ ត្រូវចូលរួមទទួលខុសត្រូវពង្រឹងសន្តិសុខភូតតាម អនាម័យក្នុងទិសដៅធានា និងលើកកម្ពស់សុវត្ថិភាពចំពោះអ្នកហូបចុក ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែង ទី៣-ត្រូវជំរុញលើកទឹកចិត្តការចិញ្ចឹមសត្វរបស់កសិករ ឱ្យទៅជាការចិញ្ចឹមបែបពាណិជ្ជកម្ម។ លើកទឹកចិត្តការចិញ្ចឹមសត្វខ្នាត

មធ្យមនិងធំៗ ត្រូវគ្រប់គ្រងឱ្យបានម៉ត់ចត់លើការធ្វើអាជីវកម្មសត្វរស់, ផលិតផលសត្វ, ចំណី សត្វ, បសុឱសថមិនឱ្យមានការធ្វើអាជីវកម្មផ្តាច់មុខដែលប៉ះពាល់ដល់តម្លៃនិងបញ្ហាទីផ្សារ ។ ត្រូវជំរុញការកែច្នៃផលិតផលសាច់ និងកន្លែងកែច្នៃឱ្យអនុវត្តតាមបទដ្ឋានបច្ចេកទេស និងមានការត្រួតពិនិត្យអនាម័យសាច់ និងផលិតផលសត្វ, ធានាឱ្យបាននូវគុណភាព, អនាម័យ និងសុវត្ថិភាពសាច់សម្រាប់អ្នកបរិភោគ និងឆ្ពោះទៅរកការនាំចេញសាច់ទៅបរទេស ទី៤-ត្រូវបន្តប្រើប្រាស់កម្លាំងសរុបចុះស្រាវជ្រាវ រុករក និងបង្ក្រាបបទល្មើសផលជលនិងការកាប់រាន, ដុតឈូសឆាយដីព្រៃលិចទឹកយកដីធ្វើកម្មសិទ្ធិតាមគ្រប់រូបភាព ទាំងរដ្ឋបាលផលជលនៅថ្នាក់កណ្តាល និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តដោយសហការជាមួយអាជ្ញាធរដែនដី, កងកម្លាំងប្រដាប់អាវុធ, អង្គភាពពាក់ព័ន្ធ, អយ្យការនិងតុលាការ ។ ត្រូវបន្តយកចិត្តទុកដាក់ជំរុញការបោះបង្គោលព្រំដែនព្រៃលិចទឹកឱ្យបានឆាប់រហ័សដើម្បីទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការរំលោភបំពានលើដីព្រៃលិចទឹកនិងដីព្រៃឈើជាដើមទី៥-ត្រូវខិតខំពង្រឹងសមត្ថភាពរបស់សហគមន៍នេសាទ។ ជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទទៅតាមស្ថានភាពជាក់ស្តែង។ បន្តពង្រឹងការគ្រប់គ្រង និងការពារកន្លែងអភិរក្សផលជលឱ្យមានប្រសិទ្ធភាព ពិសេសត្រូវថែរក្សាការពារព្រៃលិច ទឹកនិងព្រៃកោងកាង ឱ្យបានគង់វង្ស។ ត្រូវខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីជាមធ្យោបាយសម្រាប់អនុវត្តក្នុងការប្រយុទ្ធប្រឆាំងការនេសាទល្មើសច្បាប់, គ្មានការអនុញ្ញាតដោយ ត្រូវបង្កើតយន្តការថ្នាក់ជាតិ ឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ជាមួយអន្តរស្ថាប័នស្របតាមនីតិវិធីជាធរមាននិងទី៦-ត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីព្រៃឈើជាតិសំដៅធានាឱ្យបាននូវស្ថិរភាពរឹងមាំលើការអភិវឌ្ឍវិស័យព្រៃឈើជាតិយូរអង្វែង តាមរយៈការបន្តពង្រឹង និងពង្រីកសហគមន៍ព្រៃឈើ, ការបន្តជំរុញការស្តារដាំដុះព្រៃឈើឡើងវិញ នៅលើដីព្រៃបរិច្ចារ្យ, ដីព្រៃរងការធ្វើអាជីវកម្ម, ដីទំនេរបស់រដ្ឋនិងដីព្រៃដែលបានដកហូតពីសម្បទានដីសេដ្ឋកិច្ច, ការបង្កើនការបណ្តុះកូនឈើគ្រប់ប្រភេទនៅតាមស្ថានីយសម្រាប់ចែកចាយជូនប្រជាជនដាំដុះ ។



វិស័យព័ត៌មានត្រូវតែអភិវឌ្ឍឲ្យទាន់ល្បឿន នៃការរីកចម្រើនរបស់សង្គមជាតិ



សន្និបាតបូកសរុបការងារក្រសួងព័ត៌មានដាក់ចេញទិសដៅ៣ឆ្នាំ វិស័យព័ត៌មាន
ឲ្យទាន់ល្បឿននៃការរីកចម្រើនរបស់សង្គមជាតិ

វិស័យព័ត៌មានបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ការពារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ហើយតាមរយៈនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីស្ថានភាពទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់ទាំងបណ្តាញផ្សព្វផ្សាយរដ្ឋ និងឯកជន ។ បច្ចុប្បន្ននេះ ប្រទេសជាតិយើងកំពុងបោះជំហានទៅមុខយ៉ាងលឿន លើមាត់អភិវឌ្ឍន៍ហើយប្រជាជនគ្រប់ស្រទាប់ក៏កាន់តែមានចំណេះដឹងចំណេះធ្វើយ៉ាងទូលំទូលាយ ។ ឆ្លើយតបនឹងបញ្ហានេះឯកឧត្តម **ខៀវ កាញារីទ្ធ** រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអះអាងថា ក្រសួងនឹងខិតខំបន្តយកចិត្តទុកដាក់ពង្រឹង និងពង្រីកធនធានមនុស្សដើម្បីឱ្យស្របនឹងការវិវត្តន៍រីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍសង្គមជាតិ ដោយមន្ត្រីទាំងអស់ត្រូវតែអភិវឌ្ឍន៍ខ្លួនតាមឱ្យទាន់ការរីកចម្រើនទាំងអស់នេះ ។

កន្លងមកនេះបណ្តាញផ្សព្វផ្សាយនានា បានរួមចំណែកយ៉ាងធំធេងក្នុងការជូនព័ត៌មាន ផ្តល់ការអប់រំចំណេះដឹង និងការកម្សាន្តសប្បាយ ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសកម្ពុជា បាននិងកំពុងស្ថិតនៅក្នុងសុខសន្តិភាពដ៏ពេញលេញ និងកំពុងតែអនុវត្តន៍យ៉ាងសកម្មនូវប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមគោលការណ៍នីតិវិធី ។ បច្ចុប្បន្ននេះ ការបើកទូលាយសេរីភាពសារព័ត៌មានបានធ្វើឱ្យវិស័យនេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយប្រសិនបើការប្រើប្រាស់សេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្នុងក្របខ័ណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន នោះសារព័ត៌មានពិតជាបានចូលរួមចំណែកក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សការកសាងសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍប្រទេសជាតិ ។

យោងតាមរបាយការណ៍ របស់ក្រសួងព័ត៌មានបានបង្ហាញថា រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងមានសារព័ត៌មានជាតិចំនួន ៣៥៣អង្គភាព ទស្សនាវដ្តីជាតិចំនួន ១២៦អង្គភាព ព្រឹត្តិបត្រចំនួន ២១អង្គភាព កាសែតអន្តរជាតិចំនួន ៤៤អង្គភាព ទស្សនាវដ្តីអន្តរ-

ជាតិចំនួន ៦១អង្គភាព សារព័ត៌មាននាំចូលចំនួន ១៧អង្គភាព សមាគមសារព័ត៌មានចំនួន ៤០អង្គភាព ទីភ្នាក់ងារសារព័ត៌មានបរទេសចំនួន ១៨អង្គភាព រោងពុម្ព និងគ្រឹះស្ថានបោះពុម្ពចំនួន ១២៤អង្គភាព ។ ក្នុងសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០១៧ និងទិសដៅការងារសម្រាប់អនុវត្តន៍ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាននាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម **ខៀវ កាញារីទ្ធ** បានអះអាងថា រហូតមកដល់ពេលនេះ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ ខេត្តដែលមានស្ថានីយវិទ្យុបានកើនឡើងដល់២៣ស្ថានីយហើយ ដែលមានកម្លាំងផ្សាយពី2KWទៅ 5KW ដែលពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀត ។ ឯកឧត្តមបានបញ្ជាក់ថា ថ្វីបើខេត្តខ្លះការផ្សាយមិនបានគ្របដណ្តប់ទូទាំងខេត្តតែការផ្សាយប្រទាក់ក្រឡាគ្នា និងសហការគ្នាទាំងវិទ្យុ ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប ទាំងរដ្ឋ និងឯកជន រួមទាំងការផ្សព្វផ្សាយតាមគេហទំព័រតាមហ្វេសប៊ុកនិងប្រព័ន្ធអេឡិចត្រូនិចផ្សេងៗទៀតបានផ្តល់ឱកាស និងលទ្ធភាពពេញលេញឱ្យប្រជាពលរដ្ឋនៅគ្រប់ទិសទីទទួលបានព័ត៌មានពេលវេលា ទីណាក៏បាន ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា នេះជាមោទនភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការធានាបាននូវសិទ្ធិសេរីភាពសារព័ត៌មានគោរពសិទ្ធិមនុស្សសិទ្ធិនៃការបញ្ចេញមតិស្ថិតនៅក្រោមឆ័ត្រនីតិវិធី ការពារបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់សង្គមបង្កលក្ខណៈឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ។ ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាននេះដែរ គឺការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមពិសេសហ្វេសប៊ុកដែលពេញនិយមជាងគេនៅកម្ពុជា ។ នេះជាមធ្យោបាយផ្សព្វផ្សាយព័ត៌មានរបស់ប្រជាពលរដ្ឋ ដែលមាន



សិល្បៈ ល្ខោនមហោរី



ល្ខោនមហោរី គឺជាទម្រង់ល្ខោនច្រៀង និងវិបស្សនាបុរាណនៅប្រទេសកម្ពុជា។ ពាក្យថា មហោរីនេះគឺជាឈ្មោះរវាងតន្ត្រីមួយរបស់ជនជាតិ ខ្មែរ ដែលជាប្រភេទតន្ត្រីសម្លេងស្រាល សម្រាប់ ប្រគំកំដរវិយាកាសសប្បាយរីករាយ ក្នុងពិធី ជួបជុំក្រុមគ្រួសារ កម្សាន្តសប្បាយក្នុងពិធីជប់- លៀង ឬពិធីបុណ្យក្នុងភូមិស្រុកនានា និងឱកាស លំហែពីការងារជាដើម ។

បើតាមការសិក្សាស្រាវជ្រាវ របស់ក្រុមអ្នក ស្រាវជ្រាវផ្នែកតន្ត្រីបានឲ្យដឹងថា តន្ត្រីនេះ មានអាយុច្រើនសតវត្សន៍ណាស់មកហើយ នៅ ក្នុងប្រទេសកម្ពុជាយើងនេះ។ ចំពោះពាក្យថា មហោរីនេះគឺ ក្លាយមកពីពាក្យសំស្ក្រឹតថា មនោ- ហារី (ប្រុស) ឬមនោហារី (ស្រី) ដែលសុទ្ធតែ ជាអ្នកបម្រើដ៏គាប់ព្រះទ័យខាងប្រគំតន្ត្រី និង ច្រៀងថ្វាយព្រះអាទិទេព នៅក្នុងប្រាសាទនានា ដែលគេឃើញមានចារនៅក្នុង សិលាចារឹកជា ច្រើន តាំងពីពេលមិនទាន់កសាងប្រាសាទអង្គរ មកម្ល៉េះ ។

ចំណុច ដែលគួរឲ្យគត់សម្គាល់ គឺពាក្យថា មនោហារី ដែលគួរឲ្យជក់ចិត្តដ៏អារម្មណ៍ ពិរោះគួរឲ្យចង់ស្តាប់ ។ ឈ្មោះសិល្បករដ៏មាន ប្រជាប្រិយភាព មិនត្រូវបានគេកត់ត្រាទុកក្នុង សម័យទំនើបនេះឡើយ ។ ទោះជាយ៉ាងណា ក្រោយសម័យអង្គរពាក្យធម្មតាមួយត្រូវបានគេ រក្សាទុក គឺទម្រង់មនោហារី ហើយត្រូវបាន សរសេរ និងហៅកាត់មកជា " មហោរី " ដើម្បី សម្គាល់ជាប្រភេទតន្ត្រីព្រះរាជទ្រព្យដ៏គួរឲ្យរីក -

រាយរំភើប និងទន់ភ្លន់សម្រាប់កម្សាន្តសប្បាយ នាពេលឈប់សម្រាក។ តន្ត្រីនិងចម្រៀងមហោរី ដែលពីមុនត្រូវបានបម្រើសម្រាប់កម្សាន្តសប្បាយ របស់ក្រុមរាជវង្សនោះ ក៏ត្រូវបានរំកិលខ្លួនបន្តិច ម្តងៗចេញពីរាជវាំង និងរាជដំណាក់ផ្សេងៗ ដើម្បីចូលខ្លួនមកបម្រើប្រជាសាស្ត្រសាមញ្ញឲ្យមាន ភាពសប្បាយរីករាយរហូតមកទល់សម័យបច្ចុ- ប្បន្ន ។

អ្វីទាំងអស់ខាងលើនេះ បានរៀបរាប់អំពី ប្រពៃណីមកជាហូរហែនៅក្នុង ប្រទេសកម្ពុជា ដែល ជាប្រទេសគ្មានការបែងចែករវាងធម្មជាតិ និងអភិធម្មជាតិ រវាងសាសនានិងអភិធម្ម រវាង ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ព្រមទាំង ជាទីដែលមនុស្សគួរជាទីគោរព និងសេចក្តីស្រ- ឡាញ់ក្នុងទម្រង់ ដែលគេមិនអាចឃើញបាន ទោះបីជាឥឡូវ ឬពីមុនក៏ដោយ ។

រីឯល្ខោនមហោរីវិញ ដែលជាទម្រង់ល្ខោន មួយបែប មានសិល្បករចម្រុះមានស្រីមានប្រុស ច្រៀងផងរាំផងនិយាយផងក្នុងពេលសម្តែង និង ដោយសារទម្រង់ល្ខោននេះពឹងផ្អែកទាំងស្រុងទៅ លើរង្វង់មហោរី ពោលគឺយកបទរង្វង់ និង ចម្រៀងមហោរីរាប់រយបទជាមធ្យោបាយ គ្រឹះ របស់ខ្លួនក្នុងការសម្តែងនោះ ទើបបានទស្សនិក ជនហៅឈ្មោះទម្រង់នេះថា ល្ខោនមហោរី រៀង រហូតមក ។

តាមប្រសាសន៍លោកគ្រូចាស់ៗនៅប្រទេស ខ្មែរបានពោលថា ល្ខោនមហោរីនេះ ក៏មាន កំណើតច្រើនសតវត្សន៍មកហើយដែរ ប៉ុន្តែទម្រង់

ល្ខោននេះក៏ដូចជា ទម្រង់សិល្បៈដទៃទៀតខ្លះ ដែលត្រូវជួបនឹងវិបត្តិរុះរើរំលាយទៅតាម ដំណើរវិវឌ្ឍន៍ដ៏ពិបាក នៃប្រវត្តិសាស្ត្រជាតិកម្ពុជា ក្នុងដំណាក់កាលខ្លះ។ ដោយឡែក ចាប់ពីអំឡុង ឆ្នាំ១៩២៩ ឬ១៩៣០ មក ល្ខោនមហោរីត្រូវ ប្រឈមមុខជាមួយល្ខោនបាសាក់។ ក្នុងគ្រាវិបត្តិ នោះពីមួយថ្ងៃទៅមួយថ្ងៃល្ខោនមហោរីក៏កាន់តែ សាបរលាបទៅៗរហូតស្ទើរបាត់រូបតែម្តង ។

ប៉ុន្តែក្នុងអំឡុងឆ្នាំ១៩៦៥-១៩៦៦ លោក សាស្ត្រាចារ្យមាសគក លោកសាស្ត្រាចារ្យ **ឆេង ផុន** លោកសាស្ត្រាចារ្យ **ប៉ុល សំរឿន** ដែល សុទ្ធជាសាស្ត្រាចារ្យ ខាងវិជ្ជាល្ខោនបានលើក យកអត្ថបទនៃរឿង "ថ្មរំ" ជាស្នាដៃនិពន្ធរបស់ លោកសាស្ត្រាចារ្យ **ហង់ ផុនហាក់** មករៀប- រៀងជាល្ខោនមហោរី ហើយដែលរួមសម្តែង ដោយលោក **ពេជ្រ ទុំ ក្រវិល** និងអ្នកស្រី **អ៊ឹមន្តា** ។

ដោយសារមេរៀនដ៏តូច ដែលមានសារៈ សំខាន់នោះហើយ ដែលល្ខោនមហោរីបានចាប់ កំណើតជាថ្មីឡើងវិញ និងបានបង្ហាញខ្លួននៅ មុខទស្សនិកជនជាតិ និងអន្តរជាតិសារជាថ្មីដោយ អ្នកនិពន្ធបន្តវេន បានធ្វើការសិក្សាស្រាវជ្រាវ បន្ថែម និងបាននិពន្ធរៀបរៀងរៀងជាច្រើនបន្ត ទៀត ក្នុងទម្រង់រូបភាពល្ខោនមហោរីដែលមាន ជាអាទិ៍ ៖

- រឿង វិប្បដិសារីនៃព្រានព្រៃ (និពន្ធដោយ លោក **ពេជ្រ ទុំ ក្រវិល**)
- រឿងប្រហែសបាត់ប្រយ័ត្នគង់ (និពន្ធដោយ លោក **ពេជ្រ ទុំ ក្រវិល**)
- រឿង មិនខ្វះទេ អ្នកស្រឡាញ់យុត្តិធម៌ (និពន្ធដោយលោក **ពេជ្រ ទុំ ក្រវិល**)
- រឿង ទេមិយកុមារ (រៀបរៀងដោយលោក **ពេជ្រ ទុំ ក្រវិល**)
- រឿង សុវណ្ណសាម (រៀបរៀងដោយលោក **ពេជ្រ ទុំ ក្រវិល**)

ព្រមជាមួយរឿងថ្មីខ្លះទៀត ដែលជាស្នាដៃ មិត្តភក្តិរបស់លោកនាងនានានោះផងដែរ ។

បើតាមការសង្កេតឃើញថា វត្តមានទម្រង់ ល្ខោនមហោរីនេះសម្តែងរហូតមកដល់រយៈកាល សង្គ្រាមស៊ីវិលដ៏កាចសាហាវនាឆ្នាំ ១៩៧០ បាន ចាប់ផ្តើមឡើងនិងក្រោយនោះបន្តិចផងនៅរាជ- ធានីភ្នំពេញ ។

រហូតមកដល់ឆ្នាំ២០០៣ យើងបានជួប ប្រទះទម្រង់ល្ខោនមហោរីនេះមានមកវិញដោយ កម្រ និងកំពុងត្រូវបានព្យាយាមថែរក្សាទម្រង់ ល្ខោននេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីបន្ត ដំណែលទម្រង់ល្ខោនមហោរីនេះឲ្យបានគង់វង្ស តទៅអនាគត ។

ឯកសារយោង: ពេជ្រ ទុំ ក្រវិល



ការយោសាធាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ឆ្នាំ ២០១៨



ការយោសាធាបោះឆ្នោតមានទិសដៅឲ្យគណបក្សនយោបាយនិងបេក្ខជន
ឈរឈ្មោះបោះឆ្នោត ធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួន ជូនអ្នក
បោះឆ្នោត ។

១- ការយោសាធាបោះឆ្នោត គឺជាសកម្មភាពមួយចំនួន ដែលត្រូវធ្វើជា
សាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោត ឲ្យបោះឆ្នោតគាំទ្របេក្ខជន
ឬគណបក្សនយោបាយណាមួយ មានដូចតទៅ ៖

- ការជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយ ឬបេក្ខជន ។
- ការរៀបចំកូនព្យុះហយាត្រា ឬកូនដំណើរដោយក្រុមច្នើរជើង ឬដោយ
យានជំនិះគ្រប់ប្រភេទនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យ៉ាងច្រើន ៤ដង
ក្នុងអំឡុងពេលយោសាធាបោះឆ្នោត ។
- ការជួបជុំ ឬការយោសាធាតាមផ្ទះ ។
- ការផ្សព្វផ្សាយតាមវីឌីយ៉ូ ឬទូរទស្សន៍ ឬសារព័ត៌មាន ។
- ការផ្សព្វផ្សាយតាមរលកធាតុអាកាស ឬការយោសាធាតាមឧបករណ៍
បំពង់សំឡេង ឬតាមរយៈការចាក់ផ្សាយកាសែតវីដេអូ ឬស៊ីឌី ឬឌីវីឌី
ក្នុងរោងវីដេអូសាធារណៈ ឬទីធ្លាសាធារណៈ ។
- សកម្មភាពបិទផ្សាយនូវបដិ ពាក្យស្លោក ឬកម្មវិធីនយោបាយ ឬរូបភាព
យោសាធានានា ។
- សកម្មភាពចែកចាយខិតប័ណ្ណគណបក្សនយោបាយ ។
- សកម្មភាពចែកចាយស្លាកសញ្ញាគណបក្សនយោបាយឬអ្នកសម្លៀកបំពាក់
សម្ភារៈផ្សេងៗទៀត ដែលបោះពុម្ព ឬផលិតដែលមានស្លាកសញ្ញាគណ
បក្សនយោបាយ ឬបេក្ខជនជូនអ្នកបោះឆ្នោត ។
- សកម្មភាពលើកបដិនៅទីសាធារណៈណាមួយ ឬ/និងដំឡើងបន្ទះក្តារ
បិទក្រដាសផ្សាយ ។
- ការប្រគុំតន្ត្រីនៅនឹងកន្លែងណាមួយ ឬការច្រៀងចម្រៀងយោសាធា ឬ
ការលេងភ្លេងយោសាធាបោះឆ្នោត ។
- ការរៀបចំកម្មវិធីប្រកួតកីឡា ។

២- ស្លាកសញ្ញាគណបក្សនយោបាយ អាចលើកនៅទីសាធារណៈដោយ
មានការសម្របសម្រួលពីអាជ្ញាធរឃុំ សង្កាត់ ផ្នែកលើគោលការណ៍ ស្មើភាព
សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពសាធារណៈ ។

ស្លាកសញ្ញាគណបក្សនយោបាយ និងសម្ភារៈយោសាធា របស់គណបក្ស
នយោបាយ មិនត្រូវបានអនុញ្ញាតឲ្យលើក ឬបិទនៅក្នុងបរិវេណ ឬអគារ ឬ
ការិយាល័យរបស់រដ្ឋ ។

ហាមគណបក្សនយោបាយលើកឬបិទស្លាកសញ្ញាគណបក្សនយោបាយ
បដិយោសាធា រូបសញ្ញាយោសាធា ពាក្យស្លោក ខិតប័ណ្ណនៅតាមលំនៅឋាន
របស់ប្រជាពលរដ្ឋប្រសិនបើមានការយល់ព្រមជាមុនពីម្ចាស់លំនៅឋាន ។
ប្រជាពលរដ្ឋជាម្ចាស់លំនៅឋានមានសិទ្ធិសម្រេចលើក ឬមិនលើក និងបិទ
ឬមិនបិទស្លាកសញ្ញា បដិយោសាធា រូបសញ្ញាយោសាធា ពាក្យស្លោក
ខិតប័ណ្ណរបស់គណបក្សណាមួយបាន ។

ស្លាកសញ្ញាគណបក្សនយោបាយ ឬសម្ភារៈយោសាធារបស់គណបក្ស
នយោបាយ ដែលស្ថិតនៅក្នុងរង្វង់ ១០០ ម៉ែត្រ ពីការិយាល័យបោះឆ្នោត
ត្រូវយកចេញយ៉ាងយូរបំផុតនៅថ្ងៃបញ្ចប់ ការយោសាធាបោះឆ្នោតលើកលែង
តែស្លាកសញ្ញា ដែលមាននៅទីស្នាក់ការអចិន្ត្រៃយ៍របស់គណបក្សនយោបាយ ។

គណបក្សនយោបាយ ត្រូវប្រមូលយកមកវិញនូវប័ណ្ណប្រកាស ឬប័ណ្ណ
បិទផ្សាយ បដិយោសាធា ទាំងអស់របស់ខ្លួនពីគ្រប់កន្លែងសាធារ
ណៈក្នុងរយៈពេល ១៥ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត ។

៣- គណបក្សនយោបាយ និងបេក្ខជនទាំងអស់ ត្រូវចៀសវាងប្រព្រឹត្ត
អំពើគំរាមកំហែង ឬបំភិតបំភ័យ ឬអំពើហិង្សាទៅលើប្រជាពលរដ្ឋ ទៅលើ
គណបក្សនយោបាយ ឬបេក្ខជនដទៃទៀត ។

គ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់មិនត្រូវព្យួរព្រួញអ្នកគាំ
ទ្រ ឬអ្នកបោះឆ្នោតឲ្យប្រព្រឹត្តអំពើរំលោភ គំរាមកំហែង អំពើហិង្សា ឬបំភិត
បំភ័យទៅលើបុគ្គល ឬគណបក្សនយោបាយដទៃទៀតឡើយ ។

គ្រប់គណបក្សនយោបាយ បេក្ខជន ឬតំណាងទាំងអស់ មិនត្រូវនិយាយ
ដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរ ក្នុងន័យ
អសីលធម៌ប្រមាថមាត់ងាយទៅលើបេក្ខជន អ្នកគាំទ្រ ឬលើបុគ្គល ណាមួយ
ឡើយ ។

គ្រប់គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រទាំងអស់ មិនត្រូវធ្វើការ
គំរាមកំហែងបំភិតបំភ័យ និងលួងលោមឲ្យបុគ្គលផ្ដិតមេដៃ ឬស្បថ ឬសន្យា
បោះឆ្នោតឲ្យគណបក្សនយោបាយណាមួយឡើយ ។

គ្រប់គណបក្សនយោបាយ បេក្ខជន ឬតំណាងទាំងអស់ មិនត្រូវផ្តល់
អំណោយជាថវិកា ឬជាសម្ភារៈដែលជាង្វាន់លើកទឹកចិត្ត ទោះបីតាម
មធ្យោបាយឬរូបភាពណាក៏ដោយ ដល់ស្ថាប័ន អង្គការ ឬបុគ្គលណាម្នាក់ក្នុង
គោលបំណងជំរុញទឹកចិត្តអ្នកបោះឆ្នោត ។

៤- ការស្លៀកសម្លៀកបំពាក់ ឬ/និងពាក់មួកដែលតាំងបង្ហាញឲ្យឃើញនូវ
រូបសញ្ញា ឬសម្ភារៈនយោបាយរបស់គណបក្សនយោបាយ ឬរូបថតបេក្ខជន
ណាម្នាក់ មិនរាប់បញ្ចូលទៅក្នុងសកម្មភាពយោសាធាបោះឆ្នោតឡើយ
លើកលែងតែការស្លៀកពាក់នោះ ស្ថិតក្នុងការិយាល័យបោះឆ្នោត ឬស្ថិតក្នុង
បរិវេណខាងក្នុង ឬបរិវេណខាងក្រៅនៃការិយាល័យក្នុងថ្ងៃបោះឆ្នោត ។

៥- យុទ្ធនាការយោសាធាបោះឆ្នោត មានរយៈពេល ២១ថ្ងៃ (ពីថ្ងៃទី ៧
ដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨) ហើយគ្រប់សកម្មភាពនៃការយោសាធា
បោះឆ្នោតត្រូវចប់ ២៤ម៉ោង មុនថ្ងៃយោសាធាបោះឆ្នោត ។

គ្រប់សកម្មភាពយោសាធាបោះឆ្នោតរបស់គណបក្សនយោបាយ ត្រូវ
ចាប់ផ្តើមពីម៉ោង ៦,០០ព្រឹក ដល់ម៉ោង ១០,០០យប់ និងត្រូវឈប់សម្រាក
ពីម៉ោង ១០,០០យប់ ដល់ម៉ោង ៦,០០ព្រឹក ។

សកម្មភាពយោសាធាដោយឧបករណ៍បំពង់សំឡេង ត្រូវហាមឃាត់ចាប់
ពីម៉ោង ១២,០០ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល និងត្រូវហាមឃាត់ធ្វើការ
យោសាធាដោយឧបករណ៍បំពង់សំឡេងនៅក្បែរមន្ទីរពេទ្យ ឬក្បែរសាលា
រៀន ឬគ្រឹះស្ថានសិក្សានានា ក្នុងពេលម៉ោងសិស្សកំពុងសិក្សា ។

រាល់ការស្ទង់មតិ និងការផ្សព្វផ្សាយលទ្ធផលនៃការស្ទង់មតិពាក់ព័ន្ធកិច្ច
ការបោះឆ្នោតគឺជាការប្រើសំណាកដែល បានជ្រើសរើស ឬ/និងបញ្ជី សំណួរ
ដើម្បីស្រង់មតិពីប្រជាពលរដ្ឋអំពីការបោះឆ្នោត ។ រាល់ការរៀបចំការស្ទង់មតិ
ត្រូវគោរពតាមគោលការណ៍ដូចខាងក្រោម ៖

- ដំណើរការប្រកបដោយតម្លាភាព និងភាពមិនលំអៀង
- រៀបចំឡើងដោយអង្គការ ឬស្ថាប័នដែលមានវិជ្ជាជីវៈ
- ការគោរពសិទ្ធិ សេរីភាពរបស់បុគ្គល

- រក្សាការសម្ងាត់នៃការបោះឆ្នោតរបស់អ្នកបោះឆ្នោត
- ការមិនបង្កឲ្យមានអសន្តិសុខ ភាពចលាចល ឬប៉ះពាល់ដល់ សណ្តាប់ធ្នាប់ សាធារណៈ ឬការធ្វើឲ្យមានការប្រឡងគ្នាដំណើរការបោះឆ្នោត ។
- លទ្ធផលដែលបានមកពីការស្ទង់មតិត្រូវផ្តល់ជូនគណបក្សនយោបាយ និងផ្សព្វផ្សាយជូនសាធារណជន ដោយស្មើភាព ។

៦- គ្រប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរួមមានសារព័ត៌មានវិទ្យុនិងទូរទស្សន៍ របស់រដ្ឋ ត្រូវចេះផ្សាយគ្រប់ព័ត៌មាន ដែលស្នើដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដោយមិនយកថ្លៃដើម្បីផ្សព្វផ្សាយពីការបោះឆ្នោត និងអប់រំដល់អ្នកបោះឆ្នោត ។

ក្នុងការអនុវត្តសិទ្ធិផ្សព្វផ្សាយគណបក្សនយោបាយនិងបេក្ខជនទាំងអស់ មិនត្រូវប្រើអំពើហិង្សា អំពើរំលោភ សំដីប្រមាថមើលងាយ មិនត្រូវសាបព្រោះ ឲ្យមានការភ័យខ្លាច ការកាន់ច្រឡំធ្វើឲ្យប្រកបប្របល់ បាត់ទឹកចិត្តលើការ សម្ងាត់នៃការបោះឆ្នោត ។

៧- ក្នុងសម័យយោសនាបោះឆ្នោត គណបក្សនយោបាយ ឬបេក្ខជន ដែលមានបំណងជួលរោងមហាស្រព មណ្ឌលកីឡា ឧទ្យានសាធារណៈ សាលាសាធារណៈ ត្រូវធ្វើការសុំទៅអ្នកគ្រប់គ្រងទីកន្លែងទាំងនោះ ៣ថ្ងៃ យ៉ាងតិចមុនថ្ងៃប្រជុំយោសនា ហើយត្រូវចម្លងពាក្យសុំនេះមួយច្បាប់ផ្ញើទៅ គណៈកម្មាធិការ សង្កាត់ រៀបចំការបោះឆ្នោត (គ.យ.សប) ។

អ្នកគ្រប់គ្រងទីកន្លែងទាំងនោះ ត្រូវឆ្លើយតបនឹងពាក្យសុំជួលក្នុងរយៈ ពេល ២៤ម៉ោងយ៉ាងយូរ បន្ទាប់ពីបានទទួលពាក្យសុំ ។ ការសម្រេចផ្តល់ទី កន្លែងស្នើសុំជួល ត្រូវផ្អែកលើគោលការណ៍ស្មើគ្នា និងតាមលំដាប់ពេល មុនក្រោយ ។

គណបក្សនយោបាយ ឬបេក្ខជនអាចធ្វើសកម្មភាពយោសនានៅលើ ទីធ្លាក់កំជនឬនៅសាលាកំជនបានប្រសិនបើមានការព្រមព្រៀងពីម្ចាស់ក ន្លែងនោះ តែត្រូវជូនដំណឹងដល់ គ.យ.សប ។

៨- ហាមប្រើប្រាស់ថវិកា សម្ភារៈ មធ្យោបាយដឹកជញ្ជូន ដែលជាសម្បត្តិ របស់រដ្ឋ ដើម្បីធ្វើសកម្មភាពយោសនា បោះឆ្នោតឲ្យគណបក្សនយោបាយ ណាមួយ ឬបេក្ខជនណាម្នាក់ និងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែល ជាសម្បត្តិ របស់រដ្ឋ ដើម្បីដឹកជញ្ជូនអ្នកបោះឆ្នោតទៅកាន់ការិយាល័យបោះ ឆ្នោត ។

៩- មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពល ខេមរភូមិន្ទនគរបាលជាតិ និងមន្ត្រីតុលាការ មិនត្រូវ ៖

- ប្រើឥទ្ធិពលអំណាចនៃតួនាទីរបស់ខ្លួនដោយប្រយោល ឬចំពោះទៅ លើដំណើរការបោះឆ្នោត ដូចជាការនិយាយដោយផ្ទាល់ ឬដោយប្រយោល ឬជាលាយលក្ខណ៍អក្សរ ដែលមានន័យគំរាមកំហែងដល់អាយុជីវិត រូប រាងកាយ ឬការប៉ុនប៉ងបំផ្លិចបំផ្លាញធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ការដាក់បង្ហាញ ឬប្រើប្រាស់នូវគ្រឿងសព្វាវុធ ដើម្បីបំភិតបំភ័យ ។
- ប្រើប្រាស់អត្ថប្រយោជន៍ឬការិយាល័យរបស់រដ្ឋដើម្បីយោសនាបោះឆ្នោតស្វែង រកសំឡេងឆ្នោត ឲ្យគណបក្សនយោបាយ ឬបេក្ខជនណាមួយ ។
- ចូលរួមសកម្មភាពក្នុងការយោសនាបោះឆ្នោត សម្រាប់គណបក្ស នយោបាយ ឬបេក្ខជនណាមួយឡើយ ។

ការចូលរួមសកម្មភាពក្នុងការយោសនាបោះឆ្នោត ដែលត្រូវបានហាមឃាត់ ចំពោះមន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពល ខេមរភូមិន្ទ នគរបាលជាតិ និងមន្ត្រីតុលាការដែលកំពុងបំពេញភារកិច្ច ត្រូវបានកំណត់ដូចតទៅ ៖

- ជាសមាជិកនៃគណៈកម្មការអចិន្ត្រៃយ៍ផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ

ឬគណៈកម្មការយោសនា បោះឆ្នោត នៃគណបក្សនយោបាយណាមួយ ។

- ការជួបជុំ ឬការចូលរួមក្នុងក្បួនដង្ហែកក្បួន ឬក្បួនល្បាយត្រា ដើម្បី គាំទ្រដល់គណបក្សនយោបាយណាមួយ ឬ/និងបេក្ខជនណាម្នាក់ ។
- ការចូលរួមក្នុងការស្ទង់មតិប្រជាពលរដ្ឋ ដែលធ្វើឡើងសម្រាប់គណ- បក្សនយោបាយណាមួយ ឬ បេក្ខជន ណាម្នាក់ ។
- ការបើកបរយានជំនិះ របស់គណបក្សនយោបាយណាមួយ ឬបេក្ខជន ណាម្នាក់ ។
- ការធ្វើសកម្មភាពចែកចាយសម្ភារៈយោសនាបោះឆ្នោតដល់អ្នកបោះ- ឆ្នោតក្នុងគោលបំណងគាំទ្រគណបក្សនយោបាយ ឬ/និងបេក្ខជនណាម្នាក់ ។
- ការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈដើម្បីគាំទ្រគណបក្សណាមួយ ឬ/និងបេក្ខជនណាម្នាក់ ។
- ការចូលរួមលេងក្លែង ឬ/និងប្រៀងចម្រៀង ឬ/និងផ្សព្វផ្សាយសារ នយោបាយផ្សេងៗតាមរយៈឧបករណ៍បំពង់សំឡេងនានា ដើម្បីគាំទ្រគណបក្ស នយោបាយណាមួយ ឬ/និងបេក្ខជនណាម្នាក់ ។

១០- បន្ទាប់ពីបញ្ចប់ម៉ោងធ្វើការ ឬស្ថិតនៅក្រៅម៉ោងការងារ ឬមិនស្ថិត ក្នុងពេលបំពេញការងារក្នុងសមត្ថភាពផ្លូវការ មន្ត្រីរាជការស៊ីវិល អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ និង មន្ត្រីតុលាការ អាចចូលរួមបានក្នុងសកម្មភាពយោសនាគាំទ្រចំពោះគណបក្ស នយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ប៉ុន្តែមិនត្រូវស្លៀកពាក់ឯកសណ្ឋាន មិនត្រូវមានអាវុធជាប់និងខ្លួន និងមិនត្រូវធ្វើអ្វីដែលនាំឲ្យមានការគំរាមកំហែង ឡើយ ។

១១- អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងសមាគម ឬអង្គការអន្តរជាតិ ដែលបំពេញការងារ ក្នុងព្រះរាជាណាចក្រកម្ពុជា ឬជន បរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹតឥតលម្អៀងនៅក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ និងមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ដូចខាងក្រោមនេះ ៖

- ផ្តួចផ្តើម ឬចូលរួមក្នុងការយោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ណាមួយ ឬបេក្ខជនណាម្នាក់ ។ ការផ្តួចផ្តើម ឬការចូលរួម យោសនា រួមមាន ៖
 - ការបញ្ចុះបញ្ចូល ឬការប្រមូលផ្តុំប្រជាពលរដ្ឋចូលរួមយោសនា ដើម្បី គាំទ្រគណបក្សនយោបាយ ណាមួយ ឬបេក្ខជនណាម្នាក់ ។
 - ការចូលរួមក្នុងក្បួនដង្ហែក ឬការប្រជុំរបស់គណបក្សនយោបាយណា មួយ ឬបេក្ខជនណាម្នាក់ ។
 - ការចូលរួមផ្សព្វផ្សាយគោលនយោបាយ ឬសម្ភារៈយោសនាបោះឆ្នោត របស់គណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។
 - ការចូលជាសមាជិកគណៈកម្មការយោសនាបោះឆ្នោត នៃគណបក្ស នយោបាយណាមួយ ។
- ចេញសេចក្តីថ្លែងការណ៍ ឬធ្វើសកម្មភាពណាមួយក្នុងគោលបំណង គាំទ្រ ឬបង្ហាញភាពលម្អៀងទៅរក ឬប្រឆាំងនឹងគណបក្សនយោបាយ ណាមួយ ឬបេក្ខជនណាម្នាក់ ។ ការចេញសេចក្តីថ្លែងការណ៍ការធ្វើ សកម្មភាព គាំទ្រ ឬការបង្ហាញភាពលម្អៀងរួមមាន ៖
 - ការស្ទង់មតិក្នុងបំណងបម្រើឲ្យគណបក្សនយោបាយណាមួយឬបេក្ខជន ណាម្នាក់ ។
 - ការសរសេរជាលាយលក្ខណ៍អក្សរ ឬផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធ ផ្សព្វផ្សាយក្នុងន័យគាំទ្រគណបក្ស នយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។
 - ការនិយាយដោយផ្ទាល់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍ អក្សរក្នុងន័យប្រមាថ មាក់ងាយគណបក្សនយោបាយណាមួយ ឬបេក្ខជន

ណាម្នាក់ ។

• ការដាក់តាំង ឬបិទផ្សាយរូបភាព ឬឯកសារផ្សេងៗ ភ្ជាប់នឹងយានយន្តរបស់អង្គការខ្លួន ឬនៅក្នុងបរិវេណនៃទីកន្លែងធ្វើការរបស់ខ្លួន ដើម្បីគាំទ្រគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។

- ផ្តល់មធ្យោបាយជាថវិកា សម្ភារៈ បរិក្ខារ ធនធានមនុស្ស ឬមធ្យោបាយផ្សេងៗ ដើម្បីគាំទ្រគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ដែលរួមមាន ៖

• ការផ្តល់យានយន្តគ្រប់ប្រភេទ ដើម្បីជាមធ្យោបាយសម្រាប់ការយោសនារបស់គណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។

• ការផ្តល់ថវិកា សម្ភារៈ និងបរិក្ខារប្រើប្រាស់ផ្សេងៗ ជូនប្រជាពលរដ្ឋសម្រាប់ចូលរួមក្នុងសកម្មភាពយោសនា ដើម្បីគាំទ្រគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។

• ការផ្តល់ថវិកា សម្ភារៈ និងបរិក្ខារសម្រាប់ដង្ហែកយោសនា ការជួបជុំជាសាធារណៈ ការសម្តែង សិល្បៈ និងការបោះពុម្ពសម្ភារៈយោសនាទោះដោយផ្ទាល់ក្តី ឬប្រយោលក្តី ដើម្បីគាំទ្រគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។

១២- ហាមជនបរទេស ដែលមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោលក្នុងការយោសនាបោះឆ្នោតដើម្បីគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។

១៣- គណបក្សនយោបាយ និងបេក្ខជនទាំងអស់មិនត្រូវជ្រៀតជ្រែកឬធ្វើឲ្យរាំងស្ទះដល់សកម្មភាពគណបក្ស នយោបាយ ឬបេក្ខជនដទៃ ។

តមកពីទំនិញ ២៣

លក្ខណៈឆាប់រហ័ស និងទាន់ពេលវេលាបំផុត គឺផ្សាយបានភ្លាមៗនៅទីណា ពេលណាក៏បាន ។ ប៉ុន្តែការផ្សាយព័ត៌មានតាមរូបសម្បកមិនមែនជាការទទួលខុសត្រូវទេ ការទទួលខុសត្រូវមានតែមួយ គឺនៅពេលដែលយើងផ្សាយប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ។ ការប្រើប្រាស់រូបសម្បកត្រូវប្រើក្នុងសេចក្តីថ្លែងថ្លែង និងគោរពសិទ្ធិគ្នាទៅវិញទៅមក ។

កន្លងមកនេះ មានបរទេសមួយចំនួនបានធ្វើការចោទប្រកាន់ថា រាជរដ្ឋាភិបាលបំបិទសិទ្ធិសេរីភាពសារ ព័ត៌មាន ហើយក៏មានមនុស្សមួយក្រុមតូចតាតែងរាយការណ៍ភូតកុហកនិយាយបំភ្លៃថា សន្ទស្សន៍នៃសេរីភាពសារព័ត៌មានបានធ្លាក់ចុះ ។ ទង្វើទាំងអស់នេះ គឺបង្ហាញអំពីចេតនាអាក្រក់ខាងនយោបាយដើម្បីបន្ទាបបន្ថោករាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា វិធានការផ្លូវច្បាប់ទាំងឡាយ ដែលរាជរដ្ឋាភិបាលបានប្តឹងទៅតុលាការ ដើម្បីផ្ដន្ទាទោសចំពោះបុគ្គល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូច ដែលបានបំពានច្បាប់នោះ មិនត្រូវចាត់ទុកថា ជាការប៉ុនប៉ងធ្វើឱ្យលំហរ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាចុះខ្សោយនោះទេ ។ ឯកឧត្តម **ខៀវ កាញារីទ្ធ** បានមានប្រសាសន៍ថា វិធានការទាំងនេះត្រូវបានដាក់ចេញក្នុងគោលបំណងការពារអធិបតេយ្យភាព សន្តិភាព ស៊ីវិលភាព និងសន្តិសុខជាតិ ។ ឯកឧត្តម **ខៀវ កាញារីទ្ធ** បានបញ្ជាក់ថា គណបក្សនយោបាយនានាប្រព័ន្ធផ្សព្វផ្សាយនិងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀត ដែលមិនបំពានច្បាប់នៅតែបន្តអនុវត្តនីតិវិធីរបស់គេដោយសេរី នៅទូទាំងប្រទេស ។ រាល់ការគាំទ្រណាមួយដល់បុគ្គលនិងអង្គភាពបំពានច្បាប់ គឺមានន័យស្មើនឹងការសម្លាប់ដំណើរការ

១៤- អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងវិស័យ ការងារដទៃទៀត ត្រូវផ្តល់កិច្ចសហប្រតិបត្តិការដល់កណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងកណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ជាដាច់ខាត ដើម្បីរក្សាសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសម័យបោះឆ្នោត ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតការយោសនាបោះឆ្នោតការបោះឆ្នោតការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត តាមសំណើរបស់កណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬកណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ។

១៥- ចំណាយសម្រាប់ការយោសនារបស់គណបក្សនយោបាយ និងរបស់បេក្ខជនម្នាក់ៗជាបន្ទុករបស់គណបក្ស នយោបាយ ឬបេក្ខជនផ្ទាល់ ។ គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតហើយត្រូវមានសៀវភៅគណនីដើម្បីកត់ត្រា ចំណូល ប្រភពនៃប្រាក់ចំណូល និងចំណាយសម្រាប់ការយោសនាបោះឆ្នោត ។

វិភាគទានទាំងអស់ដែលគណបក្សនយោបាយបានទទួល ត្រូវបញ្ចូលក្នុងគណនីនៃធនាគារ ហើយរាល់ការចំណាយទៅលើការយោសនា ត្រូវតែចេញពីគណនីតែមួយនេះ ។

កណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចត្រួតពិនិត្យសៀវភៅគណនីរបស់គណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតតាមការចាំបាច់ ។

ប្រជាធិបតេយ្យ និងនីតិវិធីនៅកម្ពុជា ។ ការប្រើប្រាស់សេរីភាពសារ ព័ត៌មាន ហួសព្រំដែនដោយបំពានច្បាប់នោះ គឺមានន័យថា សារព័ត៌មានបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍហើយរុញច្រានប្រទេសឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមយ៉ាងពិតប្រាកដ ។ កន្លងមកសារព័ត៌មានខ្លះត្រូវបិទ និងសារព័ត៌មានខ្លះបានបិទការិយាល័យរបស់ខ្លួនដោយខ្លួនឯងនៅរាជធានីភ្នំពេញនោះ មិនមែនជាការបំបិទសិទ្ធិសេរីភាពសារព័ត៌មាននោះទេ គឺមកពីសារព័ត៌មានទាំងនោះមិនគោរពច្បាប់កម្ពុជាមិនគោរពតាមកិច្ចសន្យា និងប្រព្រឹត្តល្មើសច្បាប់ដោយខ្លួនឯង ។

សម្រាប់ទិសដៅអនុវត្តក្នុងឆ្នាំ២០១៨ ក្រសួងព័ត៌មានបានលើកផែនការពង្រឹង និងអភិវឌ្ឍរចនាសម្ព័ន្ធ ផ្សព្វផ្សាយគ្របដណ្តប់ទូទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោក ដោយផ្លាស់ប្តូរពីប្រព័ន្ធ Analogue ទៅ ប្រព័ន្ធ Digital ដើម្បីប្រជាជនគ្រប់មជ្ឈដ្ឋានគ្រប់វ័យ ទទួលបានព័ត៌មាន ការអប់រំ ចំណេះដឹង ព្រមទាំងលើកកម្ពស់អត្តសញ្ញាណជាតិកម្ពុជា និងកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ ។ ពង្រឹងការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលឲ្យបានម៉ត់ចត់ ដើម្បីធានាការដឹកនាំឲ្យមានប្រសិទ្ធភាព ។ ធ្វើប្រតិភូកម្មភារកិច្ចមួយចំនួនដល់មន្ទីរព័ត៌មានឲ្យបានច្បាស់លាស់ បណ្តុះបណ្តាលជំនាញដល់មន្ត្រីដែលទើបប្រឡងចូលក្របខណ្ឌថ្មី ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ជាអ្នកបន្តវេន ។ ពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដើម្បីធានាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិវិធី ។



ទឹកដីភ្នំស្រុក រីកស្រស់បំព្រងគ្រប់រដូវកាល



អគាររដ្ឋបាល ស្រុកភ្នំស្រុក



អាងទឹកត្រពាំងថ្ម ដែលផ្តល់ទឹកស្រោចស្រពផ្ទៃដីស្រែរបស់ម៉ឺនហិកតា

ជាមួយនឹងវាលស្រែដ៏ធំល្វឹងល្វើយ ផ្លូវថ្នល់ខ្វាត់ខ្វែង អមដោយប្រព័ន្ធធារាសាស្ត្រប្រជាកសិករ កំពុងប្រមូលផលស្រូវប្រាំង ក្នុងទឹកមុខរីករាយ បញ្ជាក់ឲ្យឃើញពីភាពស្រស់ស្រាយ ពោរពេញដោយសុភមង្គល និងក្តីសង្ឃឹមរបស់ប្រជាជន ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ភ្នំស្រុក គឺជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង ៩ របស់ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភាគឥសាននៃខេត្ត មានចម្ងាយ ៥០ គីឡូម៉ែត្រពីទីរួមខេត្ត តាមបណ្តោយផ្លូវជាតិលេខ ៦ ចុះទៅទិសខាងជើងត្រង់ចំណុចយាយរវៃ សូត្រភូមិព្រៃមានឃុំហាល ស្រុកព្រះនេត្រព្រះ ។ ស្រុកភ្នំស្រុក មានព្រំប្រទល់ខាងជើងជាប់នឹងស្រុកបន្ទាយអំពិល និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ខាងត្បូងជាប់នឹងស្រុកព្រះនេត្រព្រះ ខាងលិចជាប់នឹងស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខាងកើតទល់នឹងស្រុកស្រីស្នំ ស្រុកក្រឡាញ់ខេត្តសៀមរាប ។

ស្រុកភ្នំស្រុក ចែកចេញជា ៦ ឃុំ ៥៦ ភូមិ មានផ្ទៃដីសរុប ៧៦,២៤៥ គីឡូម៉ែត្រការ៉េ មានប្រជាជនសរុប ១៣.២៨៥ គ្រួសារ មនុស្សចំនួន ៥៩.១៨១ នាក់ ក្នុងនោះស្រី ៣០.១៨១ នាក់ ដែលមានតំបន់ស្ថិតប្រជាជន ៧៧,៦ នាក់ ក្នុង ១ គីឡូម៉ែត្រការ៉េ ។ ប្រជាពលរដ្ឋ ៩៣,២% ប្រកបរបរដាំដំណាំស្រូវ ជាស្នូលក្នុងការទ្រទ្រង់ជីវភាពរស់នៅ

ជាចំបង ។ ក្រៅពីដំណាំស្រូវ បងប្អូនប្រជាជនស្រុកភ្នំស្រុកបានប្រកបរបរចិញ្ចឹមសត្វចិញ្ចឹមដង្កូវនាង អាជីវកម្មត្បាញរែ នេសាទសិប្បកម្មឈើ កាត់ដេរ និងជាងជួសជុលគ្រឿងម៉ាស៊ីន ។

ដើម្បីអភិវឌ្ឍន៍ស្រុកឲ្យកាន់តែមានការរីកចម្រើនគណៈអភិបាលស្រុកភ្នំស្រុក បានរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ស្រុក ២០១៧-២០២២ ដោយបានពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធទាំងអស់ហើយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍នេះ បានកំណត់អំពីភារកិច្ចសំខាន់ៗ និងសកម្មភាពអាទិភាពសម្រាប់កិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងស្រុកភ្នំស្រុក ហើយក៏ជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យផងដែរ ។ តាមរយៈផែនការអភិវឌ្ឍន៍នេះ វិស័យធនាគារ និងប្រព័ន្ធធារាសាស្ត្រ បានដើរតួយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍ ក្នុងនោះវិស័យធនាគារ មានផ្លូវតភ្ជាប់ពីទីរួមខេត្តមកស្រុក ពីស្រុកទៅឃុំ ពីឃុំទៅភូមិ តាមរយៈផ្លូវក្រាលកៅស៊ូ បេតុង និងគ្រួសក្រហមសរុបប្រវែង ១៩៧.៩៤០ គីឡូម៉ែត្រ ។ មធ្យោបាយធ្វើដំណើររបស់ប្រជាជនមានកង់ ម៉ូតូ រថយន្តដឹកទំនិញធំតូច រថយន្តដឹកអ្នកដំណើរតូច និងរថយន្តទេសចរណ៍សម្រាប់ក្នុងគ្រួសារ សរុបជាង ៤០០ គ្រឿង ។ វិស័យធារាសាស្ត្រ ស្រុកភ្នំស្រុក មានប្រព័ន្ធ

ស្រោចស្រពអាងត្រពាំងថ្ម ដែលជាអាងស្តុបទឹកធំជាងគេក្នុងខេត្តបន្ទាយមានជ័យ អាងពន្លៃ ទំហំស្ថានស្រែ ប្រឡាយស្ទឹងស្រែង ដែលអាចស្រោចស្រពលើផ្ទៃដីស្រូវ រហូតបានចំនួន ១០.៥០០ ហិកតា ស្រូវប្រាំង ១.០៥០ ហិកតា ។ ចំពោះអាងទឹកត្រពាំងថ្មនាពេលបច្ចុប្បន្ននេះ អាចបង្កលក្ខណៈឲ្យប្រជាជនធ្វើស្រូវប្រាំង លើកទី៣ បានម្តងទៀត លើផ្ទៃដីប្រមាណជាង ៣ម៉ឺនហិកតា ដែលពេលនេះប្រជាកសិករកំពុងធ្វើការប្រមូលផលស្រូវប្រាំង លើកទី២ ។ អាងត្រពាំងថ្មអាចតម្កល់ទឹកទុកបានរហូតដល់ ៣០០ លានម៉ែត្រគូប នារដូវវស្សា និងនៅសល់ប្រមាណជាពី ៨០ ទៅ ៩០ លានម៉ែត្រគូប នារដូវប្រាំង ។ ផ្ទៃដីស្រែនៅក្រោមអាងត្រពាំងថ្មមាន ចំនួនតែប្រមាណជាង ៣ម៉ឺនហិកតាទេ តែប្រជាកសិករផលិតស្រូវប្រាំងគ្មានទំនេរ បានរហូតដល់ប្រមាណជា ១០ ម៉ឺនហិកតា នៅក្នុងឆ្នាំនេះ ដោយសារក្នុងមួយឆ្នាំកសិករធ្វើការដាំដុះរហូតបីដងចាប់តាំងពីក្រោយពេលអាងទឹកនេះ ត្រូវបានពង្រឹងនិងរក្សាទឹកទុកបានដល់ ៣០០ លានម៉ែត្រគូប និងប្រព័ន្ធប្រឡាយតូចធំត្រូវបានពង្រីកទូលំទូលាយច្រើនជាងមុន ។ ពេលនេះក្រសួងធនធានទឹក និងឧតុនិយម កំពុងសាងសង់ប្រព័ន្ធស្ទាក់ទឹកថ្មីមួយទៀត នៅលើដងស្ទឹងអន្សងនាវ ដែលជាស្ទឹងមានប្រភពទឹក



ការប្រមូលផលស្រូវដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ

រស់ទាំងរដូវប្រាំង និងរដូវវស្សាបញ្ជូនចូលស្តុកក្នុងអាងត្រពាំងថ្មនេះបន្ថែមទៀត ។ អាងត្រពាំងថ្ម ត្រូវបានកសិករជនជនទឹក និងឧតុនិយម ធ្វើការជួសជុលស្តារឡើងវិញ និងពង្រីកសក្តានុពលទាំងការស្តុកទឹក និងប្រព័ន្ធស្រោចស្រពជាបន្តបន្ទាប់ ដោយផ្ដើមចេញពីស្ថានភាពអាង ដែលមានទំហំប្រមាណ ៥០លានម៉ែត្រគូប និងស្រោចស្រពបានលើផ្ទៃដីស្រូវវស្សា ៦.០០០ ហិកតា និងស្រូវប្រាំង ៥០០ហិកតា ឱ្យទៅជាអាងទឹកមួយ ដែលបច្ចុប្បន្នអាចស្តុកទឹកបានប្រមាណ ៣០០ លានម៉ែត្រគូប និងស្រោចស្រព លើផ្ទៃដីបង្កើនផលប្រមាណ ៣៥.០០០ ហិកតា ។

កាលបើយើងបានទៅដល់ស្រុកភ្នំ ស្រុក អ្វីដែលធ្វើឲ្យយើងចាប់អារម្មណ៍ ដែរនោះ គឺមុខរបរជាប្រពៃណីរបស់ប្រជាជននៅឃុំ ប៉ោយបាញ់នោះ គឺតម្បាញសូត្រ ។ ពេលនេះ ថ្មីបើសរសៃសូត្រផលិតលែងបាន ហើយត្រូវនាំចូលពីប្រទេសក្រៅក៏ដោយ ក៏សិប្បកម្មតម្បាញសូត្រនៃសហគមន៍សូត្រមាសនៅឃុំប៉ោយបាញ់ កាន់តែរីកធំ និងមានទីផ្សារល្អជាងមុន ។ កញ្ញា ង៉ា ស្រីមុំ អ្នកគ្រប់គ្រងសហគមន៍សូត្រមាសបានឲ្យដឹងថា សហគមន៍នេះ បង្កើតឡើងមានអាយុកាលជិត ១០ឆ្នាំហើយ និងកំពុងមានការរីកចម្រើន និងពង្រីកខ្លួនកាន់តែធំ ដោយពីមុនមានសមាជិកតែ១០នាក់ ប៉ុន្តែមកដល់បច្ចុប្បន្ន សមាជិកកើនដល់ជាង ១០០ នាក់ហើយ។ ក្រៅពីសមាជិកនៅក្នុងសហគមន៍ ក៏មានសមាជិកមួយចំនួនត្រូវពង្រីកនៅក្រៅឃុំ ដូចជាឃុំស្រះជីកដំរើម ។

សហគមន៍នេះ កំពុងទទួលបានការ ជ្រោមជ្រែងពីប្រជាជន ជាអ្នកតម្បាញ និងអាជ្ញាធរ មូលដ្ឋានព្រមទាំង ដៃគូអភិវឌ្ឍន៍ផ្សេងៗ ជាពិសេសគឺ អតិថិជនតែម្តង ។ កញ្ញា ង៉ា ស្រីមុំ បានឲ្យដឹងទៀតថា សហគមន៍នេះ ផលិតសូត្រក្នុងមូលដ្ឋាន លែងបានទៀតហើយ ព្រោះតែកូននាងដែលជាប្រភពផលិតសូត្របានរងផលប៉ះពាល់ពីថ្នាំ និងជីកសិកម្ម ដែលកសិករបានប្រើប្រាស់ក្នុងពេលធ្វើស្រែ ដូច្នេះសរសៃសូត្រត្រូវនាំចូលពីក្រៅ ។ ប៉ុន្តែទោះជាយ៉ាងណា អតិថិជន ដែលនិយមទិញផលិតផលសូត្រពីសហគមន៍នៅតែឲ្យតម្លៃលើទឹកដៃរចនាម៉ូត និងស្នាដៃអ្នកតម្បាញ បើទោះបីជាគុណភាព សរសៃសូត្រ ដែលនាំមកពីក្រៅមានគុណភាពទាបជាង ៧០% ប្រៀបធៀបនឹងសូត្រខ្មែរក្នុងស្រុកភ្នំស្រុកភ្នំ ។

លោក យ៉ម សំណាង ប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាអភិបាលស្រុកភ្នំស្រុកបានឲ្យដឹងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រមុខដឹកនាំប្រទេសដ៏ឆ្លាតវៃ ធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដោយក្នុងនោះ ស្រុកភ្នំស្រុក ក៏ជាចំណែកមួយទទួលបាន ផលពីការអភិវឌ្ឍ នេះដែរ។ ក្រៅពីចំណូលដែលបាន មកពីការធ្វើស្រែចម្ការ ដែលជាចំណូលគោលប្រជាជន ទទួលបានប្រាក់ចំណូល ជាច្រើន ពីវិស័យទេសចរណ៍ ដោយសារភ្ញៀវ ទេសចរណ៍មកកសាង លេងនៅរមណីយដ្ឋាន ប្រវត្តិ-

សាស្ត្រ រួមទាំងអាងត្រពាំងថ្ម ។ សិប្បកម្មដ៏បុរាណ សូត្រ ដែលជាភក្តីតំណែងដ៏សំខាន់ និងល្បីល្បាញក្នុងការផលិត ក្រមា និង ហ្វូល ជាមួយ ហើយទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ដើម្បីបំពេញបន្ថែមតម្រូវការរបស់ប្រជាជន អាជ្ញាធរកំពុងតែជំរុញឲ្យមានការប្រមូលទិញស្រូវ កាន់តែច្រើនពីក្រុមហ៊ុនបៃតង បង្កើនការចែកចាយទឹកឲ្យដល់គ្រប់សហគមន៍ និងការលើកកម្ពស់សោភ័ណភាពស្រុកឲ្យកាន់តែស្រស់ស្អាត គណៈអភិបាលស្រុកក៏កំពុងតែរៀបចំ ដាក់ប្រព័ន្ធលូ ក្រាលការឡា តាមសង់ខាងផ្លូវក្នុងទីរួមស្រុក និងដាក់អំពូលភ្លើងសូឡាតាមដងផ្លូវពីចំណុចរង្វង់មូលស្រុកភ្នំស្រុកដល់អាងត្រពាំងថ្ម ។ អ្វីដែលសំខាន់ គឺធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ប្រកបដោយសេចក្តីសុខ តាមរយៈគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។ ដោយឡែកវិស័យអប់រំសុខាភិបាល ក៏កំពុងមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងក្លាណាស់ ដែរដោយគ្រប់ឃុំសុទ្ធតែមានសាលារៀន ហើយកូនចៅប្រជាជនបានចូលរៀនសូត្រទាំងអស់គ្នា ដើម្បីក្របយកចំណេះដឹង ។

ចំពោះទិសដៅទៅមុខទៀត លោក យ៉ម សំណាង បានបញ្ជាក់ឲ្យដឹងថា គណៈអភិបាលស្រុក បានដាក់ចេញនូវផែនការមួយចំនួន ក្នុងនោះគឺ បង្កើន និងកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាបាននូវការស្រោចស្រង់ដំណាំ ទាំងរដូវប្រាំង និងរដូវវស្សា ពិសេសអាងស្តុកទឹកប្រឡាយ ទំនប់ និងស្ទឹងអូរត្រពាំងដែលមានស្រាប់ ។ ពង្រឹង និងពង្រីកផលិតផលកសិកម្ម ទាំងបរិមាណ



កសិករស្រុក ភ្នំស្រុក រីករាយដោយទទួលបានទិន្នផលស្រូវច្រើន



លោក ឃឹម សំណាង ប្រធានគណៈកម្មាធិការ គណបក្សស្រុក

ភូមិមួយ ពីឃុំមួយ ទៅឃុំមួយ ទូទាំង ស្រុក ដោយកែលម្អ ពីផ្លូវលំ ទៅជាផ្លូវ ក្រាលគ្រួស ពីផ្លូវ ក្រាល គ្រួសទៅជា ផ្លូវកៅស៊ូ ឬផ្លូវបេតុង ធានាការដឹកជញ្ជូន បានគ្រប់រដូវ។ ពង្រីក បណ្តាញ អគ្គិសនី បានប្រើប្រាស់គ្រប់




ផ្លូវគមនាគមន៍ខ្នាតខ្វែងក្នុងស្រុកភ្នំស្រុក

និងគុណភាព ពិសេស ដំណាក់កាល និង ដំណាក់កាលស្បៀង ដើម្បីធានាស្បៀង ក្នុងស្រុក និងការនាំចេញ ។ ពង្រីកទីផ្សារ សម្រាប់កសិផលរបស់កសិករ ដើម្បីធានា ឲ្យប្រជាជនអាចលក់កសិផលតាមថ្ងៃ ដែល ធានាបាននូវអត្ថប្រយោជន៍របស់ខ្លួន ។ ពង្រីក និងកែលម្អផ្លូវតភ្ជាប់ពីភូមិមួយទៅ

ភូមិ ក្នុងស្រុកពិសេស តំបន់ដាច់ស្រយាល ។ បន្ត និងជំរុញការ លើកកម្ពស់ វិស័យអប់រំឲ្យកាន់តែធានាបាន គុណភាព។លើកកម្ពស់ការផ្តល់សេវាសុខ- ភាពជូនប្រជាជនប្រកបដោយ គុណភាព និងសមធម៌ ។ ពង្រឹងការអនុវត្តគោល នយោបាយ ភូមិមានសុវត្ថិភាព ការពារ

សន្តិសុខសណ្តាប់ធ្នាប់សង្គម ធ្វើឲ្យប្រជាជន បានរស់នៅប្រកបដោយភាព សុខសាន្ត ក្រោមម្លប់នៃការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ។



ប្រព័ន្ធធារាសាស្ត្រត្រូវបានស្ថាបនាជ្រោយប្រទាក់ក្រឡាខ្នាតខ្វែងនៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រុក

Pracheachun Magazine- ទស្សនាវដ្តីប្រជាជន

Create Page @Usemaine

Liked Following Share ... Send Message

សូមគោរពឯកឧត្តម លោកជំទាវ និងប្រិយមិត្តអ្នកអានជាទីគោរព

សូមចូលមក Facebook Page : **Pracheachun Magazine-ទស្សនាវដ្តីប្រជាជន**

ហើយចុច Like និង Share ដើម្បីទទួលបានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ព្រមទាំងផ្តល់ទស្សនៈ ឬ មតិផ្សេងៗ



នាសប្តាហ៍ប្រជាជន

- ១- គ្រាមួយរាជសីហា ស្រែកទឹកខ្លាំង ចុះជីកបាត់ឃ្លាត គ្មានស្ទើរស្លាប់
- ២- ទុំលើស្លឹកឈូក បង្កកថា ប្រុងលូចជីកទឹក ហាក់គ្មានព្រួយ
- ៣- រាជសីហាខឹងក្រោធ ច្រឡោតក្រែក ជាតិស្រះកើតឯង ពេញលោកា
- ៤- ឱរាជសីហាអើយ យើងនេះឯង គឺយើងជាម្ចាស់ មិនបណ្តោយ
- ៥- យើសអាកក្តែប តូចច្រមក់ សម្រែកអញនេះ ខ្លាំងស្មើសិទ្ធិ
- ៦- រាជសីហាកញ្ជោត កោតអ្នកកើត ទោះឯងស្រែកបែក បំពង់ក
- ៧- រាជសីហាខឹងក្រោធ ហួសប្រមាណ កក្តែបលោកមុជ ក្នុងគង្គា
- ៨- សីហាម្លូម៉ៅ ឥតឧបមា រលកសំឡេង ខ្លាំងរលេញ
- ៩- រាជសីហាប្រឹងស្រែក បែកកន្ទាប់ ចាញ់កលចំអក អ្នកជំទៃ
- ១០- មានខឹងក្រោធ បាត់អំណត់ អាងកម្លាំងប្រព្វ គិតយាយី
- ១១- ប្រព្វអំណាចហើយកុំឡើយធ្វេស ត្រិះរិះវិចារ ការជេញដោល
- ១២- តួយ៉ាងសីហា អនត្តប្រព្វ តែខឹងក្រោធគ្រប ជាប់សន្តាន
- ១៣- គតិជាក់ស្តែង មានចែងទុក សំរាប់អប់រំ ជនគ្រប់វ័យ

យល់ទឹកក្រពាំង ចំពោះភក្ត្រ ជួនជាជួបវាក់ កក្តែបមួយ ។
 នៃរឿយសីហា អាចារក្ខយ បានជួយជីកទុកពីពេលណា ។
 អេហ៍អាចស្រែ ចិត្តប្រសា មិនមែនជូនតា អាជីកឡើយ ។
 ប្រឹងប្រែងការពារយូរពេលហើយ អនត្តាឲ្យ ឯងជីកពិត ។
 ម្តេចហ៊ានហាក់ហាក់ មិនខ្លាចប្រព្វ អាចយកជីវិត សត្វនិករ ។
 ប៉ះយើងជើងឆើត ឥតញាប់ញ័រ កក្តែបយើងឈរ យ៉ាងសង្ហា ។
 ប្រឹងចំកោងប្រាណ ស្រែកខ្លាំងក្លា ម្នីម្នា ស្ទុះឡើងស្លឹកឈូកវិញ ។
 ញាក់ញ័រកាយា ទុក្ខទោម្ពេញ លាន់រំពងពេញ ដងព្រឹក្សព្រៃ ។
 រូបកាយជួលផ្កាប់ ស្លាប់គ្មានន័យ គ្មានប្រាជ្ញាវិ ស្រាយសេចក្តី ។
 មេហៈសង្កត់ ដុតឥន្ទ្រិយ បំផ្លាញជីវិត គេកំពាល ។
 ប្រមាទប្រហែស បោះបង់ចោល កុំគិតច្បោលៗ អន្តរធាន ។
 សម្រែកស្មើសិទ្ធិ ឥតផ្ទឹមបាន សឹងវិសាសប្រាណ ខានជោគជ័យ ។
 ចងជាទំនុក មកមានន័យ ស្វែងរកជោគជ័យ សិរីហោង ។

ដោយលោក. សឹម ណាំ



ចាញ់បោកបុរស

ថ្ងៃមួយនាយ គ្រិន និយាយជាមួយនាង សុភី ជាសិស្សនារីអង្គុយរៀននៅតាមមួយគ្នា៖

- ហុចបាត់ដៃមក ខ្ញុំទាយឲ្យ !
- អីយ៉ា...ចេះមើលបាត់ដៃតាំងពីអង្គាល់ហ្នឹង? ហាក់នេះមើលទៅ !

- អូហ្ន...បាត់ដៃនេះ ថ្ងៃក្រោយទៅរកស៊ីមុខជាសល់លុយច្រើនណាស់
- យី អីចឹងផង...ចុះយ៉ាងម៉េចទៀត ?
- បាទ...ក្រៅពីមានលុយច្រើនហើយ អាហ្នកវែងទៀតផង !
- មែនឬ? ចុះយ៉ាងម៉េចទៀត ?
- អូស...ប៉ុន្តែថ្មីៗនេះ ធ្លាប់ចាញ់បោកមនុស្សប្រុសម្នាក់មែនទេចោះ!
- គឺមានបុរសម្នាក់ ចង់អង្គុយដៃនាង ក៏បោកថា ចេះទាយ។ ឮតាមនាងហុចដៃឲ្យស្លាប់អង្គុយតាមចិត្ត។ អីចឹងហើយ នៅប្រកែកថា អត់ចាញ់បោកអ្នកណាទៀតឬ ?

ឆ្លងពីគេ

- លោកចៅក្រមបន្តិច សំឡេងដាក់ជនជាប់ចោទ៖
- ហ្ន៎ ឯងជាប់គុកប៉ុន្មានដងហើយសុទ្ធតែដោយសារលួចគេ ។ តើឯងឈប់លួចបានទេ ?
 - បាទ...កាលពីដំបូង ខ្ញុំក៏ជាមនុស្សត្រឹមត្រូវម្នាក់ដែរ ។ ប៉ុន្តែដោយសារឆ្លងជំងឺលួចពីគេ ទើបខ្ញុំក្លាយជាចោរលួច ។
 - ឈប់សិន! ឯងថា ឆ្លងជំងឺលួចពីគេ តើឆ្លងរបៀបម៉េច ?
 - បាទ...កាលពីឆ្នាំមុន ខ្ញុំឈឺធ្ងន់បាត់បង់ឈាមច្រើន ត្រូវបញ្ចូលឈាមអស់ពីរលោក។ អ្នកផ្តល់ឈាមឲ្យ គឺជាចោរអស់សាច់ម្នាក់។ ហេតុដូច្នេះហើយ ទើបខ្ញុំឆ្លងជំងឺលួចនោះ ។ ពេលចេញពីពេទ្យ ចេះតែនឹកចង់លួចគេ មិនចង់ធ្វើអីទៀតសោះ។ ខ្ញុំប្រហែលជាមិនអាចឈប់លួចបានទេ ព្រោះអ្នកផ្តល់ឈាមឲ្យខ្ញុំមិនទាន់ឈប់លួចដែរ ។

បានហ្នឹង ឆ្នាំងនេះ

- ថ្ងៃមួយនាយ ឃ្លោក បានទៅលេងផ្ទះនាយ ម៉ែម ជាមិត្តចាស់ដែលទៅដល់ចំពេលល្ងម។ នាង សម បានរៀបចំបាយម្ហូបជូនស្វាមី និងភ្ញៀវពិសាតែពីរនាក់ ដោយនាងអង្គុយចាំបំរើ ។
- ដោយសារបានម្ហូបឆ្ងាញ់ត្រូវមាត់ អ្នកទាំងពីរហូបបណ្តើរ និយាយគ្នាបណ្តើរ រហូតអស់បាយពីក្នុងឆ្នាំងរលីង។ ដោយហេតុស្ទើរឆ្អែត ហើយមិនហ៊ានទាមទារបាយថែម នាយ ឃ្លោក យកស្លាបព្រាគោសបានលាន់ក្រិតៗ ហើយនិយាយ៖
- អេហ៍អ្នក... បាននេះអ្នកទិញពីណាមក បានជាបាត់បានរលីងស្អាតល្អម្ល៉េះ ?
 - ដោយយល់សេចក្តី នាង សម ឆ្លើយដោយលើកឆ្នាំងអស់បាយបង្វែរមាត់ឆ្នាំងទៅរកភ្ញៀវផងថា៖
 - ចោះ...ចោះ បានហ្នឹង ខ្ញុំទិញដំណាលគ្នានឹងឆ្នាំងនេះឯង...ចោះ ។

លិបមុខណាស់

- នាយ ពោន ជាទាហានថ្មី បានចូលរួមហាត់ដើរជួរ។ ខណៈមេក្រុមខំតែស្រែកបញ្ជា ឆ្វេងបែរ ស្តាំបែរ ត្រឡប់ក្រោយបែរ ដដែលៗជាច្រើនសាស្រ្តាបតែនាយ ពោន ចេញពីជួរដើរទៅអង្គុយ លើវាលស្មៅធ្វើព្រងើយ ។ លោកមេក្រុមក្តៅក្រហាយ ស្ទុះទៅគំហកស្ទុះ៖
- កំពុងហាត់ ម៉េចចេញពីជួរ!
 - នាយ ពោន សើចញឹមៗឆ្លើយ៖
 - បាទ...ខ្ញុំសំរាកបន្តិចសិន ចាំលោកមេបញ្ជាការ សម្រេចច្បាស់លាស់ថាត្រូវបែរទៅខាងណាពិតប្រាកដ សឹមខ្ញុំចូលវិញ ។ បើលោកមេបញ្ជាការនៅតែស្ទាក់ស្ទើរ ម្តងឲ្យបែរទៅឆ្វេង ម្តងឲ្យបែរទៅស្តាំយ៉ាងនេះ ខ្ញុំវិលមុខណាស់ ទ្រាំមិនបានទេ...បាទ ។

អ្នកឧបត្ថម្ភ ធម្មនាម្យ ប្រជាជន លេខ ២០៤

១-	លោកជំទាវ ម៉ែន សំអុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ តែ គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ អ៊ុក វ៉ាប៉ុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៤-	ឯ.ឧ ជ័រ ចាន់តូ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សនៃធនាគារជាតិ	៤០០.០០០ រ
៥-	ឯ.ឧ អុន ព័ន្ធមុនីរ័ត្ន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៦-	ឯ.ឧ ចេច សាខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	១៥០ ដុល្លារ
៧-	ឯ.ឧ ធីន សុំសេត្តិ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងពាណិជ្ជកម្ម	១៥០ ដុល្លារ
៨-	ឯ.ឧ ហ៊ុន ធនេន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៩-	ឯ.ឧ ថេង ខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
១០-	ឯ.ឧ អ៊ុក សំហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
១១-	ឯ.ឧ គង់ ច័ន្ទ	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១២-	ឯ.ឧ អ៊ុក សារាច្ឆ	ប្រធានគណៈកម្មាធិការគណបក្សអាជ្ញាធរសេដ្ឋកិច្ចជាតិ	១០០ ដុល្លារ
១៣-	ឯ.ឧ លង់ លីមថៃ	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១៤-	ឯ.ឧ អូស្វាន ហាស្វាន់	ប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៥-	ឯ.ឧ សរ ម៉ឺន	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៦-	ឯ.ឧ ធី សុខាភិបាល	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៧-	ឯ.ឧ ម៉ែន ច័ន្ទ	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១៨-	ឯ.ឧ ម៉ីម ម៉ុននាង	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៩-	ឯ.ឧ យូ តិរ្ស	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
២០-	ឯ.ឧ ហេង សុរ	អគ្គនាយកនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
២១-	គណៈកម្មាធិការ ៧៧១		៤០០.០០០ រ
២២-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
២៣-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
២៤-	គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ		១០០ ដុល្លារ
២៥-	គណៈកម្មាធិការគណបក្សក្រសួងកិច្ចការនារី		៥០ ដុល្លារ
២៦-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២៧-	គណៈកម្មាធិការគណបក្សខេត្តកំពត		៥០ ដុល្លារ
២៨-	គណៈកម្មាធិការគណបក្សក្រសួងចម្បង និងចម្រើនសិល្បៈ		២០០.០០០ រ
២៩-	ឯ.ឧ លីម គាន់ហេ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
៣០-	ឯ.ឧ ម៉ីម ម៉ុនហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
៣១-	ឯ.ឧ ថា យ៉ាច	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
៣២-	ឯ.ឧ ជូ យ៉ាងស៊ុម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
៣៣-	ឯ.ឧ ធីន ហង់ដាន	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣៤-	ឯ.ឧ ម៉ៅ ម៉ុនណារីន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	២០០.០០០ រ
៣៥-	ឯ.ឧ សុ ជុំហ្វ	សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣៦-	ឯ.ឧ ចាយ បុរិស	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣៧-	ឯ.ឧ សុស យ៉ាវ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៨-	ឯ.ឧ នរ រតនៈចម្បង	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៩-	ឯ.ឧ យួន វ៉ានីន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៤០-	ឯ.ឧ ស្តេច សុខុម	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	២០០.០០០ រ
៤១-	លោកជំទាវ ម៉ឺន គង់	អភិបាលនៃគណៈអភិបាលខេត្តកោះកុង	៥០ ដុល្លារ
៤២-	ឯ.ឧ បួន លីមហេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤៣-	ឯ.ឧ សេង ឡៅ	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤៤-	ឯ.ឧ ឆាយ បូឡីសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៤៥-	ឯ.ឧបណ្ឌិត ហែម ថេង	អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍	២០០.០០០ រ
៤៦-	ឯ.ឧ សុខ ខេមរិន	អនុប្រធានក្រុមការងារចុះស្រុកកញ្ចៀង និងប្រធានក្រុមការងារចុះឃុំកញ្ចៀង	៥០ ដុល្លារ
៤៧-	ឯ.ឧ ម៉ែន ស៊ីដាន់	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤៨-	ឯ.ឧ ធនា ធុត	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០.០០០ រ
៤៩-	ឯ.ឧ ធីន ម៉ុនធឿន	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៥០-	លោកជំទាវ ស៊ីន ស៊ីយុត		១០០.០០០ រ
៥១-	ឯ.ឧបណ្ឌិត មាស ប៊ុន	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៥២-	លោកជំទាវ ធីត្យ ម៉ុនតារីន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៥៣-	ឯ.ឧ ឡួន ថេវ៉ាវ៉ាត	ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	១០០.០០០ រ
៥៤-	ឯ.ឧ ម៉ែន ម៉ុនសុខេមរា	អគ្គរាជការ នៃអគ្គរាជការដ្ឋានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៥៥-	លោក ហ៊ុន សុត្វឡ	ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	១០០.០០០ រ
៥៦-	លោក គឹម ម៉ុនឡា	សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសភាគណបក្សមន្ត្រីសាធារណការ និងដឹកជញ្ជូន ...	១០០.០០០ រ
៥៧-	លោក ហូ ជ័រណា	ប្រធានការិយាល័យរដ្ឋបាល នៃធនាគារជាតិ	១០០.០០០ រ
៥៨-	ឯ.ឧ. ឧកញ៉ា សន គុសល	អនុប្រធានគណបក្សស្រុកកំពង់សិលា	២០ ដុល្លារ

អ្នកឧបត្ថម្ភ ឧបត្ថម្ភ ប្រជាជន លេខ ២០៤

៥៩-	ឯ.ឧ	ស៊ីម	ស៊ីថា	អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	៨០.០០០ រ
៦០-	ឯ.ឧ	អ៊ុន	ឆាលី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៦១-	ឯ.ឧ	ពត	ចាន់នី	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៦២-	ឯ.ឧ	ហេង	ចន្ទឡា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៣-	ឯ.ឧ	ស៊ីវង	ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៤-	លោកជំទាវ	ស៊ីវ័រ	ចំនួនថា		៥០.០០០ រ
៦៥-	ឯ.ឧ	ថា	ចុន្ទី	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៦-	ឧកញ៉ា	ទេព	ចំស៊ីដ្ឋ	អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ	៥០.០០០ រ
៦៧-	លោក	អ៊ុំ	ពារត្រី	អភិបាលរងខេត្តបន្ទាយមានជ័យ	៥០.០០០ រ
៦៨-	លោក	អេង	សុភក្រ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៩-	ឯ.ឧ	ថេរ	ថេរ្យា	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០ រ
៧០-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាប្រកបដោយ				៤០.០០០ រ
៧១-	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៧២-	លោក	គឹម	សុចន្ទ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៧៣-	ឯ.ឧ	ស៊ុន	ចុន្ទី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៧៤-	ឯ.ឧ	សារ៉ាង	សាវ៉ាត	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៣០.០០០ រ
៧៥-	លោក	ម៉ៅ	សុខលីម	អនុប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវរដ្ឋសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខណ្ឌសែនសុខ ភ្នំពេញ	៣០.០០០ រ
៧៦-	លោក	ចាន់	សុខនាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៧៧-	លោក	ឃុ	ពៅ	អភិបាលស្រុកស្វាយចេក.....	៣០.០០០ រ
៧៨-	កញ្ញា	កែវ	សុជាតា	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០ រ
៧៩-	លោក	លីម	ថេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០ រ
៨០-	លោក	ឈា	ប៊ុនឆ្មៃ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៨១-	លោក	ម៉ៅ	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៨២-	លោក	លីម	ច័ន្ទ	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០ រ
៨៣-	លោក	ឃ្មុំ	សំអាង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០ រ
៨៤-	លោក	ម៉ី	ចុន្ទា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០ រ
៨៥-	លោក	អ៊ុំ	សំអាង	អគ្គនាយករងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០ រ
៨៦-	លោក	គួប	ចាន់ធីត្យ	អាជ្ញាធរ ខេត្តបន្ទាយមានជ័យ	២០.០០០ រ
៨៧-	ឯ.ឧ	សេង	សុមុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០ រ
៨៨-	ឯ.ឧ	ប៊ុន	សម្ម	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៨៩-	លោក	ឡា	ពៅ	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩០-	លោក	ជួន	ចន្ទឆ្មៃ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩១-	លោក	ម៉ម	ប្រស	ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩២-	លោក	សៅ	សម្បស្ស	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៣-	លោក	ឆាត	មុយម៉ុង	អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យព្រះអង្គឌួង	១០.០០០ រ
៩៤-	លោក	ឈួន	ប៊ុនឈ័យ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៥-	លោក	ថេង	ប៊ុនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៦-	លោក	ស្វាយ	សុគន្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៧-	លោក	សុខ	ចំណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៨-	លោក	សៅ	សម្បារ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៩-	លោក	ធីត	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០០-	លោក	សែម	សំណាង	អនុប្រធាននាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០១-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០២-	លោក	សុ	ជំនី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៣-	លោក	ហួត	ឆាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៤-	លោក	ធីម	ចុន្ទារី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៥-	លោក	ឡា	រៀបធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៦-	លោក	សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៧-	លោក	សរ	ចិច្ចត្រី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៨-	លោក	ឡា	សុដ្ឋា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៩-	លោក	ខ្ញុំ	ឧត្តារី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១០-	លោក	ឡា	ប៊ុយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១១-	លោក	គេត	ចាន់សាចុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១២-	លោក	ជីវ	សុខហេង	សមាជិកក្រុមការងារចុះខេត្ត កណ្តាល	១០.០០០ រ
១១៣-	លោក	យស	ធីត	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១១៤-	លោក	ឡា	ចន្ទា	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១១៥-	លោក	ឡា	គីរីត	សមាជិកក្រុមការងារចុះស្រុកបាភ្នំ ខេត្តព្រៃវែង	១០.០០០ រ
១១៦-	លោក	ឡា	សុចន្ទារី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០ រ

ពិធីបើកការប្រកួតកីឡាជាតិលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
(ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨)

